



អេ អឹម ខេ នៅជិតបង្ហើយ

របាយការណ៍ប្រចាំឆ្នាំ ២០១៦



តារាងមាតិកា

សេចក្តីសង្ខេបសំខាន់ៗ

០៥
ទស្សនវិស័យ
និងបេសកកម្ម

០៦
វិវឌ្ឍន៍សំខាន់ៗ

០៧
វិសាលភាពប្រតិបត្តិការ

០៨
សមិទ្ធផលសំខាន់ៗ
រយៈពេល ៥ឆ្នាំ

មាតិកា

- ១៣ ប្រវត្តិ អេ អឹម ខេ
- ១៤ របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល
- ១៦ របាយការណ៍ប្រធាននាយកប្រតិបត្តិ
- ១៨ អភិបាលកិច្ចគ្រឹះស្ថាន
- ១៩ រចនាសម្ព័ន្ធគ្រឹះស្ថាន
- ២០ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាយោបល់
- ២៨ គណៈកម្មាធិការប្រតិបត្តិ
- ៣០ គណៈគ្រប់គ្រង
- ៣៧ អតិថិជន អេ អឹម ខេ
- ៤១ ដំណើរការគ្រប់គ្រងការងារសង្គម
- ៤៣ របកគំហើញសំខាន់ៗក្នុងអនុវត្តន៍ការងារសង្គម

- ៤៦ ផលិតផល និងនីតិវិធីការងារ
- ៥១ បរិយាកាសប្រកួតប្រជែងនៅកម្ពុជា
- ៥២ ការគ្រប់គ្រងហានិភ័យ
- ៥៥ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ
- របាយការណ៍ក្រុមប្រឹក្សាភិបាល
- របាយការណ៍សវនករឯករាជ្យ
- តារាងតុល្យការ
- របាយការណ៍លទ្ធផល
- របាយការណ៍បម្រែបម្រួលមូលធន
- របាយការណ៍លំហូរសាច់ប្រាក់
- កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
- ១០៧ ពានរង្វាន់ និងការទទួលស្គាល់
- ១០៩ ទំនាក់ទំនងយើង



ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ

ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះអភិវឌ្ឍន៍ប្រទេសជាតិ។

បេសកកម្ម

ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេតាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតថេរ។

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- អេ អឹម ខេ ប្តេជ្ញាអភិវឌ្ឍដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដារ ដើម្បីធានាឲ្យបាននូវការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន។
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់អភិវឌ្ឍន៍បុគ្គលិកការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍និងប្រព័ន្ធ។

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

ការរួមបញ្ចូល៖ យើងនឹងផ្តល់ផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលគេមិនសូវយកចិត្តទុកដាក់ឲ្យបានច្រើនបំផុត។

ការជៀសវាងពីបំណុលវិណ្ណក៖ យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាពនៃការបង់សងត្រឡប់របស់អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីជៀសវាងបំណុលវិណ្ណតាមដែលអាចធ្វើទៅបាន។

ការកំណត់តម្លៃដែលមានតម្លាភាព៖ យើងនឹងផ្តល់នូវព័ត៌មានទៅឲ្យអតិថិជនពីគោលការណ៍តម្លៃ និងកាតព្វកិច្ច ព្រមទាំងធានាឲ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ។

ក្រុមសីលធម៌បុគ្គលិក៖ យើងនឹងធានាឲ្យមាននូវឥរិយាបថ ប្រកបដោយក្រុមសីលធម៌ខ្ពស់និងការគោរពចំពោះអតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។

សេរីភាពនៃការជ្រើសរើស៖ (ផលិតផល និងសេវាកម្ម) យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាព ក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។

អនុវត្តន៍សមស្របក្នុងការទារបំណុល៖ អនុវត្តន៍ក្នុងការទារបំណុលនឹងប្រព្រឹត្តទៅដោយសមស្រប និងការសហការដោយពុំមានការរំលោភបំពាន ព្រមទាំងការគំរាមកំហែង។

យន្តការឆ្លើយតបចំពោះមតិយោបល់៖ យើងនឹងផ្តល់នូវយន្តការសមស្រប និងងាយស្រួលដល់អតិថិជនដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។

ព័ត៌មានឯកជនរបស់អតិថិជន៖ ព័ត៌មានឯកជនរបស់អតិថិជននឹងតែងតែត្រូវបានគោរពជានិច្ចកាល លើកលែងតែមានតម្រូវការផ្នែកច្បាប់។

ក្រុមអនុវត្តន៍ទាំងនេះ ត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង អេ អឹម ខេ ព្រមទាំងតាមរយៈមុខងារគណៈកម្មាធិការការងារសង្គម។

វិវឌ្ឍន៍សំខាន់ៗ

| បរិយាយ | ២០០៥ | ២០១០ | ២០១៥ | ២០១៦ |
|--|--------------|--------------|---------------|---------------|
| ចំនួនការិយាល័យ | ៥ | ២២ | ១៤៦ | ១៥១ |
| ចំនួនភូមិ | ៩១២ | ៨.០៣២ | ១២.៣៩៤ | ១២.៥១៣ |
| ចំនួនភូមិប្រតិបត្តិការសរុប ទូទាំងប្រទេស | ៧% | ៥៧% | ៨៨% | ៨៩% |
| ចំនួនបុគ្គលិកសរុប | ១០៨ | ៨៤៤ | ២.១២៦ | ២.៣៤៩ |
| ចំនួនគណនីសកម្មសរុប | ៧៣.៩៤៦ | ៥១២.៤៦០ | ៤៩៩.៦៩១ | ៦១៦.២៧១ |
| សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក) | \$១០.១៧៤.៨៥៩ | \$៣១.៧១៥.៥៧៨ | \$១២៨.៣១៨.៦៦៨ | \$១៥១.១៤៦.៦៩៨ |
| ចំនួនគណនីសន្សំសរុប | ៨៧៣ | ៤.៥៧៨ | ១៦៣.៨៥៤ | ២៧១.០៧៧ |
| សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក) | \$០ | \$១.៩២៩.៦៩១ | \$៦៦.៩៤២.៨៧២ | \$៩០.៦៧១.៩៧២ |
| ចំនួនម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM) | - | - | ៥៤ | ៥៨ |
| ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម | - | - | ១២៧.០៥៧ | ១៨២.៣០៩ |
| ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធដុល្លារអាមេរិក) | \$ ១៣.៩៨០ | \$ ៩៣៥.២៣៩ | \$៥.០១៦.១៧៤ | \$៦.៦៣២.៣៤១ |
| អនុបាតភាពគ្រប់គ្រាន់ ផ្ទាល់ខ្លួនលើប្រតិបត្តិការ (OSS) | ១០៣,៤% | ១១៣,១% | ១១៩,៦% | ១១៩,៤% |
| ប្រាក់ចំណេញសុទ្ធ ធៀបមធ្យម ភាគទ្រព្យសកម្ម (RoA) | ០,៥% | ២,៣% | ៣,៧% | ៣,៦% |

| បរិយាយ | ២០០៥ | ២០១០ | ២០១៥ | ២០១៦ |
|--|-------|--------|--------|-------|
| ប្រាក់ចំណេញសុទ្ធ ធៀបមធ្យម ភាគមូលធន (RoE) | ០,៦% | ៧,៦% | ១៩,២% | ២០,៩% |
| ទិន្នផលលើប្រាក់កម្ចី | ៣៦,០% | ៣៥,៣% | ៣៣,៩% | ៣៣,៨% |
| អនុបាតថ្លៃដើមប្រតិបត្តិការ | ៣៦,៩% | ២១,៥% | ១៩,៥% | ១៨,៤% |
| អនុបាតថ្លៃដើមប្រាក់បំណុល ជាមធ្យម | ១២,៦% | ១០,៦% | ៩,៤% | ៩,៥% |
| អនុបាតបំណុលធៀបមូលធន | ០,៣ | ២,១ | ៤,៣ | ៤,៨ |
| ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ | ០,០៥% | ១,៥៧% | ០,៤១% | ១,២៤% |
| អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី | ០,៩៥% | ១,១៤% | ០,៤២% | ០,៥៧% |
| ភាគរយនៃប្រាក់កម្ចីក្រោម ៥០០ដុល្លារអាមេរិក | ៩៩,០% | ៩៨,៥% | ៨៨,១% | ៨៤,៦% |
| មធ្យមភាគប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក) | \$ ៦៨ | \$ ១២៤ | \$ ៣៧៧ | \$៤៣៣ |
| មធ្យមភាគប្រាក់សន្សំ ក្នុងមួយគណនី សន្សំ (ដុល្លារអាមេរិក) | \$ ៦ | \$ ៣០៦ | \$ ៣៩៦ | \$៣២៣ |
| ភាគរយនៃអតិថិជនកម្ចីជាស្ត្រី | ៨៦,០% | ៨៦,០% | ៨២,១% | ៨១,៥% |
| ភាគរយនៃអតិថិជនកម្ចី ដែលនៅជនបទ | ៩០,០% | ៩២,០% | ៩២,៥% | ៩៦,៧% |
| អត្រាចាកចេញរបស់អតិថិជនកម្ចី | ១៥% | ២៣% | ២៤% | ២៣% |

អេ អឹម ខេ មានប្រតិបត្តិការនៅ
គ្រប់ស្រុកទាំងអស់ និង

៩៨%

នៃចំនួនឃុំសរុប
នៅទូទាំងប្រទេស

ចំនួនការិយាល័យសរុប

១៥១

ការិយាល័យសាខា

៣៣

ការិយាល័យអនុសាខា

១១៨

មានវិសាលភាពប្រតិបត្តិការក្នុងភូមិចំនួន



១២.៥១៣

៨៩%
នៃចំនួនភូមិទាំង
អស់ក្នុងប្រទេស

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដែលឈានមុខលើវិសាលភាពប្រតិបត្តិការ

៣៤៥.១២៦
អតិថិជនប្រាក់កម្ចី

២៧១.០៧៧
អតិថិជនប្រាក់សន្សំ

១៨២.៣០៩
អតិថិជនធានារ៉ាប់រងខ្នាតតូច

សមិទ្ធផលសំខាន់ៗរយៈពេល ៥ឆ្នាំ

| បរិយាយ | ២០១២ | ២០១៣ | ២០១៤ | ២០១៥ | ២០១៦ |
|--|--------------|--------------|--------------|---------------|---------------|
| I- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ | | | | | |
| ចំនួនសាខា | ២៤ | ២៧ | ២៨ | ៣១ | ៣៣ |
| ចំនួនអនុសាខា | ៨៩ | ១០១ | ១១១ | ១១៥ | ១១៨ |
| ចំនួនភូមិ | ១០.១១៦ | ១១.៣៥៨ | ១២.០៧៥ | ១២.៣៩៤ | ១២.៥១៣ |
| . ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស | ៧២% | ៨១% | ៨៦% | ៨៨% | ៨៩% |
| ចំនួនបុគ្គលិកសរុប | ១.១៨៧ | ១.៤៤៤ | ១.៧៤០ | ២.១២៦ | ២.៣៤៩ |
| . មន្ត្រីឥណទានធៀបនឹងបុគ្គលិកសរុប | ៥០% | ៤៨% | ៤៦% | ៤១% | ៣៩% |
| ចំនួនអតិថិជនសកម្មសរុប | ៣២២.០៩៨ | ៣៨៥.២៩៩ | ៤៣១.៤៧៥ | ៤៨១.៨៩០ | ៦១៦.២៧១ |
| ចំនួនអតិថិជនប្រាក់កម្ចីសរុប | ២៩៨.២៤៧ | ៣៣០.៦៣៤ | ៣៣៦.៥៧៣ | ៣៣៥.៨៣៧ | ៣៤៥.១២៦ |
| . គណនីកម្ចីជាក្រុម | ៩១% | ៩០% | ៨៦% | ៨១% | ៧៩% |
| . គណនីកម្ចីឯកត្តជន | ៩% | ១០% | ១៤% | ១៩% | ២១% |
| សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក) | \$៦២.៣០២.១៥៩ | \$៧៩.៣០៨.៨០៩ | \$៩៦.៣៣៣.៦០៣ | \$១២៨.៣១៨.៦៦៨ | \$១៥១.១៤៦.៦៩៨ |
| . កម្ចីជាក្រុម | ៧៧% | ៧៥% | ៦៥% | ៦៥% | ៦២% |
| . កម្ចីឯកត្តជន | ២៣% | ២៥% | ៣៥% | ៣៥% | ៣៨% |
| ចំនួនគណនីកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីឥណទាន | ៥៣២ | ៤៨៣ | ៤៣៧ | ៤០៩ | ៣៧២ |
| សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីឥណទាន (ដុល្លារអាមេរិក) | \$១០៩.៨១១ | \$១១៤.៣៤៦ | \$១២២.៥៩៨ | \$១៥៤.៣៧២ | \$១៦១.០០៨ |
| ចំនួនអតិថិជនសន្សំ និងជាអតិថិជនកម្ចី | ៨.៧៨០ | ១០.៥៤៩ | ១៤.៨៩៩ | ១៧.៨០៣ | ២៨.៦៣៣ |
| ចំនួនអតិថិជនសន្សំសកម្ម | ៣២.៦៣១ | ៦៥.២១៤ | ១០៩.៨០១ | ១៦៣.៨៥៦ | ២៧៧.០៧៧ |
| សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក) | \$៩.៦៥២.០៤១ | \$២០.១៣៩.៨៧៩ | \$៤១.០៨១.០៨២ | \$៦៦.៩៤២.៨៧២ | \$៩០.៦៧១.៩៧២ |
| ចំនួនម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM / CDM) | - | - | ២០ | ៥៤ | ៥៨ |
| ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម | - | - | ៩.៨៨៦ | ១២៧.០៥៧ | ១៨២.៣០៩ |

សមិទ្ធផលសំខាន់ៗរបៀប:ពេល ៥ឆ្នាំ

| បរិយាយ | ២០១២ | ២០១៣ | ២០១៤ | ២០១៥ | ២០១៦ |
|---|-------------|-------------|-------------|-------------|-------------|
| II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ | | | | | |
| ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក) | \$២.៨៨៦.៩៩៨ | \$៣.៣០៩.១១៥ | \$៤.០០៣.៣៣៩ | \$៥.០១៦.១៧៤ | \$៦.៦១៤.១៨០ |
| អនុបាតភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនលើប្រតិបត្តិការ (OSS) | ១២១,៤% | ១១៩,៤% | ១១៩,៩% | ១១៩,៦% | ១១៩,៤% |
| ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA) | ៣,៩% | ៣,៦% | ៣,៦% | ៣,៧% | ៣,៦% |
| ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE) | ១៩,០% | ១៨,០% | ១៨,៣% | ១៩,២% | ២០,៩% |
| ទិន្នផលលើប្រាក់កម្ចី | ៣៥,៧% | ៣៥,០% | ៣៣,៨% | ៣៣,៩% | ៣៣,៨% |
| អនុបាតថ្លៃដើមប្រតិបត្តិការ | ១៨,៩% | ១៨,៧% | ១៨,៧% | ១៩,៥% | ១៨,៤% |
| អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម | ១០,៤% | ១០,៤% | ៩,៩% | ៩,៤% | ៩,៥% |
| អនុបាតបំណុលធៀបមូលធន | ៣,២ | ៣,៤ | ៣,៧ | ៤,៣ | ៤,៨ |
| ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ | ០,១២% | ០,១៦% | ០,១៥% | ០,៤១% | ១,២៤% |
| អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី | ០,៣៩% | ០,៤១% | ០,៣៩% | ០,៤២% | ០,៥៧ |
| III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម | | | | | |
| សមិទ្ធផលសំខាន់ៗផ្នែកប្រាក់កម្ចី | | | | | |
| មធ្យមភាគទំហំប្រាក់កម្ចី ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ* (កម្ចីបានបញ្ចេញ) | ២៩,៥% | ៣៥,០% | ៣៨,៧% | ៤៧,០% | ៥៤,៦% |
| ភាគរយនៃប្រាក់កម្ចីក្រោម ៥០០ដុល្លារអាមេរិក | ៩៤,៦% | ៩៤,២% | ៩២,៤% | ៨៨,១% | ៨៤,៦% |
| មធ្យមភាគប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក) | \$ ២០៧ | \$ ២៣៧ | \$ ២៨២ | \$ ៣៧៧ | \$៤៣៣ |
| . អតិថិជនកម្ចីជាក្រុម | \$ ១៧៨ | \$ ២០១ | \$ ២១៧ | \$ ៣០៤ | \$៣៤៤ |
| . អតិថិជនកម្ចីជាឯកត្តជន | \$ ៥២៦ | \$ ៥៨៩ | \$ ៧០២ | \$ ៧១៨ | \$៧៧៤ |

* ប្រាក់ចំណូលថ្នាក់ជាតិ ក្នុងឆ្នាំ២០១៥ គឺ ១.០៧០ ដុល្លារអាមេរិក
<http://data.worldbank.org/indicator/NY.GNP.PCAP.CD?end=2015&locations=KH&start=2015&view=bar>

សមិទ្ធផលសំខាន់ៗរយៈពេល ៥ឆ្នាំ

| បរិយាយ | ២០១២ | ២០១៣ | ២០១៤ | ២០១៥ | ២០១៦ |
|--|--------|--------|--------|--------|---------|
| មធ្យមភាគកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក) | \$ ២៦០ | \$ ៣០៧ | \$ ៣៦៨ | \$ ៤៧៥ | \$៥៥២ |
| . អតិថិជនកម្ចីជាក្រុម | \$ ២១៧ | \$ ២៥៦ | \$ ២៨៣ | \$ ៣៦៧ | \$៤១៨ |
| . អតិថិជនកម្ចីឯកត្តជន | \$ ៧០៣ | \$ ៧៣៥ | \$ ៨៨០ | \$ ៩៤៥ | \$១,០៤៦ |
| សមិទ្ធផលសំខាន់ៗ ផ្នែកប្រាក់សន្សំ | | | | | |
| មធ្យមភាគសមតុល្យប្រាក់សន្សំ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ | ២៩,៧% | ៣២,៦% | ៣៧,៧% | ៣៩,២% | ៣២,០% |
| ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក | ៩៤,៥% | ៩៣,៨% | ៩១,៦% | ៩២,១% | ៩៤,០% |
| មធ្យមភាគប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក) | \$ ២៦១ | \$ ២៨៧ | \$ ៣៥៨ | \$ ៣៩៦ | \$ ៣២៣ |
| សមិទ្ធផលសំខាន់ៗ ផ្នែកផ្ទេរប្រាក់ | | | | | |
| មធ្យមភាគសមតុល្យផ្ទេរប្រាក់ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ* | ៤២,៣% | ៥១,៧% | ៤៨,៨% | ៣១,១% | ២៧,៨% |
| សមិទ្ធផលសំខាន់ៗ ផ្នែកសង្គមផ្សេងៗទៀត | | | | | |
| ភាគរយនៃអតិថិជនកម្ចីជាស្ត្រី | ៨៧,៣% | ៨៥,៣% | ៨៣,២% | ៨២,១% | ៨១,៥% |
| ភាគរយនៃអតិថិជនកម្ចី ដែលនៅជនបទ | ៩១,០% | ៩៧,០% | ៩៧,០% | ៩២,៥% | ៩៦,៧% |
| អត្រាចាកចេញរបស់អតិថិជនកម្ចី | ១៨% | ២៣% | ២៤% | ២៤% | ២៣% |
| ការពង្រីកវិសាលភាព៖ អតិថិជនថ្មី (< ១ឆ្នាំ) ក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ | | | | | |
| . ភាគរយចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ ថ្នាក់ជាតិធៀបនឹងអាហារ (ការប៉ាន់ស្មាន) | ៤៥% | ៤៨% | ៤២% | ៤២% | N/A |
| . ភាគរយចំនួនអតិថិជនថ្មី ដែលក្រីក្រធៀបនឹង អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ដោយផ្អែកទៅតាម អត្តសញ្ញាណកម្មក្រីក្រប្រភេទទី១ និង ទី២) | ២៩% | ៣៧% | ៣៧% | ៣៤% | N/A |
| . ចំនួនអតិថិជនថ្មី ដែលក្រីក្រធៀបនឹង អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ដោយផ្អែកទៅតាម អត្តសញ្ញាណកម្មក្រីក្រប្រភេទទី១ និង ទី២) | ១៦.០៧៥ | ៣៣.៥១០ | ៣១.៣៧៨ | ២៣.៨០២ | ២៩.៩៨៨ |

* ប្រាក់ចំណូលថ្នាក់ជាតិ ក្នុងឆ្នាំ២០១៥ គឺ ១.០៧០ ដុល្លារអាមេរិក
<http://data.worldbank.org/indicator/NY.GNP.PCAP.CD?end=2015&locations=KH&start=2015&view=bar>

ចំនួនគណនីប្រាក់កម្ចី

| | ឆ្នាំ-១២ | ឆ្នាំ-១៣ | ឆ្នាំ-១៤ | ឆ្នាំ-១៥ | ឆ្នាំ-១៦ |
|---|------------|------------|------------|-------------|-------------|
|  | ៦២.៣០២.១៥៩ | ៧៩.៣០៨.៨០៩ | ៩៦.៣៣៣.៦០៣ | ១២៨.៣១៨.៦៦៨ | ១៥១.១៤៦.៦៩៨ |
|  | ២៩៨.២៤៧ | ៣៣០.៦៣៤ | ៣៣៦.៥៧៣ | ៣៣៥.៨៣៧ | ៣៤៥.១២៦ |

ទ្រព្យសកម្មសរុបជាមធ្យម (RoA)

| | ឆ្នាំ-១២ | ឆ្នាំ-១៣ | ឆ្នាំ-១៤ | ឆ្នាំ-១៥ | ឆ្នាំ-១៦ |
|---|----------|----------|----------|----------|----------|
|  | ៣,៩% | ៣,៦% | ៣,៦% | ៣,៧% | ៣,៦% |



អតិថិជន អេ អឹម ខេ ខេត្តកណ្តាល កក្កដា ២០១៦

មាតិកា

| | |
|----|--|
| ១៣ | ប្រវត្តិ អេ អឹម ខេ |
| ១៤ | របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល |
| ១៦ | របាយការណ៍ប្រធាននាយកប្រតិបត្តិ |
| ១៨ | អភិបាលកិច្ចគ្រឹះស្ថាន |
| ១៩ | រចនាសម្ព័ន្ធគ្រឹះស្ថាន |
| ២០ | ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាយោបល់ |
| ២៨ | គណៈកម្មាធិការប្រតិបត្តិ |

| | |
|----|--|
| ៣០ | គណៈគ្រប់គ្រង |
| ៣៧ | អតិថិជន អេ អឹម ខេ |
| ៤១ | ដំណើរការគ្រប់គ្រងការងារសង្គម |
| ៤៣ | របកគំហើញសំខាន់ៗក្នុងអនុវត្តន៍ការងារសង្គម |
| ៤៦ | ផលិតផល និងនីតិវិធីការងារ |
| ៥១ | បរិយាកាសប្រកួតប្រជែងនៅកម្ពុជា |
| ៥២ | ការគ្រប់គ្រងហានិភ័យ |

ប្រវត្តិ អេ អឹម ខេ

១៩៩០

ការចាប់កំណើតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏អិលស៊ី វិជ្ជមានពីការធ្វើអន្តរាគមន៍ឥណទានខ្នាតតូច របស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ៩០។

២០០២ - ២០០៤

ដោយសារប្រតិបត្តិការមានការរីកចម្រើនក្នុងឆ្នាំ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុដាច់ដោយឡែក ដែលបានប្រែក្លាយទៅជា អេ អឹម ខេ។ នៅត្រឹមឆ្នាំ២០០៣ អេ អឹម ខេ បានធ្វើប្រតិបត្តិការដោយឯករាជ្យពីអង្គការ Concern ហើយ បន្ទាប់មកទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០០៤។

២០០៥

នៅឆ្នាំ២០០៥ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការដំបូងរបស់ខ្លួនជាលើកដំបូង និងទទួលបានប្រាក់កម្ចីពីប្រភពខាងក្រៅព្រមទាំងបង្កើតយន្តការគ្រប់គ្រងការងារសង្គមផងដែរ។ នៅឆ្នាំបន្តបន្ទាប់ អេ អឹម ខេ បានរីកចម្រើនយ៉ាងឆាប់រហ័ស ចំពោះសេវាប្រាក់កម្ចីដ៏សំខាន់ និងបានពង្រីកសាខាប្រតិបត្តិការនៅទូទាំងប្រទេស។

២០១០ - ២០១២

នៅឆ្នាំ ២០១០ កំណែទម្រង់ជាយុទ្ធសាស្ត្រត្រូវបានចាប់ផ្តើមអនុវត្ត ដោយធ្វើការផ្លាស់ប្តូរ អេ អឹម ខេ ពីការផ្តល់ប្រាក់កម្ចីនៅតាមជនបទតែមួយមុខ ទៅជាអ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប។ យុទ្ធសាស្ត្រនេះត្រូវបានត្រួតពិនិត្យពីតម្រូវការក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុច្រើនប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោលបំណងធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង។

ការទទួលបានអាជ្ញាប័ណ្ណ ទទួលបានប្រាក់បញ្ញើពីសាធារណជន (MDI License) ក្នុងឆ្នាំ ២០១០ បានដើរតួនាទីយ៉ាងសំខាន់ចំពោះដំណើរការនេះ និងបានជំរុញឲ្យ អេ អឹម ខេ ផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនទៀត។ សេវាប្រាក់សន្សំបានដាក់ឲ្យដំណើរការនៅគ្រប់សាខាទូទាំងប្រទេស ត្រឹមពាក់កណ្តាលឆ្នាំ២០១១ ជាមួយនឹងសេវាផ្ទេរប្រាក់ក្នុងស្រុកដែលបានដាក់ឲ្យដំណើរការផងដែរនៅខែកក្កដា ឆ្នាំ២០១១ នេះ។ សេវាកម្មទាំងពីរនេះ ត្រូវបានពង្រីកទៅគ្រប់ការិយាល័យសាខានិងអនុសាខាទាំង ១១៣ របស់ អេ អឹម ខេ អំឡុង ឆ្នាំ២០១២។ អេ អឹម ខេ ក៏បានចាប់ផ្តើមដាក់សាកល្បងរយៈពេលមួយឆ្នាំ ពីសេវាធនាគារចល័តពីឆ្នាំ២០១១ ដល់ ២០១២។

២០១៣

ក្នុងឆ្នាំ២០១៣ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM) ជាបណ្តាញប្រតិបត្តិការបន្ថែមចំពោះអតិថិជនរបស់ខ្លួន ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងក្នុងការប្រើប្រាស់សេវាប្រាក់សន្សំរបស់ខ្លួនផងដែរ។

២០១៤

នៅឆ្នាំ២០១៤ អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ (Forte Insurance) ដើម្បីផ្តល់សេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនកម្ចីរបស់ខ្លួន។

២០១៥

នៅឆ្នាំបន្ទាប់គឺ ឆ្នាំ២០១៥ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការជាផ្លូវការនូវគណនីកូនឆ្លាតដល់អតិថិជន ដែលមានបំណងសន្សំប្រាក់សម្រាប់អនាគតបុត្រធីតារបស់ពួកគេ ដើម្បីធានាថា ទោះបីជាពួកគេមានបញ្ហាអ្វីក៏ដោយក៏បុត្រធីតារបស់ពួកគេ នៅតែអាចសម្រេចក្តីសុបិនរបស់ពួកគេបានដែរ។

២០១៦

គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏អិលស៊ី មានគណនីសកម្មសរុបចំនួន ៦១៦.២៧១ នាក់ ដែលចំនួនគណនីកម្ចីសកម្ម បានកើនឡើងដល់ទៅ ៣៤៥.១២៦ នាក់ ជាមួយនឹងផលប្រាក់ប្រាក់កម្ចីសរុបចំនួន \$១៥១.១៤៦.៦៩៨ ដុល្លារអាមេរិក។ អតិថិជនសន្សំបានកើនឡើងដល់ទៅ ២៧១.០៧៧ នាក់ ជាមួយនឹងសមតុល្យប្រាក់សន្សំចំនួនជាង \$៩០.៦៧១.៩៧២។ ក្នុងនោះដែរ អេ អឹម ខេ ក៏បានផ្តល់សេវាធានារ៉ាប់រងខ្នាតតូចដល់អតិថិជនកម្ចីចំនួន ១៨២.៣០៩ នាក់ ទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ ពេលដែលជួបបញ្ហាណាមួយ ដោយមិនបានដឹងមុន។

អេ អឹម ខេ ក៏បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនក្នុងភូមិចំនួន ១២.៥១៣ ស្មើនឹង ៨៩% នៃចំនួនភូមិសរុបទូទាំងប្រទេសដែលមានការិយាល័យចំនួន ១៥១ ជាមួយនឹងបុគ្គលិក ដែលប្រកបដោយវិជ្ជាជីវៈចំនួន ២.៣៤៩។ អេ អឹម ខេ ក៏មានម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM) ចំនួន ៥៨ កន្លែង និងមានភ្នាក់ងារជាង ២.៥០០ កន្លែងនៅក្នុង២៥ ខេត្ត-រាជធានី។

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល

លោក TANMAY CHETAN

ប្រធានក្រុមប្រឹក្សាភិបាល



ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវរបាយការណ៍ដ៏ល្អមួយទៀតរបស់ប្រទេសកម្ពុជាក៏ដូចជា អេ អឹម ខេ ផងដែរ។ កម្ពុជានៅតែបានបន្តអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និងបានរីកចម្រើនពី “ប្រទេសដែលមានប្រាក់ចំណូលទាប” ទៅជា “ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប” ដោយផ្អែកលើប្រាក់ចំណូលជាតិរបស់ខ្លួន និងផលិតផលសរុបក្នុងស្រុកបានកើនឡើង (យោងតាមរបាយការណ៍ធនាគារពិភពលោក)។ ជាមួយគ្នានេះ កម្ពុជាបានកើនផលិតផលសរុបក្នុងស្រុកចំនួនប្រមាណជា ៦,៩០% (២០១៥ : ៧,០៤%)^១ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួនទៀត ដែលបានបង្ហាញពីកម្រិតរីកចម្រើននៃកំណើនសេដ្ឋកិច្ចនេះ។ សូចនាករសំខាន់មួយទៀត ជាពិសេសសម្រាប់ អេ អឹម ខេ គឺ កម្រិតនៃការផ្តល់សេវាហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែង ដោយរួមបញ្ចូលផ្នែកឥណទានឯកជននៅក្នុងវិស័យសេដ្ឋកិច្ច។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ចមានការកើនឡើងយ៉ាងខ្លាំង ហើយកម្រិតឥណទានឯកជនចំពោះផលិតផលក្នុងស្រុកសរុបជាមធ្យម បានកើនឡើងទ្វេដងក្នុងអំឡុងឆ្នាំ២០១២ ដល់ ២០១៥ ហើយបច្ចុប្បន្ននេះ មានការប៉ាន់ប្រមាណកើនឡើងប្រហែលជា ៦៣,១% (បើយោងតាមរបាយការណ៍ធនាគារពិភពលោក ឆ្នាំ ២០១៦)។ នៅក្នុងការវាយតម្លៃរបស់ខ្លួន អំឡុងឆ្នាំ២០១៦^២ មូលនិធិប៊ិយវ៉ិចអន្តរជាតិ បានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ និងសំណង់ ដែលមានហានិភ័យជាប្រព័ន្ធនៅក្នុងវិស័យសេដ្ឋកិច្ច។

អេ អឹម ខេ នៅតែបានបន្តរីកចម្រើន ខណៈពេលដែលមានហានិភ័យមួយចំនួនដែលបានកើតឡើង លើសកម្មភាពឥណទានរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំ ក៏មានការផ្តោតជាសំខាន់លើអាជីវកម្ម មិនមែនឥណទាន ដើម្បីជួយទប់ស្កាត់ហានិភ័យនៃការផ្តល់ប្រាក់កម្ចី ប៉ុន្តែទោះបីយ៉ាងណាក៏ អេ អឹម ខេ នៅតែធានាដល់អតិថិជនទាំងអស់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើន ហើយឥណទានមិនត្រឹមត្រូវបាននូវផលិតផលហិរញ្ញវត្ថុដ៏សមរម្យ ហើយថែមទាំងជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានប្រាក់ចំណូលទាបទៀតផង។

បន្ទាប់ពីបានដាក់ឱ្យដំណើរការសេវាធានារ៉ាប់រងខ្នាតតូចក្នុងឆ្នាំ ២០១៥ ដោយជោគជ័យមក អេ អឹម ខេ បានបន្តពង្រីកការផ្តល់សេវាធានារ៉ាប់រងខ្នាតតូចនេះក្នុង ឆ្នាំ២០១៦ ដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ។ លទ្ធផលជាវិជ្ជមានពីការពង្រីកសេវាធានារ៉ាប់រងខ្នាតតូចនេះ ទទួលបានការគាំទ្រប្រើប្រាស់សេវានេះយ៉ាងច្រើនក្នុងអំឡុងឆ្នាំនេះ។ នៅបំណាច់ឆ្នាំ ២០១៦ អេ អឹម ខេ និងក្រុមហ៊ុនហ្វូតេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើមូលនិធិអភិវឌ្ឍន៍ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីដាក់ឱ្យដំណើរការជាមួយក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលមានការវិនិយោគរួមគ្នា។ កិច្ចសហប្រតិបត្តិការទាំងនេះនឹងជួយពង្រឹងបន្ថែម លើការផ្តល់សេវាធានារ៉ាប់រងខ្នាតតូចនៅក្នុងប្រទេសកម្ពុជា។

¹ <http://data.worldbank.org/country/cambodia>
² <https://www.imf.org/en/NewsArticles/2016/07/18/13/34/PR16343-Cambodia-IMF-Staff-Completes-2016-Article-IV-Mission>

ដោយមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលជឿជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើប្រកបដោយទំនុកចិត្តខ្ពស់ ដូច្នេះហើយ ធ្វើឲ្យ គ្រឹះស្ថាននេះមានការរីកចម្រើនដល់ទៅ ៣៥% នៃប្រាក់សន្សំ សរុបនៅក្នុងឆ្នាំ២០១៦ នេះ។ អេ អឹម ខេ នៅតែជាគ្រឹះស្ថាន ដែលទទួលបានប្រាក់បញ្ញើជាប្រចាំប្រចាំឆ្នាំក្នុងស្រុក (ប្រាក់រៀល) ច្រើន ជាងគេ ដែលបង្ហាញឲ្យឃើញពីការរីកចម្រើនផ្នែកអាជីវកម្ម ប្រាក់សន្សំ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រាក់សន្សំខ្នាតតូច នៅក្នុងប្រទេសកម្ពុជា។ ស្ទើរតែ ២ ភាគ ៣ នៃអ្នកដាក់ប្រាក់សន្សំ អេ អឹម ខេ បានធ្វើការដាក់ប្រាក់ និងដកប្រាក់នៅតាមបណ្តាញ ភ្នាក់ងារ ហើយនេះគឺជាវិធីសាស្ត្រថ្មីមួយទៀត និងលើកដំបូង ក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

២០១៦ គឺជាឆ្នាំ ដែល អេ អឹម ខេ នៅតែមានការរីកចម្រើន ប្រកបដោយចីរភាពលើសេវាទូទាត់ផ្សេងៗ ក្នុងអាជីវកម្មរបស់ខ្លួន ដែលមិនរាប់បញ្ចូលសេវាផ្ទេរប្រាក់ក្នុងស្រុកនោះឡើយ ប៉ុន្តែ អេ អឹម ខេ បានផ្តោតសំខាន់ទៅលើសេវាទូទាត់ជាច្រើនទៀត ដូចជា សេវាទូទាត់វិក្កយបត្រ និងសេវាទូទាត់នៅតាមដៃគូអាជីវកម្ម ដែលធ្វើឲ្យ អេ អឹម ខេ មានការរីកចម្រើនយ៉ាងខ្លាំងលើអាជីវកម្ម មួយនេះ ។

សេវាប្រាក់កម្ចីខ្នាតតូចរបស់ អេ អឹម ខេ នៅតែមានស្ថិរភាព ខណៈពេល ដែលគ្រឹះស្ថាននៅតែរក្សាបានអតិថិជនប្រាក់កម្ចីខ្នាត តូចនៅតាមតំបន់ជនបទដាច់ស្រយាលនៅក្នុងវិស័យនេះ។ ដោយសារសេវាប្រាក់កម្ចីមានការរីកចម្រើនឡើង បានធ្វើឲ្យ អេ អឹម ខេ បោះជំហានចូលក្នុងទីផ្សារថ្មីមួយទៀតបន្តិចម្តងៗ គឺការផ្តល់ជូន សេវាប្រាក់កម្ចីសម្រាប់ការសិក្សា និងកម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ ទន្ទឹមគ្នានេះដែរ អេ អឹម ខេ ក៏ទទួលបានបទ ពិសោធន៍ថ្មីមួយទៀត ក្នុងការគ្រប់គ្រងគុណភាពប្រាក់កម្ចីរបស់ ខ្លួនផងដែរ។ បើធៀបទៅនឹងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល នៅក្នុងប្រទេស ប្រាក់កម្ចី អេ អឹម ខេ នៅតែរក្សាបានគុណភាពល្អ ដោយសារតែមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលលើផលប៉ះពាល់នៃការកើនឡើងប្រាក់កម្ចី នៅលើទីផ្សារ ហើយ អេ អឹម ខេ ក៏បានរិះរកវិធីសាស្ត្រ ដើម្បី ដោះស្រាយលើបញ្ហានេះជាបន្ទាន់ផងដែរ។ ស្របពេលនៃការកើន ឡើងប្រាក់កម្ចីយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស អេ អឹម ខេ បានរិះរកវិធីសាស្ត្រជាច្រើន ដើម្បីធ្វើឲ្យប្រតិបត្តិការប្រាក់កម្ចីរបស់ ខ្លួនដំណើរការប្រកបដោយភាពជោគជ័យ។ ក្នុងអំឡុងឆ្នាំ ២០១៦ នេះ យើងនឹងនៅតែបន្តផ្តល់ជូននូវសេវានេះប្រកប ដោយទំនួលខុសត្រូវខ្ពស់បំផុត ទោះបីជាមានការប្រកួតប្រជែង ផលិតផលប្រាក់កម្ចីនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតក៏ដោយ។

ដូចបានរៀបរាប់ពីសមិទ្ធផលសំខាន់ៗខាងលើ ដែល អេ អឹម ខេ សម្រេចបាន គឺដោយសារតែមានការខិតខំប្រឹងប្រែង ពីគណៈគ្រប់គ្រង និងបុគ្គលិកដែលប្រកបដោយការប្តេជ្ញា ចិត្តខ្ពស់និងមានជំនាញពិតប្រាកដ។ ក្នុងនាមជាក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រធាននាយកប្រតិបត្តិ លោក គា បូរាណ និងគណៈគ្រប់គ្រងជាន់ខ្ពស់ក៏ដូចជាថ្នាក់ ដឹកនាំសាខា ព្រមទាំងក្រុមការងារនៅការិយាល័យកណ្តាលទាំងអស់ សម្រាប់ការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងរាល់កិច្ចការងារ ដែលបានសម្រេចកន្លងមក។

ក្រុមប្រឹក្សាភិបាល អេ អឹម ខេ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការណែនាំផ្តល់ដំបូន្មានល្អៗ ដល់គណៈគ្រប់គ្រង និងនៅតែបន្ត គាំទ្រយ៉ាងពេញទំហឹងក្នុងឆ្នាំនេះផងដែរ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់សមាជិកក្រុមប្រឹក្សាភិបាល និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុង ការសម្រេចបាននូវសមិទ្ធផលនេះ ជាចុងក្រោយនេះ ខ្ញុំសូមធ្វើការ កោតសរសើរដល់ភាគទុនិក និងអតិថិជន អេ អឹម ខេ ទាំងអស់ ដែលបានគាំទ្ររាល់សកម្មភាពរបស់ អេ អឹម ខេ និងធ្វើឲ្យគ្រឹះស្ថាន មួយនេះ សម្រេចបានផ្លែផ្កាជោគជ័យក្នុងឆ្នាំ២០១៦នេះ។

របាយការណ៍ប្រធាននាយកប្រតិបត្តិ

លោក គា បូរណ
ប្រធាននាយកប្រតិបត្តិ



ឆ្នាំ ២០១៦ គឺជាឆ្នាំសារពើពន្ធ មួយផ្សេងទៀតដែលធ្វើឲ្យ អេ អឹម ខេ រីកចម្រើន និងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ កន្លែងផ្តល់សេវាហិរញ្ញវត្ថុគ្រប់ប្រភេទ ដល់ប្រជាជន ដែលមានប្រាក់ចំណូលទាបទៅតាមលទ្ធភាពដែល អាចទទួលយកបាននៅប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវ ផលិតផលជាច្រើនដល់ អតិថិជនរបស់ខ្លួនដូចជា៖ ប្រាក់កម្ចី ប្រាក់សន្សំ ធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាទូទាត់ផ្សេងៗ តាមរយៈបណ្តាញ ប្រតិបត្តិការរបស់ខ្លួនដល់ទីកន្លែង ការិយាល័យ ភ្នាក់ងារទូទាត់ ចល័ត និងម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។

គិតត្រឹមចុងឆ្នាំ២០១៦ អេ អឹម ខេ មានបុគ្គលិកចំនួន ២.៣៤៩ នាក់ កំពុងបម្រើការងារនៅតាមការិយាល័យរបស់ខ្លួនចំនួន ១៥១ កន្លែងក្នុងប្រទេសកម្ពុជា។ ចំនួនម៉ាស៊ីនដកប្រាក់ និង ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) បានកើនឡើងដល់ទៅ ៥៨ គ្រឿង ដែលបានធ្វើប្រតិបត្តិការដកសាច់ប្រាក់ជាង ៣១១.០០០ ដង ដែលគិតជាទំហំទឹកប្រាក់សរុបប្រហែលជា ៣៥,៧ លានដុល្លារ អាមេរិក។ រីឯភ្នាក់ងារ អេ អឹម ខេ វិញមានចំនួនចេះដដែលគឺ ចំនួន ២.៥០០ កន្លែង ដែលបានផ្តល់សេវាផ្ទេរប្រាក់ ដាក់ប្រាក់សន្សំ និងដកប្រាក់ព្រមទាំងសេវាទូទាត់វិក្កយបត្រផ្សេងៗផងដែរ។

នៅក្នុងឆ្នាំ២០១៦ នេះ អេ អឹម ខេ មានប្រតិបត្តិការនៅតាម ភូមិបានកើនឡើងដល់ ៨៩% នៃចំនួនភូមិសរុបក្នុងប្រទេសកម្ពុជា

ដែលមានចំនួនគណនីប្រាក់កម្ចីសកម្មសរុប ៣៤៥.១២៦ និងចំនួនគណនីសន្សំសកម្មសរុបចំនួន ២៧១.០៧៧។ ក្នុងឆ្នាំនេះ ចំនួនគណនីបានកើនឡើងជាលំដាប់រហូតដល់ ២៣,៤% ពីចំនួនគណនី ៤៩៥.៤៣៩ នៅឆ្នាំ២០១៥។ បើតាមការស្រាវជ្រាវ ផ្ទៃក្នុងរបស់ អេ អឹម ខេ បានបង្ហាញថាអត្រានៃការពេញចិត្តអតិថិជន នៅតែរក្សាបានកម្រិតខ្ពស់រហូតដល់ ៩១% សម្រាប់អតិថិជន កម្ចី និង ៩៧% សម្រាប់អតិថិជនសន្សំ។ អតិថិជនដែលមានទាំង ប្រាក់កម្ចី និងប្រាក់សន្សំមានការកើនឡើង ៦១% ផងដែរ ដែល ស្មើនឹង ២៨.៦៣៣ នៅឆ្នាំ២០១៦ នេះ។ លើសនេះទៅទៀត ក៏មាន អតិថិជនកម្ចីច្រើនជាង ៥៧% បានទិញនៅសេវាធានារ៉ាប់រង ខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ ដែលបានដាក់ឲ្យដំណើរការ នាពេលថ្មីៗនេះ ដែលបានបង្ហាញឲ្យឃើញពីសក្តានុពល យ៉ាងច្រើននៃផលិតផលធានារ៉ាប់រងនេះ។

អាជីវកម្ម អេ អឹម ខេ នៅតែមានសន្ទុះខ្លាំង ខណៈដែល ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធនចំនួន ២០,៩% និង ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្មចំនួន ៣,៦%។ នេះជាសមិទ្ធផល ដែលសម្រេចបាន ទោះបីជាមានការធ្លាក់ចុះ នៃប្រតិបត្តិការឥណទាន ចំពោះភាពលើសលប់នៅក្នុងចំណែក ទីផ្សារមួយចំនួនយ៉ាងណាក៏ដោយ ដែលមានការកើនឡើងនៃ ប្រាក់កម្ចី មិនល្អរហូតដល់ទៅ១,២% នៅចុងឆ្នាំនេះ។ រាល់ការ ចំណាយត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាព/ ផលិតភាពជាទីបំផុត ដែលធ្វើឲ្យផ្នែកហិរញ្ញវត្ថុមានភាពរឹងមាំ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ។

អនុបាតថ្លៃដើមប្រតិបត្តិការបានធ្លាក់ចុះពី ១៩.៥០% ក្នុងឆ្នាំ២០១៥ មកត្រឹមតែ ១៨,៤% ក្នុងឆ្នាំ២០១៦។ ខ្លឹមរាយ ក្នុងការផ្តល់ជូនសេចក្តីលម្អិតបន្ថែមទៀតនៃប្រភេទអាជីវកម្ម ខាងក្រោម។

ប្រាក់កម្ចី និងធានារ៉ាប់រងខ្នាតតូច

ក្នុងអំឡុងឆ្នាំនេះចំនួនគណនីកម្ចីសកម្មបានកើនចំនួន ២,៧% ដែលស្មើនឹង ៣៤៥,១២៦ គណនី ខណៈដែលផល បំពេញប្រាក់កម្ចី បានកើនឡើងដល់ ១៧,៨% ដែលស្មើនឹង១៥១ លានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៦។ ប្រាក់កម្ចីជាមធ្យម ក្នុងអតិថិជនម្នាក់មានចំនួន ៤៣៣ ដុល្លារអាមេរិក (៣៤៤ដុល្លារ អាមេរិក ជាកម្ចីក្រុម និង ៧៧៤ ដុល្លារអាមេរិក ជាកម្ចីឯកត្តជន)។ អេ អឹម ខេ នៅតែបន្តផ្តោតទៅលើទីផ្សារស្នូលរបស់ខ្លួននៅ តាមជនបទដែល ៩៦% នៃអតិថិជន អេ អឹម ខេ បានរស់នៅក្នុង តំបន់ជនបទដាច់ស្រយាល។ យោងទៅតាមសន្ទស្សន៍តម្លៃ អ្នកផលិត (PPI) ដែលជាឧបករណ៍ស្តង់ដារក្នុងការវាស់វែងលើភាព ក្រីក្របានឲ្យដឹងថាប្រហែលជា ៤៣% នៃអតិថិជនកម្ចី អេ អឹម ខេ ត្រូវបានចាត់ទុកថាជាអ្នកក្រីក្រ ដោយប្រើប្រាស់និយមន័យនៃ ភាពក្រីក្ររបស់រដ្ឋាភិបាល ១៥០%។ គោលបំណងរបស់ អេ អឹម ខេ នៅតែជាជម្រើសដំបូងសម្រាប់ប្រជាជនកម្ពុជា ក្នុងការបន្តលើកិច្ច ខិតខំប្រឹងប្រែង ដើម្បីឲ្យចាកផុតពីភាពក្រីក្រ។ អត្រារក្សា អតិថិជន អេ អឹម ខេ ដែលជាវិធីសាស្ត្រវាស់វែងការពេញចិត្ត បង្ហាញពីភាពល្អប្រសើរបន្តិចពី ៧៦% ក្នុងឆ្នាំ២០១៥ ទៅ ៧៧% ក្នុងឆ្នាំ២០១៦ ដោយប្រើនិយមន័យនៅក្នុងវិស័យនេះ (បណ្តាញ ផ្លាស់ប្តូរព័ត៌មានទីផ្សារ MIX Market)។ អេ អឹម ខេ បានដាក់ឲ្យ ដំណើរការសេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ អំឡុង ឆ្នាំ២០១៥ ក្នុងគោលបំណងបង្កើតនូវសំណាញ់សុវត្ថិភាព សង្គមក្នុងលក្ខខណ្ឌមួយដ៏ល្អដល់អតិថិជនរបស់ខ្លួន។

នៅបំណាច់ឆ្នាំ ២០១៦ អតិថិជន អេ អឹម ខេ ចំនួន ១៨២.៣០៩ បានទិញកញ្ចប់ធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ពីចំនួន ១២៧.០៥៧ នៅក្នុងឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ អេ អឹម ខេ បានផ្តល់ សំណងជូនដល់អតិថិជនជាទឹកប្រាក់សរុបចំនួន ៦៥១.៤៩៥ ដុល្លារអាមេរិក ដែលស្មើនឹង ៥៥% ដែលបង្ហាញពីការប្រើប្រាស់ សេវានេះ ពីសំណាក់អតិថិជនរបស់ខ្លួន។ អំឡុងឆ្នាំ២០១៦ អេ អឹម ខេ ក៏បានដាក់សាកល្បងសេវាធានារ៉ាប់រងលើគ្រោះធម្មជាតិ (Weather Index Insurance) ក្នុងខេត្តចំនួនពីរ និងមាន គោលនយោបាយ ចំនួន ៨៦ ត្រូវបានលក់ ដោយបានគ្របដណ្តប់ លើផ្ទៃដាំដុះចំនួន ១១០ ហិកតា។ អេ អឹម ខេ នឹងសិក្សាបន្ថែមទៀត ជាមួយអ្នកពាក់ព័ន្ធ និងភាពសមស្របនៃផលិតផលនេះ ក្នុងឆ្នាំ បន្ទាប់ទៀត។

ប្រាក់សន្សំ និងសេវាហិរញ្ញវត្ថុផ្សេងទៀត

អេ អឹម ខេ នៅតែបន្តផ្តល់សេវាប្រាក់សន្សំរបស់ខ្លួនទៅ កាន់សាធារណៈជនទូទៅ។ អ្នកដាក់ប្រាក់សន្សំនៅ អេ អឹម ខេ ប្រហែលជា ៨៩% ជាអ្នកដាក់ប្រាក់សន្សំខ្នាតតូច ដែលមាន សមតុល្យប្រាក់សន្សំតិចជាង ៥០ ដុល្លារអាមេរិក បង្ហាញ ឲ្យឃើញ ពីភាពរឹងមាំនៅក្នុងទីផ្សារ។ អំឡុងឆ្នាំ២០១៦ ចំនួន គណនីសន្សំបានកើនឡើងគួរឲ្យកត់សម្គាល់ដល់ ៦៦% ដែលស្មើ នឹងចំនួន ២៧១.០៧៧ គណនី។ សមតុល្យប្រាក់សន្សំជាមធ្យម ក្នុង ១ គណនីប្រហែលជា ៣២៣ ដុល្លារ ហើយសមតុល្យ ប្រាក់សន្សំជាមធ្យមបានកើនឡើងជាង ៩០,៦៧ លានដុល្លារអាមេរិក បើប្រៀបធៀបជាមួយឆ្នាំ ២០១៥ មានត្រឹមតែ ៦៦,៩៤ លាន ដុល្លារអាមេរិកតែប៉ុណ្ណោះ។ តាមរយៈតារាងតុល្យការ អាជីវកម្ម ផ្នែកកម្រៃសេវា អេ អឹម ខេ នៅតែបន្តវិវឌ្ឍទៅមុខជាទីនៅឆ្នាំ ២០១៦ នេះ។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា៖ ផ្ទេរប្រាក់ បើកប្រាក់បៀវត្សរ៍ និងទូទាត់វិក្កយបត្រផ្សេងៗ នៅតាម បណ្តាញប្រតិបត្តិការរបស់ខ្លួន។ ចំនួនប្រតិបត្តិការសរុបបានកើន ឡើងដល់ ៣១% ក្នុងឆ្នាំ២០១៦។

វិស័យម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០១៧ ត្រូវបានព្យាករណ៍ថានឹង មានស្ថិរភាពកំណើនសេដ្ឋកិច្ចនៅក្នុងអត្រា (GDP) ៧,១% និង អតិផរណា ៣,៤%។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏អិលស៊ី និងបន្តក្នុងការបង្កើតនូវបន្ទាត់អាជីវកម្ម ដើម្បីរក្សាបានជាអ្នក នាំមុខលើទីផ្សាររបស់ខ្លួន ដែលបានផ្តោតជាសំខាន់ៗ ដូចខាង ក្រោមនេះ៖

- ការពង្រឹងការគ្រប់គ្រងហានិភ័យ ជាពិសេសដំណើរការ ប្រាក់កម្ចី ការគ្រប់គ្រងហានិភ័យប្រាក់កម្ចី ការគ្រប់គ្រងហានិភ័យ សហគ្រាសរួម និងការគ្រប់គ្រងហានិភ័យតារាងតុល្យការ (រួមមានហានិភ័យសាច់ប្រាក់) ។
- ការធ្វើទំនើបកម្ម ឌីជីថល ក្នុងដំណើរការត្រួតពិនិត្យ ប្រតិបត្តិការ និងប្រសិទ្ធភាពឲ្យបានល្អជាងមុន។
- ការរួមបញ្ចូលបណ្តាញប្រតិបត្តិការ និងសេវាកម្មបន្ថែមទៀត របស់ខ្លួន ដើម្បីឲ្យអតិថិជនមានបទពិសោធន៍ល្អជាងមុន
- បន្តអភិវឌ្ឍបច្ចេកវិទ្យាស្នូលឲ្យកាន់តែរឹងមាំជាងមុន។

ជំនួសមុខឲ្យគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែង អំណរគុណដល់ ភាគទុនិក ប្រធានក្រុមប្រឹក្សាភិបាល សមាជិក ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការ ចំពោះការដឹកនាំ គាំទ្រ និងចង្អុលបង្ហាញពេញមួយឆ្នាំ។ ខ្ញុំសូមអរគុណផងដែរ ដល់សហការីទាំងគណៈគ្រប់គ្រង និងបុគ្គលិក ជាពិសេសបុគ្គលិក ដែលធ្វើការនៅតាមសហគមន៍ ក្នុងការខិតខំប្រឹងប្រែងបំពេញ ការងារយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការប្តេជ្ញាចិត្តផ្តល់សេវា ដ៏ល្អបំផុតដល់អតិថិជនរបស់យើង។ ជាចុងក្រោយ ខ្ញុំសូមសំដែង នូវការដឹងគុណដ៏ស្មោះស្ម័គ្រ ដល់ម្ចាស់ភាគហ៊ុនទាំងអស់ និងជា ពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ការបន្តគាំទ្រដល់ អេ អឹម ខេ និងបង្កើតឲ្យមានវិស័យមីក្រូហិរញ្ញវត្ថុដ៏រឹងមាំនៅកម្ពុជា។

⁹ <https://www.adb.org/countries/cambodia/economy>

អភិបាលកិច្ចគ្រឹះស្ថាន

គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ អេ អឹម ខេ មានម្ចាស់ភាគហ៊ុន

១. Agora Microfinance N.V. (AMNV)
២. Rural Impulse Fund II S.A., SICAV-FIS (RIF II)
៣. Société de Promotion et de Participation pour la Coopération Economique S.A (PROPARCO)
៤. Cambodia-Laos Development Fund S.C.A., SICAV-SIF (CLDF)
៥. សមាគមបុគ្គលិក អេ អឹម ខេ (AMK SA)

ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ សវនកម្ម ច្បាប់ និងអភិវឌ្ឍន៍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀត លើផ្នែកប្រឹក្សាភិបាលពាណិជ្ជកម្ម និងការវិនិយោគវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការប្រតិបត្តិ មានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) ប្រធាននាយកប្រតិបត្តិអាជីវកម្ម សន្សំ និងបណ្តាញ (CBO, Deposit & Channel) ប្រធាននាយកប្រតិបត្តិអាជីវកម្ម ឥណទាន និងធានារ៉ាប់រងខ្នាតតូច (CBO, Credit & MI) ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា (CIO) និងប្រធាននាយកប្រតិបត្តិហានិភ័យ (CRO)។ គណៈកម្មាធិការនេះ មានតួនាទីត្រួតពិនិត្យមើល គណៈគ្រប់គ្រង បន្ទាប់ ហើយគណៈគ្រប់គ្រងបន្ទាប់ មាននាយក/ នាយិកា ប្រតិបត្តិទាំងនាយកដ្ឋានជាច្រើន។

គណៈកម្មាធិការ អចិន្ត្រៃយ៍

១. គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ
២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ
៣. គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច
៤. គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល
៥. គណៈកម្មាធិការការងារសង្គម

គណៈកម្មាធិការបួនដំបូង មានតួនាទីអភិបាលកិច្ចជាទូទៅ។ គណៈកម្មាធិការការងារសង្គម ផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាលស្តីពីការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ឲ្យបានឈាន ទៅដល់ភាពក្រីក្រ ផលិតផលសមស្រប ការការពារអតិថិជន និងការទទួលខុសត្រូវសង្គមទាំងអស់។

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រឹក្សាយោបល់



លោក TANMAY CHETAN

ប្រធានក្រុមប្រឹក្សាភិបាល
ប្រធានគណៈកម្មាធិការ ផ្តល់តម្លៃការ
ការតែងតាំង និងអភិបាលកិច្ច និង
ជាសមាជិកគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ



លោក តា បូណា

ក្រុមប្រឹក្សាភិបាល
និងជាប្រធាននាយកប្រតិបត្តិ



លោក ADRIAN GRAHAM

ក្រុមប្រឹក្សាភិបាល
ប្រធានគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ និងជាសមាជិកគណៈ
កម្មាធិការហានិភ័យ



លោក PETE POWER

ក្រុមប្រឹក្សាភិបាល សមាជិកគណៈ
កម្មាធិការ ការងារសង្គម និងជា
សមាជិក គណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ

លោក Tanmay ជាស្ថាបនិករូមនៃក្រុមហ៊ុន
Agora Group ដែលជាកន្លែងលោកគ្រប់គ្រង
ការវិនិយោគទុនមូលធនរបស់បណ្តាក្រុមហ៊ុននៅទ្វីប
អាស៊ី និងអាហ្វ្រិក។ លោក Tanmay មានបទពិសោធន៍
លើវិស័យជាច្រើនដូចជាការផ្តល់ចំណាត់ថ្នាក់
ឥណទានមីក្រូហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សានិងប្រតិបត្តិការ
រួមទាំងនៅ អេ អឹម ខេ ដែលលោកជាប្រធាននាយក
ប្រតិបត្តិ ពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោកបាន
បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងជំនួញ
ពី IIFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែករដ្ឋបាល
សាធារណៈពីសាលា Harvard Kennedy ។

លោក បូណា ត្រូវបានតែងតាំងជាប្រធាន
នាយកប្រតិបត្តិ អេ អឹម ខេ ក្នុងឆ្នាំ២០១២។
លោក បូណាបានចូលបម្រើការនៅ អេ អឹម ខេ
រយៈពេលជាង ១០ឆ្នាំហើយ ពេលគឺចាប់
តាំងពី ឆ្នាំ២០០៤ មកលោកបានកាន់តំណែង
គ្រប់គ្រងជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថាន
ដូចជាប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយក
ប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយក
ប្រតិបត្តិ។ មុនពេលដែលលោកបម្រើការងារ
ជាមួយ អេ អឹម ខេ លោកបានធ្វើការនៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទី
ជានាយកហិរញ្ញវត្ថុ។ លោកបានបញ្ចប់
ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ
ព្រមទាំងទទួលបានសញ្ញាបត្រជាគណនេយ្យក
អាជីព “ACCA” (Association of Chartered
Certified Accountants) ជាផ្លូវការ និង
ត្រូវបានគេទទួលយកជាសមាជិកគណនេយ្យក
អាជីព “ACCA” ក្នុងឆ្នាំ២០០៨ ផងដែរ។


លោក Adrian បានប្រសូតឡើងនៅទីក្រុង
Bulawayo ប្រទេសហ្វីលីប៊ីន លោកបាននាំយក
បទពិសោធន៍ ផ្នែកហិរញ្ញវត្ថុរយៈពេល ១៩ឆ្នាំ
ដល់ក្រុមប្រឹក្សាភិបាល អេ អឹម ខេ ។
លោកបានចាប់ផ្តើមអាជីពជាមួយនឹងក្រុមហ៊ុន
PricewaterhouseCoopers លើសេវាសវនកម្ម
និងប្រឹក្សាយោបល់។ លោកបានបម្រើការងារ
នៅក្នុងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល ៨ឆ្នាំ
ចុងក្រោយនេះ ដែលរួមមាន ៥ឆ្នាំ ជាអ្នកត្រួតពិនិត្យ
ហិរញ្ញវត្ថុ និងបន្ទាប់មកជានាយកហិរញ្ញវត្ថុរបស់
អង្គការ Concern Worldwide។ បច្ចុប្បន្ន
លោក Adrian ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ
របស់អង្គការ UNICEF អូស្ត្រាលី។

បច្ចុប្បន្ន លោក Pete គឺជានាយកផ្នែក
យុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មនៅ Gorta-Self
Help Africa (GSHA) ដែលទើបសមាហរណកម្មថ្មីៗ
នេះ។ GSHA ផ្តោតសំខាន់លើវិស័យកសិកម្ម និង
អភិវឌ្ឍន៍សហគ្រាសខ្នាតធំក្នុងទ្វីបអាហ្វ្រិក។ មុនពេល
សមាហរណកម្ម លោក Pete គឺជាប្រធាននាយក
ប្រតិបត្តិនៃ Gorta ដែលជាអង្គការក្រៅរដ្ឋាភិបាល
អន្តរជាតិដ៏ចំណាស់ជាងគេមួយ របស់ប្រទេស
អឺរ៉ុបឡង់។ លោក Pete បានចូលរួមយ៉ាងសកម្ម
ជាមួយ អេ អឹម ខេ តាំងពីថ្ងៃកើតឡើងដំបូង
និងមានតំណែងនៅក្រុមប្រឹក្សាភិបាល ចាប់តាំងពី
ឆ្នាំ ២០០៦ ហើយក៏ជាអតីតប្រធាននាយក
ប្រតិបត្តិ អេ អឹម ខេ ពីឆ្នាំ ២០១០-២០១២ ។

លោក Pete បានចាប់ផ្តើមអាជីពរបស់លោក
ជាគណនេយ្យករ និងបានបម្រើការងារជាអ្នកប្រឹក្សា
យោបល់ លើការគ្រប់គ្រងនៅក្រុមហ៊ុន Arthur
Andersen ក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។
បន្ទាប់មក លោកបានដឹកនាំយ៉ាងជោគជ័យ
ខាងបច្ចេកវិទ្យាក្នុងសហរដ្ឋអាមេរិក មុនពេលដែល
ធ្លាក់បូមកាន់វិស័យអភិវឌ្ឍន៍ក្នុងឆ្នាំ ២០០៥។
លោក Pete ទទួលបានបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រ
ទំនាក់ទំនងអន្តរជាតិ និងទស្សនវិជ្ជាពីសាកល
វិទ្យាល័យ Scranton សហរដ្ឋអាមេរិក បន្ទាប់មក
ទទួលបានអនុបណ្ឌិត ផ្នែកសមាហរណកម្មអឺរ៉ុប
ពីសាកលវិទ្យាល័យ Limerick នៅប្រទេសអឺរ៉ុប
និងអនុបណ្ឌិត ផ្នែកគ្រប់គ្រងជំនួញពីសាកល
វិទ្យាល័យ Tulane (សហរដ្ឋអាមេរិក) ។



លោក ទិព្វ ច័ន្ទវិបុល
ក្រុមប្រឹក្សាភិបាល សមាជិកគណៈ
កម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង
និងអភិបាលកិច្ច



លោកស្រី REBECCA MCKENZIE
ក្រុមប្រឹក្សាភិបាល ប្រធាន
គណៈកម្មាធិការទ្រព្យសកម្ម និង
បំណុល និងជាសមាជិកគណៈកម្មាធិការ
ផ្តល់តម្លៃការ ការតែងតាំង
និងអភិបាលកិច្ច



លោក JOSHUA MORRIS
ក្រុមប្រឹក្សាភិបាល សមាជិកគណៈ
កម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង
និងអភិបាលកិច្ច



លោកស្រី DINA PONS
ក្រុមប្រឹក្សាភិបាល ប្រធានគណៈ
កម្មាធិការហានិភ័យ ប្រធានគណៈ
កម្មាធិការការងារសង្គម និងជាសមាជិក
គណៈកម្មាធិការទ្រព្យសកម្ម
និងបំណុល



លោក MICHAEL GOH
ក្រុមប្រឹក្សាភិបាល
សមាជិកគណៈកម្មាធិការ
ហានិភ័យ

លោកបណ្ឌិត ទិព្វ ច័ន្ទវិបុល គឺជា ដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Tip & Partners។ លោកជាមេធាវីដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីប្រកបរបរផ្នែកច្បាប់ក្នុងប្រទេសកម្ពុជា។ លោកទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ California Coast University អនុបណ្ឌិតពីសាកលវិទ្យាល័យ University of Massachusetts ក្រុង Lowell និងបរិញ្ញាបត្រពីសាកលវិទ្យាល័យ University Maine នៅ Preque Isle។ លោកបណ្ឌិត ទិព្វ បំពេញការងារក្នុងប្រតិបត្តិការខ្នាតតូច និងធំជាមួយអតិថិជនជាបុគ្គល និងក្រុមហ៊ុន។ លោកបណ្ឌិត ទិព្វ បានបម្រើការងារជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់នៅវិទ្យាស្ថានជាតិ និង អន្តរជាតិជាច្រើនរាប់បញ្ចូលទាំងអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងក្រុមហ៊ុនធំៗដទៃទៀតក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត ទិព្វ គឺជាសមាជិកសកម្មម្នាក់នៅក្នុងវិស័យច្បាប់ និងសហគមន៍ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

លោកស្រី Rebecca ជាស្ថាបនិករួម និងជានាយិកាគ្រប់គ្រងនៅ Agora Microfinance N.V និងជានាយិកាប្រតិបត្តិការរបស់ Agora Microfinance Partners LLP ផងដែរ។ លោកស្រី Rebecca មានបទពិសោធន៍ជាង១៥ឆ្នាំលើវិស័យ ធនាគារ ទីផ្សារមូលបត្រ និងមីក្រូហិរញ្ញវត្ថុ។ នៅក្នុងបទពិសោធន៍វិស័យធនាគារ លោកស្រីបានកាន់តំណែងផ្សេងៗ នៅធនាគារ Depfa Bank Plc ធនាគារ Credit Suisse First Boston ធនាគារ Paribas និងក្រុមហ៊ុន UBS។ លោកស្រី Rebecca ទទួលបានសញ្ញាបត្រផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ពីសាលាពាណិជ្ជកម្មទីក្រុងឡុងដ៍ និងបរិញ្ញាបត្រសិវ្យៈ ដែលសិក្សានៅទីបំប៉ន Scripps រដ្ឋ California ។

លោក Joshua Morris គឺជាដៃគូស្ថាបនិក និងជានាយិកាគ្រប់គ្រង Emerging Markets Investments (EMI) នៅក្រុមហ៊ុនសិង្ហបុរី ដែលបានចុះបញ្ជីជាអាជីវកម្មប្រឹក្សាយោបល់ លើការវិនិយោគ ដែលមានការិយាល័យនៅក្នុងប្រទេសកម្ពុជា។ លោកគឺជាសហស្ថាបនិក ក្រុមហ៊ុនមេរបស់ EMI ដែលហៅថា Emerging Markets Group Holding ដែលបានដំណើរការអាជីវកម្មរបស់ខ្លួនជាលើកដំបូង និងប្រឹក្សាយោបល់ពីទីផ្សារ ដែលអាចរួមបញ្ចូលគ្នារបស់ខ្លួន។ លោក Joshua គឺជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគដែលមានតួនាទីឃ្នាំមើលទៅលើប្រតិបត្តិការរបស់ EMC និង EMI។ មុនពេលផ្តល់តម្លៃមកកម្ពុជា លោក Joshua បានកាន់តំណែងគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីផ្សារ និងការផ្តួចផ្តើមអភិវឌ្ឍន៍បច្ចេកវិទ្យា របស់ក្រុមហ៊ុន និងអាជីវកម្មអេឡិចត្រូនិច ដែលបានចុះបញ្ជីនៅ NASDAQ។ មុនពេលកាន់តួនាទីគ្រប់គ្រងទាំងនេះ លោក Joshua បានចំណាយពេលប្រាំឆ្នាំ លើផ្នែកប្រឹក្សាយោបល់លើការគ្រប់គ្រង ក្នុងវិស័យធានារ៉ាប់រង និងសុខុមាលភាពក្នុងសហរដ្ឋអាមេរិក។ លោក Joshua បានទទួលបរិញ្ញាបត្រអនុបណ្ឌិតពីសាលាពាណិជ្ជកម្ម Harvard (១៩៩៨) និង Cum Laude បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ Harvard (១៩៩២)។

លោកស្រី Dina ជានាយិកាប្រចាំតំបន់អាស៊ីបូព៌ារបស់ Incofin និងជាប្រធានផ្នែកការងារសង្គម នៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ លោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃការងារពិសេស ផ្នែកការងារសង្គម (SPTF) និងជាសហប្រធាននៃក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី Dina គ្រប់គ្រងផលបត្រប្រាក់កម្ចី ដែលមានទឹកប្រាក់សរុបចំនួន ៨០ លានដុល្លារអាមេរិក ផ្តល់ដល់ក្រុមហ៊ុន ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុជាង ១២ ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេល ដែលលោកស្រីចូលរួមជាមួយ Incofin លោកស្រី Dina ស្រនៅក្នុងប្រទេសហ្វីលីពីន ជាកន្លែងដែល លោកស្រីបម្រើការងារ ជាអ្នកវិភាគជាន់ខ្ពស់នៅទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ ឯកទេសមីក្រូហិរញ្ញវត្ថុ Planet Rating។ លោកស្រីក៏ធ្លាប់ស្រនៅក្នុងប្រទេសចិន ដែលជាកន្លែងលោកស្រីចូលរួម ជាផ្នែកមួយនៃក្រុមស្ថាបនិក ដែលបានបង្កើតក្រុមហ៊ុន MicroCred Nanchong នៅក្នុងខេត្តស៊ីលីងនូវ។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតំបន់ជនបទរបស់ចិនជាច្រើនផងដែរ។ លោកស្រី Dina អាចនិយាយភាសាបារាំង អង់គ្លេស និងអេស្ប៉ាញបានយ៉ាងស្ទាត់ជំនាញ ហើយក៏យល់ដឹងពីភាសាចិនកុកដីបានយ៉ាងល្អផងដែរ។ លោកស្រី Dina បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពី Sciences Po Paris និងពី London School of Economics។

ក្នុងអាជីពរបស់លោក Michael មានបទពិសោធន៍យ៉ាងច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាង២០ឆ្នាំ។ លោកមានតួនាទីអភិបាលកិច្ច ERM ការអនុម័តកម្ចី និងប្រតិបត្តិការគ្រប់គ្រងហានិភ័យសម្រាប់តំបន់អាស៊ីបូព៌ាស៊ីហ្វីក។ លោកធ្លាប់បានកាន់តំណែងជាមន្ត្រីប្រតិបត្តិជាច្រើន ដូចជាប្រធាននាយកប្រតិបត្តិហានិភ័យនៃក្រុមហ៊ុន AIG Group និង CRO-Standard Chartered Bank's Global JV ផ្នែកដំណោះស្រាយសេវាទូទាត់ ជានាយកគ្រប់គ្រងហានិភ័យប្រចាំតំបន់ជាន់ខ្ពស់នៃធនាគារវិនិយោគ CAI Investment Bank ប្រធាននាយកប្រតិបត្តិកំណាត់ និងនាយកហានិភ័យនៅធនាគារពាណិជ្ជ ទីក្រុងហុងកុង។ លោកជាម្ចាស់ទុនរួមនៃការវិនិយោគសាច់ប្រាក់ឯកជន ដូចជាការលក់ និងការចុះបញ្ជីអង្គការនៅក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុនរបស់លោក ក៏មានផ្តល់សេវាកម្មដូចជាប្រឹក្សាយោបល់គ្រប់គ្រងហានិភ័យ និងសេវាបណ្តុះបណ្តាលជំនាញឯកទេស។ លោក Michael ជាគណនេយ្យករអាជីព ហើយលោកទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ ពីទីក្រុង New York ។ លោកគឺជាសមាជិកនៃក្រុមប្រឹក្សាភិបាល និងជាក្រុមប្រឹក្សាភិបាលនៅសមាគមគ្រប់គ្រងហានិភ័យ។ មុនពេលដែលលោកបានចូលរួមជាមួយ អេ អឹម ខេ លោកគឺជាប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការក្រុមប្រឹក្សាភិបាលហានិភ័យឯករាជ្យ ព្រមទាំងជាអ្នកប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាហានិភ័យនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរក្នុងប្រទេសកម្ពុជា។ លោកគឺជាគ្រូបង្គោល សម្រាប់គម្រោងហានិភ័យប្រតិបត្តិតាមនៅធនាគារសកល HSBC និងជាគ្រូដែលមានអាជ្ញាប័ណ្ណបណ្តុះបណ្តាលសហគ្រាសនានារបស់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់សកលក្នុងតំបន់អាស៊ី។



លោក EDWIN ZIMMERMANN
សមាជិកគណៈកម្មាធិការ
ផ្តល់តម្លៃការ ការតែងតាំង និង
អភិបាលកិច្ច



លោកស្រី HENG SEIDA
សមាជិកគណៈកម្មាធិការ
សវនកម្ម និងហិរញ្ញវត្ថុ



លោកស្រី OLGA TORRES
សមាជិកគណៈកម្មាធិការ
ការងារសង្គម



លោកស្រី FRANCES SINHA
សមាជិកគណៈកម្មាធិការ
ការងារសង្គម

លោក Edwin មានតួនាទីជាអ្នកគ្រប់គ្រងសាច់ប្រាក់ ផ្នែកឯកជននៅក្រុមហ៊ុនគ្រប់គ្រងវិនិយោគទុន Incofin ដែលពីមុននេះ លោកមានបទពិសោធន៍លើវិស័យវិនិយោគទុនជាង ៨ឆ្នាំ នៅក្រុមហ៊ុនមូលនិធិបណ្តាក់ទុនពីរដង។ លោកបាននឹងកំពុងបំពេញតួនាទីក្នុងក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនជាង ១០ ក្នុងវិស័យផ្សេងៗគ្នាជាច្រើន ដូចជា សេវាហិរញ្ញវត្ថុ វិទ្យាសាស្ត្រជីវិត និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ លោក Edwin បានទទួលសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគ្រប់គ្រង (វិស្វកម្មពាណិជ្ជកម្ម) ព្រមទាំងទទួលបានបន្ថែមសញ្ញាបត្រផ្នែកសេដ្ឋកិច្ចអនុវត្ត (Applied Economics) ពីសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្សិក។

លោកស្រី Seida ជាគណនេយ្យករអាជីព និងជាសមាជិកនៃសមាគមគណនេយ្យករអាជីព (ACCA) នៃចក្រភពអង់គ្លេស ហើយបានការទទួលស្គាល់ជាសវនករផ្នែកអាជីពពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងការគ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ ជំនាញរបស់លោកស្រីមានដូចជា គណនេយ្យ សវនកម្ម (ទាំងក្នុងប្រទេស និងក្រៅប្រទេស) ការបង្កើត និងពិនិត្យលើរបាយការណ៍សម្រេចចិត្ត និងពិនិត្យផ្ទៃក្នុង គោលនយោបាយ និងនីតិវិធីនានា។ បច្ចុប្បន្ន លោកស្រី គឺជាដៃគូគ្រប់គ្រងម្នាក់នៃក្រុមហ៊ុនគណនេយ្យ Fii & Associates។ ពីមុនលោកស្រីធ្លាប់ជាអ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុ ជាមួយធនាគារពិភពលោកអស់រយៈពេល ៥ឆ្នាំ និងជាប្រធានសវនករ នៅក្នុងក្រុមហ៊ុនសវនកម្មដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗ ទាំងបួនអស់រយៈពេល ៦ឆ្នាំ លើការងារសវនកម្ម និងសេវាប្រឹក្សាយោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។

បច្ចុប្បន្ននេះ លោកស្រី Olga ជាផ្នែកមួយនៃ Agora group និងជាប្រធាននាយកប្រតិបត្តិនៃ Agora Microfinance Zambia។ លោកស្រីមានបទពិសោធន៍ជាង ១៥ឆ្នាំលើវិស័យហិរញ្ញវត្ថុ និងហិរញ្ញវត្ថុជនបទក្នុងតួនាទីជាអ្នកគ្រប់គ្រង អ្នកផ្តល់ប្រឹក្សាយោបល់ និងជាអ្នកស្រាវជ្រាវ។ ពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០០៩ លោកស្រី Olga គឺអ្នកគ្រប់គ្រង និងជាទីប្រឹក្សានៅអេ អឹម ខេ ហើយលោកស្រី បានដឹកនាំការងារលើការវិភាគទិន្នន័យអតិថិជន និងភ្ជាប់ទំនាក់ទំនងរវាងលទ្ធផលទៅនឹងការសម្រេចចិត្ត។ លោកស្រី Olga ទទួលបានសញ្ញាបត្របណ្ឌិត ពី Universidad Compluense និងអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិពីសាកលវិទ្យាល័យ Columbia (SIPA) ផងដែរ។

លោកស្រី Frances គឺជាស្ថាបនិករួមនៃក្រុមប្រឹក្សាយោបល់ពីអភិវឌ្ឍន៍ប្រព័ន្ធជនបទ EDA និងជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឯកទេស M-CRIL។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford និងសាលាសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោកស្រីបានរស់នៅប្រទេសឥណ្ឌា ជាង ២៥ឆ្នាំហើយ។ លោកស្រីមានបទពិសោធន៍ជាច្រើនលើវិស័យម៉ាក្រូហិរញ្ញវត្ថុ និងការលើកតម្កើងជីវភាពប្រជាពលរដ្ឋ ហើយបានចូលរួមចំណែកការងារជាសកល ដោយបង្កើតឲ្យមានការងារសង្គមក្នុងវិស័យម៉ាក្រូហិរញ្ញវត្ថុតាមរយៈបង្កើតឲ្យមានការផ្តល់ចំណាត់ថ្នាក់សង្គម និងការធ្វើរបាយការណ៍ពីអនុវត្តន៍ការងារសង្គម។ បច្ចុប្បន្ននេះ លោកស្រីកំពុងដឹកនាំក្រុមការងារ ដើម្បីស្រាវជ្រាវពីការជះឥទ្ធិពលលើការគ្រប់គ្រងការងារសង្គមនិងការវាយតម្លៃការការពារអតិថិជនក្នុងប្រទេសឥណ្ឌា និងក្នុងតំបន់។

គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវ សម្រាប់ ការធានាសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន នៅក្នុង ការរាយការណ៍ និងផ្តល់ព័ត៌មាន ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ និងធនាគារជាតិនៃកម្ពុជា ឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និង គួរឲ្យទុកចិត្តបាន។ គណៈកម្មាធិការនេះ ក៏មានភារកិច្ចអនុវត្តកិច្ចការ មួយចំនួនដូចខាងក្រោមនេះ៖

- ពិនិត្យគោលនយោបាយគណនេយ្យ និងប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់គ្រឹះស្ថាន
- ត្រួតពិនិត្យភាពសុចរិតនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន
- ពិនិត្យ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ សម្រាប់ក្រុមប្រឹក្សាភិបាលអនុម័ត
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីស្នើសុំការអនុម័ត ការតែងតាំងសវនករខាងក្រៅពីភាគទុនិក
- តាមដាន និងពិនិត្យឯករាជ្យភាពសវនករខាងក្រៅឲ្យមាន ប្រសិទ្ធភាព និងមានភាពច្បាស់លាស់
- តាមដាន និងត្រួតពិនិត្យប្រសិទ្ធភាពនៃមុខងារសវនកម្ម ផ្ទៃក្នុងរបស់គ្រឹះស្ថាន

នៅក្នុងឆ្នាំ២០១៦នេះ គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC) បានប្រជុំចំនួន ៣ លើក ដើម្បីធ្វើការពិភាក្សាលើបញ្ហា យុទ្ធសាស្ត្រដូចខាងក្រោម៖

- អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ២០១៦ ជាបណ្តោះអាសន្ន
- ពិភាក្សាទៅលើការកើនឡើងនៃសវនកម្មផ្ទៃក្នុង និង ទទួលយក មតិក្រឡប់ សម្រាប់ការកែលម្អ
- ពិភាក្សាពីការពិនិត្យឡើងវិញពីមុខងារសវនកម្មផ្ទៃក្នុង និងអនុម័តផែនការសវនកម្មផ្ទៃក្នុងសម្រាប់ ឆ្នាំ ២០១៧
- បានត្រួតពិនិត្យ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ ហិរញ្ញវត្ថុ ក្នុងការអនុលោមតាមស្តង់ដារអន្តរជាតិនៃ របាយការណ៍ហិរញ្ញវត្ថុថ្មី (IFRS)
- ពិភាក្សា និងផ្តល់អនុសាសន៍លើគម្រោងថវិកាឆ្នាំ២០១៧ ដើម្បីឲ្យក្រុមប្រឹក្សាភិបាលធ្វើការអនុម័ត

គណៈកម្មាធិការហានិភ័យ កម្រិត ក្រុមប្រឹក្សាភិបាល (BRC)

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អេ អឹម ខេ មានការ ជឿជាក់យ៉ាងមុតមាំលើការគ្រប់គ្រងហានិភ័យ។ ការងារនេះ ពិតជា មានសារៈសំខាន់ណាស់ ដើម្បីឲ្យ អេ អឹម ខេ ទទួលបានជោគជ័យ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើពីសាធារណជន។ ទស្សនៈវិទ្យារបស់យើង គឺធានាហានិភ័យ ដែលយើងមាននឹងជួយ ឲ្យគ្រឹះស្ថានសម្រេចបាននូវផែនការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅរបស់ខ្លួន។

ការទទួលខុសត្រូវ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះ ការកំណត់ហានិភ័យនេះ ជាមួយក្រុមប្រឹក្សាភិបាល អេ អឹម ខេ។

សកម្មភាពការងារ ដែលបានផ្តល់សិទ្ធិឲ្យ ដោយក្រុម ប្រឹក្សាភិបាល គណៈកម្មាធិការហានិភ័យ ត្រូវទទួលខុសត្រូវរាល់ ការត្រួតពិនិត្យឡើងវិញ ពីហានិភ័យសហគ្រាសទាំងមូលរួមមាន អាជីវកម្ម និងយុទ្ធសាស្ត្រ គុណភាពផលប៉ុន្តែប្រាក់កម្ចី ការធ្វើ ផែនការលើដើមទុន សាច់ប្រាក់ងាយស្រួល និងការផ្តល់មូលនិធិ បច្ចេកវិទ្យា ការធ្វើប្រតិបត្តិការព្រមទាំងហានិភ័យកេរ្តិ៍ឈ្មោះ គ្រឹះស្ថាន។ ជាទូទៅ គណៈកម្មាធិការហានិភ័យបានត្រួតពិនិត្យ ហានិភ័យអេ អឹម ខេ និងផ្តល់ជាអនុសាសន៍ទៅកាន់ក្រុម ប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះ រួមបញ្ចូលទាំងការត្រួតពិនិត្យ ដ៏ត្រឹមត្រូវបំផុត និងមានប្រសិទ្ធភាពបំផុតនៃប្រព័ន្ធគ្រប់គ្រង ហានិភ័យរបស់ អេ អឹម ខេ ទាំងមូល ដោយពិចារណាលើផល ប៉ះពាល់នៃការផ្លាស់ប្តូរទម្រង់ និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងទីផ្សារប្រកួតប្រជែង។

នៅក្នុងឆ្នាំ ២០១៦ នេះ គណៈកម្មាធិការហានិភ័យ បាន ជួបប្រជុំចំនួន ៣លើក និងបានបោះជំហានទៅមុខ ដើម្បីបង្កើន លើការគ្រប់គ្រងហានិភ័យឲ្យបានល្អជាងមុនក្នុងគ្រឹះស្ថាន។ សមិទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការហានិភ័យសម្រេច បានមានដូចជា៖

- ការរៀបចំក្របខ័ណ្ឌហានិភ័យយ៉ាងល្អ រួមទាំងអ្នក ដែលពាក់ព័ន្ធផងដែរ

- សូចនាករសំខាន់ៗនៃ និងការគ្រប់គ្រងហានិភ័យលើសហគ្រាសទាំងមូលមានដូចជា៖ ការកើនឡើងលើហានិភ័យនៃបច្ចេកវិទ្យា និងហានិភ័យផ្សេងៗទៀត ដែលទាក់ទងនឹងការជ្រៀតចូលទីផ្សារប្រកួតប្រជែង
- គោលនយោបាយប្រាក់កម្ចីខ្នាតតូច និងមធ្យម ត្រូវបានអនុម័តដើម្បីបំពេញតម្រូវការ អេ អឹម ខេ ក្នុងទីផ្សារសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME)
- ស្បៀងភារក្សនច្បាប់ប្រាក់កម្ចីសម្រាប់កម្ចីជាក្រុម និងកម្ចីខ្នាតតូចត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យលើការគ្រប់គ្រងផ្ទៃក្នុងនិងហានិភ័យមួយចំនួនទៀត ដែលអាចជួយដល់បុគ្គលិកជួរមុខឲ្យបានយល់ដឹងគ្រប់ៗគ្នា។
- ការចុះបញ្ជីហានិភ័យជាច្រើនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ចាប់ពីកម្រិតប្រតិបត្តិជាន់ខ្ពស់ រហូតដល់ថ្នាក់គ្រប់គ្រងតាមសាខាត្រូវបានបញ្ចប់
- គោលនយោបាយនៃការបន្តនិរន្តរភាពអាជីវកម្មត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តក្នុងឆ្នាំ២០១៧
- គោលនយោបាយលម្អិត និងនីតិវិធីនៃការប្រឆាំងនឹងការសំអាតប្រាក់ (AML) និងការយល់ដឹងពីអតិថិជនឲ្យកាន់តែច្បាស់ (KYC) ត្រូវបានត្រួតពិនិត្យ និងអនុម័តឲ្យស្របទៅតាមតម្រូវការថ្មីរបស់ធនាគារជាតិនៃកម្ពុជា (NBC)

គណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច (RNCG)

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាត់តម្លៃបុគ្គលិករបស់គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ទទួលបានប្រាក់លើកទឹកចិត្តស្មើៗគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឲ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏ទទួលខុសត្រូវក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិផងដែរ។ គណៈកម្មាធិការនេះក៏មានភារកិច្ចណែនាំសមាជិកថ្មីៗ រៀបចំសេចក្តីសង្ខេប ដើម្បីឲ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលាលើអភិវឌ្ឍន៍ ផ្នែកអភិបាលកិច្ចគ្រឹះស្ថានធ្វើបច្ចុប្បន្នភាពដល់ក្រុមប្រឹក្សាភិបាលពិត្នាទីរបស់ក្រុមប្រឹក្សាភិបាល និងការទទួលខុសត្រូវរបស់ពួកគេ ឧទាហរណ៍ដូចជា កត្តព្វកិច្ចផ្លូវច្បាប់ជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះធានាថាក្រុមប្រឹក្សាភិបាល បានបំពេញការងារយ៉ាងល្អបំផុតដោយធានាបាននូវប្រសិទ្ធិភាពទាំងមូលនៃក្រុមប្រឹក្សាភិបាល និងអនុវត្ត ឬសម្របសម្រួលការវាយតម្លៃ និងការវាត់តម្លៃទៅវិញទៅមកក្នុងក្រុមប្រឹក្សាភិបាលនៅអំឡុងពេលជាក់លាក់ណាមួយ។

នៅក្នុងឆ្នាំ២០១៦ នេះ គណៈកម្មាធិការផ្តល់តម្លៃការការតែងតាំង និងអភិបាលកិច្ច បានជួបគ្នាប្រជុំគ្នាចំនួន ២ដង ដើម្បីផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាភិបាល ពីលទ្ធផលមួយចំនួនដូចខាងក្រោម៖

- ការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងសមាជិកក្រុមប្រឹក្សាភិបាលចាស់ឡើងវិញ
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើការកំណត់ក្នុងការផ្តល់ប្រាក់កម្ចីដល់សមាជិកក្រុមប្រឹក្សាភិបាល
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍ដល់ការតែងតាំងបុគ្គលិក និងគណៈគ្រប់គ្រង អេ អឹម ខេ
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត

គណៈកម្មាធិការការងារសង្គម (SPC)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវក្នុងការផ្តល់យោបល់ដល់ក្រុមប្រឹក្សាភិបាលលើការងាររបស់ អេ អឹម ខេ ដែលទាក់ទងនឹងសង្គម។ ការងាររបស់ខ្លួនរួមបញ្ចូលទាំងការវាយតម្លៃពីផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់ អេ អឹម ខេ លើសមិទ្ធផលនៃបេសកកម្មសង្គម។ គណៈកម្មាធិការការងារសង្គមនេះផងដែរទទួលបន្ទុកក្នុងការផ្តល់ជាមតិយោបល់លើរបាយការណ៍ និងការវិភាគ ដែលអាចជឿទុកចិត្តបាន ព្រមទាំងក្របខ័ណ្ឌ ដែលអនុវត្តទៅលើការងារសង្គមមួយចំនួនទៀត ដូចជាការផ្សព្វផ្សាយតម្រូវការផលិតផល គោលការណ៍ការពារអតិថិជន ការងារទំនួលខុសត្រូវសង្គម ព្រមទាំងការចូលរួមការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់ក្រុមគ្រួសាររបស់អតិថិជន។

ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០១៧ គណៈកម្មាធិការការងារសង្គម (SPC) បានធ្វើកិច្ចប្រជុំមិនផ្លូវការជាមួយសមាជិក ២នាក់ និងធ្វើកិច្ចប្រជុំជាផ្លូវការ ២ ផ្សេងទៀត តាមរយៈទូរស័ព្ទសន្និសីទ (Conference Call) ដើម្បីពិភាក្សាពីការងារសង្គមដែល អេ អឹម ខេ បានធ្វើដូចបានរៀបរាប់នៅក្នុងរបាយការណ៍នេះទំព័រ ៤២។

គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល (Board ALCO)

គណៈកម្មាធិការនេះ ផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុន និងអនុម័តទៅលើគោលនយោបាយនៃការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALM) ទាំងមូល។ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល ទទួលខុសត្រូវ លើយុទ្ធសាស្ត្រនៃការគ្រប់គ្រងផលប្រយោជន៍ និងហានិភ័យសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីរក្សាបាននិរន្តរភាពប្រាក់ចំណេញមានការរីកចម្រើន និងបង្កើនប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុន។

គណៈកម្មការនេះ បានដំណើរការភារកិច្ចការងារដូចខាងក្រោមនេះ ៖

- ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួល និងការគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន
- វាយតម្លៃលើអត្រាការប្រាក់របស់ក្រុមហ៊ុន សាច់ប្រាក់ងាយស្រួល និងហានិភ័យអត្រាប្តូរប្រាក់បរទេស
- ត្រួតពិនិត្យឡើងវិញ លើការសាកល្បងនៃការកំណត់ភាពតានតឹង នៅក្នុងអំឡុងពេលមួយ ទៅលើកត្តាជំរុញទីផ្សារសំខាន់ៗ និងផលប៉ះពាល់របស់វាលើយុទ្ធសាស្ត្រនៃការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALM)
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រមូលនិធិដែលមិនបានគ្រោងទុកជាមុន

- ផ្តល់អនុសាសន៍ក្នុងការអនុម័ត លើនីតិវិធីទាំងអស់នៃការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALM)
- ត្រួតពិនិត្យឡើងវិញពីការផ្តល់ផលិតផលថ្មី និងការផ្លាស់ប្តូរព្រមទាំងផលប៉ះពាល់លើប្រាក់ចំណេញ សាច់ប្រាក់ងាយស្រួល និងការប្តូរប្រាក់រូបិយបណ្ណបរទេស
- ត្រួតពិនិត្យឡើងវិញនូវគម្រោងថវិការប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រ ដែលទាក់ទងទៅនឹងការគ្រប់គ្រងតារាងតុល្យការសម្រាប់ឆ្នាំ២០១៦នេះ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលបានជួបប្រជុំគ្នាចំនួន ៣ដង ដើម្បីពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ ដែលទាក់ទងនឹងការគ្រប់គ្រងហានិភ័យលើតារាងតុល្យការដូចខាងក្រោម៖
 - បានអនុម័តលើឧបករណ៍ ALM ដែលអាចធ្វើឲ្យក្រុមហ៊ុនរៀបចំទុកជាមុននូវហានិភ័យហិរញ្ញវត្ថុមួយចំនួន
 - បានត្រួតពិនិត្យទៅលើផលប៉ះពាល់បទបញ្ញត្តិថ្មី ពីការគ្រប់គ្រងហានិភ័យលើតារាងតុល្យការ និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលពីយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃតារាងតុល្យការ។
 - ប្រកាសពីអនុបាតជាមធ្យមនៃសាច់ប្រាក់ងាយស្រួលនៅខែធ្នូ ឆ្នាំ២០១៥
 - ប្រកាសពីដើមទុនអប្បបរមា ដែលត្រូវចុះបញ្ជីសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ នៅខែមីនា ២០១៦ និង
 - ប្រកាសពីបរិមាណនៃការផ្តល់ប្រាក់កម្ចីជាប្រចាំប្រចាំឆ្នាំជាតិ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ នៅខែធ្នូ ឆ្នាំ២០១៦

- បានត្រួតពិនិត្យផែនការហិរញ្ញវត្ថុឆ្នាំ ២០១៦ ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងបានផ្តល់ជាអនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាលលើយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ
- បានត្រួតពិនិត្យ និងតាមដានលើសូចនាករហានិភ័យសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍ពីផលិតផលនៃតារាងតុល្យការ ដែលបានដាក់ចេញក្នុងឆ្នាំ ២០១៦ ដែលវាយតម្លៃលើលក្ខណៈពិសេសរបស់ផលិតផលសំខាន់ៗ ដែលអាចប៉ះពាល់ភាពមិនស៊ីគ្នានៃការដល់កាលកំណត់ ភាពមិនស៊ីគ្នានៃរូបិយបណ្ណ និងកម្រិតនៃអត្រាការប្រាក់ចំណេញសុទ្ធ
- បានត្រួតពិនិត្យ និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលដើម្បីអនុម័តលើផែនការគោលនយោបាយ នៃការផ្តល់មូលនិធិដោយមិនបានគ្រោងទុកជាមុន
- បានត្រួតពិនិត្យ ការសាកល្បងនៃភាពតានតឹង (Stress Tests) ដែលបានរៀបចំដោយគណៈគ្រប់គ្រង ដែលទាក់ទងនឹងការធ្វើផែនការផ្តល់មូលនិធិ ដោយមិនបានគ្រោងទុកជាមុន
- បានត្រួតពិនិត្យគម្រោងថវិកាឲ្យស្របទៅតាមការគ្រប់គ្រងតារាងតុល្យការ ជាមួយគណៈកម្មាធិការនានាលើទិដ្ឋភាពផ្សេងៗទៀតនៃការរៀបចំថវិកា និងបានដាក់សំណើទៅកាន់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័តជាមួយគ្នា



កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អេ អឹម ខេ រាជធានីភ្នំពេញ មីនា ២០១៦



គណៈកម្មាធិការ
ប្រតិបត្តិ



លោក គា បូណុល
ប្រធាននាយកប្រតិបត្តិ



លោក ហ្គុត សុខា
ប្រធាននាយកប្រតិបត្តិ
អាជីវកម្មសន្សំ និងបណ្តាញ
(CBO, Deposit & Channels)



លោក ស៊ុន ពិសី
ប្រធាននាយកប្រតិបត្តិអាជីវកម្ម
ឥណទាន និងធានារ៉ាប់រង
ខ្នាតតូច (CBO, Credit & MI)



លោក សុខ កុសល
ប្រធាននាយកប្រតិបត្តិ
ព័ត៌មានវិទ្យា (CIO)



កញ្ញា ពុត ផល្លី
ប្រធាននាយកប្រតិបត្តិ
ហានិភ័យ (CRO)

លោក បូណុល ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងឆ្នាំ ២០១២។ លោក បូណុល បានចូលបម្រើការនៅ អេ អឹម ខេ រយៈពេលជាង ១០ឆ្នាំហើយ ពេលគឺចាប់តាំងពីឆ្នាំ២០០៤ មក លោកបានកាន់តំណែងគ្រប់គ្រងជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជាប្រធានផ្នែកហិរញ្ញវត្ថុប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។ មុនពេល ដែលលោកបម្រើការងារជាមួយ អេ អឹម ខេ លោកបានធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកប្រតិបត្តិ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានសញ្ញាបត្រគណនេយ្យអាជីព “ACCA” (Association of Chartered Certified Accountants) ជាផ្លូវការ និងត្រូវបានគេទទួលយកជាសមាជិកគណនេយ្យអាជីព “ACCA” ក្នុងឆ្នាំ២០០៨ ផងដែរ។

លោក សុខា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ផ្នែកពាណិជ្ជកម្មអន្តរជាតិ មីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកធ្លាប់បម្រើការងារជា ប្រធានផ្នែកលក់ប្រធានផ្នែកទំនាក់ទំនង និងទីផ្សារ ប្រធានផ្នែកទំនាក់ទំនងអាជីវកម្ម និងជានាយកអភិវឌ្ឍន៍ផលិតផល និងទីផ្សារផងដែរ។ លោក សុខា បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំនៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជាឲ្យធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងមីក្រូហិរញ្ញវត្ថុដែលគ្រប់គ្រង ដោយអង្គការ GRET/ CEDAC ផងដែរ។

លោក សុខា បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង និងទីផ្សារនៅសាកលវិទ្យាល័យ MVU និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charters Stuart របស់ប្រទេសអូស្ត្រាលី។ លោកបានសិក្សាថ្នាក់ក្រោយខ្ពស់សិក្សាពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិកផងដែរ។

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ។ លោកត្រូវបានដំឡើងតួនាទីជានាយកប្រតិបត្តិអាជីវកម្មឥណទាននៅ ឆ្នាំ២០១២។ ដោយសារតែការខិតខំប្រឹងប្រែងធ្វើឲ្យលោកទទួលបានជោគជ័យក្នុងមុខតំណែងជានាយកប្រតិបត្តិអាជីវកម្មឥណទាន ហើយត្រូវបានដំឡើងតួនាទីជាប្រធាននាយកប្រតិបត្តិអាជីវកម្មឥណទាន និងធានារ៉ាប់រងខ្នាតតូច។ លោកពិសីមានបទពិសោធន៍ ១០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការនៅ អេ អឹម ខេ លោកមានបទពិសោធន៍ជាច្រើនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀត ក្នុងមុខតំណែងដូចជាភ្នាក់ងារឥណទាន បេឡាធិការ ប្រធានគ្រប់គ្រងស្រុក សវនករជាន់ខ្ពស់ និងជាប្រធានសាខា។

លោក ពិសី ទទួលបានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Build Bright នៅភ្នំពេញ។

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅ ខែមេសា ឆ្នាំ២០១៥ ក្នុងតំណែងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ លោក កុសល មានបទពិសោធន៍ជាង ១៤ឆ្នាំ លើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពីមន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មាន រហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរជំងឺងងាយ ដែលពោរពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះប្រកបដោយជោគជ័យ។

លោក កុសល បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកបច្ចេកវិទ្យាព័ត៌មាន ពី INNOTECH-CBAM។

កញ្ញា ផល្លី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហានិភ័យ នៅខែកញ្ញា ឆ្នាំ ២០១៥។ កញ្ញាមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ កញ្ញាបានកាន់តួនាទីក្នុងមុខជំនាញជាច្រើនរួមមាន ឥណទានហានិភ័យ ការគ្រប់គ្រងទំនាក់ទំនងធនាគារ ការគ្រប់គ្រងបណ្តាញប្រតិបត្តិការធនាគារអភិវឌ្ឍន៍ផលិតផល ហិរញ្ញប្បទានពាណិជ្ជកម្ម និងការគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់អតិថិជន។ មុននឹងចូលមកបម្រើការងារជាមួយ អេ អឹម ខេ កញ្ញា ផល្លី ជាសមាជិកគណៈកម្មាធិការប្រតិបត្តិមួយនៅក្នុងធនាគារអន្តរជាតិមួយ នៅប្រទេស។

កញ្ញា ផល្លី ទទួលបានអាហារូបករណ៍រយៈពេល ២ឆ្នាំ ពីដ្ឋាភិបាលបារាំង ហើយបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកធនាគារពីសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង។



គណៈគ្រប់គ្រង



អ្នកស្រី ឡុង ចន្ទា
នាយកប្រតិបត្តិគណនេយ្យ

អ្នកស្រី ចន្ទា បានចូលបម្រើការងារ ជំរុញនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុង ជាន់ខ្ពស់ នៅឆ្នាំ២០០៥ បន្ទាប់មកត្រូវបាន តែងតាំងជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង នៅ ឆ្នាំ២០០៧។ អ្នកស្រីត្រូវបានប្តូរទៅគ្រប់គ្រង នាយកដ្ឋានគណនេយ្យ នៅឆ្នាំ២០០៨។ មុនចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រី ចន្ទា ធ្លាប់បម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្នុងនាយកដ្ឋានត្រួតពិនិត្យ។

អ្នកស្រី ចន្ទា ទទួលបានបរិញ្ញាបត្រ គណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងកំពុងសិក្សាកម្មវិធី ACCA។



អ្នកស្រី វឿង វីរិនី
នាយកប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី វីរិនី បានចូលបម្រើការងារ នៅ អេ អឹម ខេ ជាមន្ត្រីរដ្ឋបាល និង គណនេយ្យករនៅ ឆ្នាំ២០០៣ ជាពេលដែល អេ អឹម ខេ ត្រូវបានបង្កើតឡើង។ អ្នកស្រី ត្រូវបានតែងតាំងជា ប្រធានផ្នែក គណនេយ្យ នៅ ឆ្នាំ២០០៨ និងបន្ទាប់មក បានក្លាយជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៅ ឆ្នាំ២០១០។ ពីមុនអ្នកស្រីជា គណនេយ្យករនៅក្រុមហ៊ុនឯកជនមួយ។ ជាមួយបទពិសោធន៍ និងសមត្ថភាព របស់ខ្លួន អ្នកស្រីបានរៀនសូត្របទពិសោធន៍ ទាំងនោះមកជួយ អេ អឹម ខេ តាមរយៈ ការគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីធានាព័ត៌មានគណនេយ្យ ប្រកប ដោយគុណភាព។

អ្នកស្រី វីរិនី បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) និង ទទួលបានសញ្ញាបត្រ ជាគណនេយ្យករ អាជីព (ACCA) ពីចក្រភពអង់គ្លេស។



លោក ប្រេម ចន្ទ្រាបុត្ត
នាយកប្រតិបត្តិគ្រប់គ្រង ប្រពន្ធព័ត៌មានវិទ្យា

លោក ចន្ទ្រាបុត្ត បានចូលបម្រើ ការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៤ ជា មន្ត្រីបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើការស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ លោកត្រូវបាន តែងតាំង ជាវិស្វកម្មបច្ចេកវិទ្យាព័ត៌មានជាន់ ខ្ពស់នៅ ឆ្នាំ២០០៧ និងក្លាយជាវិស្វករ អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននៅ ឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១១ លោក ចន្ទ្រាបុត្ត ត្រូវបាន តែងតាំងជានាយកប្រតិបត្តិគ្រប់គ្រង ប្រព័ន្ធព័ត៌មានវិទ្យា។

លោក ចន្ទ្រាបុត្ត ទទួលបាន បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន វិទ្យា បរិញ្ញាបត្រ ភាសាអង់គ្លេស និង បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកបច្ចេកវិទ្យា ព័ត៌មាន ពីសាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។



អ្នកស្រី ពុម្ព សុភី
នាយកប្រតិបត្តិ អភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័ត

អ្នកស្រី សុភី បានបម្រើការងារ ក្នុងមុខតំណែងជានាយកប្រតិបត្តិស្រាវជ្រាវ ពី ឆ្នាំ២០១២ ដល់ ២០១៦ ដែលការងារ អ្នកស្រីបានផ្តោតសំខាន់លើផ្នែកស្រាវជ្រាវ ទីផ្សារ និងការស្រាវជ្រាវការងារសង្គម ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្ររយៈ ពេលខ្លី និងរយៈពេលវែងរបស់ អេ អឹម ខេ។ តាមរយៈបទពិសោធន៍ជាង ១០ឆ្នាំ ក្នុង វិស័យមីក្រូហិរញ្ញវត្ថុ អ្នកស្រីត្រូវបានតែងតាំង ជានាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល សន្សំ និងធនាគារចល័ត នៅពាក់កណ្តាល ឆ្នាំ២០១៦។ ក្នុងតួនាទីថ្មីនេះ អ្នកស្រីផ្តោត សំខាន់លើការងារគ្រប់គ្រងទូទៅក្នុង អភិវឌ្ឍន៍ផលិតផល និងធ្វើឲ្យ អេ អឹម ខេ ទទួលបានមុខមាត់ថ្មី និងលេចធ្លោនៅក្នុង ទីផ្សារមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការអតិថិជន។

អ្នកស្រីបានទទួលបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ជនបទ ពីសាកល វិទ្យាល័យ KHON KEN ប្រទេសថៃ។



លោក គីណាល់
នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

លោក គីណាល់ បានចូលបម្រើ ការងារនៅ អេ អឹម ខេ ជានាយកប្រតិបត្តិ ទីផ្សារ និងទំនាក់ទំនងក្នុងឆ្នាំ២០០៨។ ពីមុនលោក គីណាល់ ធ្លាប់បម្រើការងារ នៅក្រុមហ៊ុនឯកជន ដោយកាន់មុខតំណែង ជាច្រើនរយៈពេលជាង ១៤ឆ្នាំ ដូចជា សាស្ត្រាចារ្យ ប្រធានផ្នែកទីផ្សារ ប្រធាន គម្រោង នាយកគាំទ្រប្រតិបត្តិការ និង ប្រធានគ្រប់គ្រងរួម (GM)។ ហើយបច្ចុប្បន្ន លោកត្រូវបានជ្រើសរើសជាសមាជិកក្រុម ប្រឹក្សាភិបាលសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA) ផងដែរ។

លោក គីណាល់បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រច្បាប់សាធារណៈ ពីសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ព្រមទាំងអនុបណ្ឌិតគ្រប់គ្រង ពីសាកលវិទ្យាល័យក្នុងពេញអន្តរជាតិ។



អ្នកស្រី តាំង ពិសាខ
នាយកប្រតិបត្តិធនធានមនុស្ស

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជា នាយកប្រតិបត្តិធនធានមនុស្ស នៅ ឆ្នាំ២០១៣។ អ្នកស្រីបានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅឆ្នាំ២០១១ និងត្រូវបានតែងតាំងជា នាយកប្រតិបត្តិបណ្តុះបណ្តាលនៅឆ្នាំ២០១២។ អ្នកស្រីមានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងវិស័យផ្សេងៗ គ្នា ជាច្រើនរួមមានក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ផ្នែកការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍។ បច្ចុប្បន្ននេះ អ្នកស្រី ពិសាខ ក៏ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ អេស អេ និងជាប្រធានក្លឹបធនធានមនុស្ស របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។

អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាបត្រទីផ្សារ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិ គ្រប់គ្រង។



លោក ចារុធ ចារុធ
នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ចារុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០០៦ និងត្រូវបានតែងតាំងជាប្រធានក្រុមសវនករផ្ទៃក្នុង នៅឆ្នាំ២០០៨។ បន្ទាប់មកលោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០១២។

លោក ចារុធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យនៅវិទ្យាស្ថានរ៉ាន់ដាគណនេយ្យ។



អ្នកស្រី ម៉ុត ចរិយា
នាយកប្រតិបត្តិមណ្ឌលព័ត៌មាន

អ្នកស្រី ចរិយា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នកសម្របសម្រួលប្រតិបត្តិការធនាគារចល័ត។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់បំពេញតួនាទី ជាប្រធានផ្នែកជំនួយការបច្ចេកវិទ្យាព័ត៌មាន នៅរោងចក្រកាត់ដេរមួយជាង ៧ឆ្នាំ។ អ្នកស្រីត្រូវបានតែងតាំងជា ប្រធានផ្នែកគ្រប់គ្រងមណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៣ និងជា នាយិកាប្រតិបត្តិមណ្ឌលព័ត៌មានក្នុងឆ្នាំ២០១៥។

អ្នកស្រី ចរិយា បានទទួលសញ្ញាប័ត្រមធ្យម ផ្នែកគណនេយ្យពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ពីសាកលវិទ្យាល័យនំរតុន។



លោក ជា រតនា
នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញ

មុនពេលទទួលបានតួនាទីជា នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញ លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត នៅឆ្នាំ២០១០។ លោកមានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្ម MNO និង FMCG។

លោក រតនា បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE Lyon នៃសាកលវិទ្យាល័យ Jean Moulin Lyon III នៃប្រទេសបារាំង។



លោក តូច សុបញ្ញា
នាយកប្រតិបត្តិលទ្ធកម្ម និងអចលនទ្រព្យ

លោក បញ្ញា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីជា នាយកប្រតិបត្តិលទ្ធកម្ម និងអចលនទ្រព្យក្នុងឆ្នាំ២០១៣។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកមានបទពិសោធន៍ ជាមួយក្រុមហ៊ុនពហុជាតិជាច្រើន ដែលមានតំណែងជាមន្ត្រីគាំទ្រគ្រប់គ្រង មន្ត្រីគាំទ្ររដ្ឋបាល ប្រធានផ្នែកគាំទ្រប្រតិបត្តិការ និងរដ្ឋបាល និងជាប្រធានផ្នែកគាំទ្រប្រតិបត្តិការ។

លោក បញ្ញា ទទួលបានបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍។



លោក ម៉េងហុង
នាយកប្រតិបត្តិសន្សំ
និងសេវាកម្ម



លោក អាង លាភហេង
នាយកប្រតិបត្តិប្រព័ន្ធ
ធនាគារស្នូល



លោក ជាង វណ្ណា
នាយកប្រតិបត្តិបណ្តុះ
បណ្តាល



លោក វ៉ា វណ្ណី
នាយកប្រតិបត្តិ
ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ
ព័ត៌មានវិទ្យា

លោក ម៉េងហុង បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកសន្សំក្នុងឆ្នាំ២០១២។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមានបទពិសោធន៍ការងាររយៈពេល ៦ឆ្នាំ នៅតាមក្រុមហ៊ុន និងអង្គការផ្សេងៗគ្នា ដែលមានតួនាទីជាមន្ត្រីទំនាក់ទំនងអភិវឌ្ឍន៍ ប្រធានផ្នែកទីផ្សារធនបទធានារ៉ាប់រងខ្នាតតូច និងមន្ត្រីឯកទេសអាជីវកម្មធានារ៉ាប់រងខ្នាតតូច។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិសន្សំ និងសេវាកម្មនៅខែមករា ឆ្នាំ២០១៥។

លោក ម៉េងហុង ទទួលបានបរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រអាជីវកម្មពីសាកលវិទ្យាល័យនីរតុន។

លោក លាភហេង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគប្រព័ន្ធអាជីវកម្មជាន់ខ្ពស់។ លោកមានបទពិសោធន៍ ១០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកបានកាន់តួនាទីផ្សេងៗគ្នា នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជា បេឡាធិការគ្រូបង្គោលតាមសហគមន៍ គ្រូបង្គោលទូទៅ និងប្រធានផ្នែកបណ្តុះបណ្តាលប្រព័ន្ធ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលទាក់ទងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិប្រព័ន្ធធនាគារស្នូលក្នុងឆ្នាំ២០១៥។

លោក លាភហេង ទទួលបានសញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យវៀលប្រាយភ្នំពេញ។

លោក វណ្ណា បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាល។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោកបានកាន់កាប់តួនាទីផ្សេងៗគ្នាជាច្រើន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត ដូចជា មន្ត្រីឥណទាន មន្ត្រីធានារ៉ាប់រង គុណភាព ប្រធានសាខាខេត្តគ្រូបណ្តុះបណ្តាល និងប្រធានផ្នែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាល។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុទាំងក្នុងស្រុកនិងក្រៅប្រទេស។ លោក វណ្ណា ត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ២០១៥។

លោក វណ្ណា បានទទួលបរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

លោក វណ្ណី បានចូលបម្រើការងារជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១៣ ក្នុងមុខតំណែងជា វិស្វករគ្រប់គ្រងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាន់ខ្ពស់ បន្ទាប់មកគាត់ត្រូវបានដំឡើងតំណែងជា ប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងគាំទ្របច្ចេកទេសនៅឆ្នាំ២០១៤។ បច្ចុប្បន្ននេះគាត់ត្រូវបានដំឡើងតំណែង ជានាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា។ លោក វណ្ណី មានបទពិសោធន៍ការងារជាង៧ឆ្នាំ ក្នុងអាជីពផ្នែកព័ត៌មានវិទ្យា។ មុនចូលបម្រើការងារជាមួយ អេ អឹម ខេ គាត់បានកាន់ការងារជាច្រើន នៅក្រុមហ៊ុនផ្តល់សេវា Internet (ISP) ក្នុងមុខតំណែងដូចជា៖ មន្ត្រីគាំទ្របច្ចេកទេស មន្ត្រីគាំទ្របច្ចេកទេសជាន់ខ្ពស់ និងអ្នកសម្របសម្រួលគម្រោងបច្ចេកទេស។

លោក វណ្ណី ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រព័ត៌មានវិទ្យាពីសាកលវិទ្យាល័យនីរតុន។

គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង

អេ អឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិតគណៈគ្រប់គ្រង ដើម្បីដោះស្រាយ និងគ្រប់គ្រងលើបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងប្រតិបត្តិការរបស់គ្រឹះស្ថាន ដោយស្របទៅតាមបរិបទនៃអាជីវកម្ម និងហានិភ័យដែល អេ អឹម ខេ មាន។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ (ដឹកនាំដោយប្រធាន នាយកប្រតិបត្តិ និងប្រជុំប្រចាំខែ) ទទួលខុសត្រូវក្នុងការធានាថា អេ អឹម ខេ មានប្រតិបត្តិការយ៉ាងមានប្រសិទ្ធិភាព។ គណៈកម្មាធិការត្រួតពិនិត្យការងារប្រតិបត្តិសំខាន់ៗ ជាច្រើនរួមមាន យុទ្ធសាស្ត្រការប្រតិបត្តិ ការគ្រប់គ្រងការងារ និងប្រភេទហានិភ័យផ្សេងៗ ទៀត ដែលអាចកើតឡើង ក្នុងអំឡុងពេលអនុវត្តផែនការយុទ្ធសាស្ត្ររបស់ អេ អឹម ខេ រួមទាំងហានិភ័យកេរ្តិ៍ឈ្មោះផងដែរ។

គណៈកម្មាធិការហានិភ័យ កម្រិតគណៈគ្រប់គ្រង (MRC)

តួនាទីរបស់គណៈកម្មាធិការហានិភ័យ កម្រិតគ្រប់គ្រង គឺត្រួតពិនិត្យអនុវត្តន៍នៃការគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថាន។ ហានិភ័យនេះ រួមមានហានិភ័យប្រតិបត្តិការ និងហិរញ្ញវត្ថុ ក៏ដូចជា ការគ្រប់គ្រង ការអនុលោមតាមបទបញ្ញត្តិ និងគោលនយោបាយ និងនីតិវិធីស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានអារកម្ម (AML/CFT)។

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល កម្រិតគណៈគ្រប់គ្រង (MANAGEMENT ALCO)

ការទទួលខុសត្រូវដំបូងរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលនេះ គឺគ្រប់គ្រងតាមតារាងតុល្យការ និងមិនតាមតារាងតុល្យការ។ គណៈកម្មាធិការនេះ ធានាលើអត្រាការប្រាក់ ការដល់កាលកំណត់ រូបិយវត្ថុ សាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុ ដទៃទៀត ដែលអាចកើតឡើងចំពោះភាពមិនបន្ស៊ីគ្នា រវាងទ្រព្យសកម្ម និងបំណុល ដែលត្រូវបានរាយការណ៍ និងត្រូវបានវិភាគព្រមទាំងត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយ ដែលបានធ្វើឲ្យ អេ អឹម ខេ បន្តរក្សាបាននូវប្រកបដោយនិរន្តរភាពទន្ទឹមគ្នា នឹងការគ្រប់គ្រងហានិភ័យ ដែលបានកើតឡើង។

គណៈកម្មាធិការហិរញ្ញវត្ថុ (CRC)

គណៈកម្មាធិការនេះ ត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទាន ដែលកើតមាន ពេលផ្តល់ប្រាក់កម្ចី រួមមាន ការអនុលោមតាមគោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប៉ុន្តែប្រាក់កម្ចី។ គណៈកម្មាធិការនេះ កំណត់កម្រិតទំហំផលប៉ុន្តែប្រាក់កម្ចី (តាមរយៈផលប៉ុន្តែប្រាក់កម្ចីអតិថិជន ផ្នែកពាណិជ្ជកម្ម ឬផលិតផល) វិភាគនិរន្តរភាព និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី និងចាត់វិធានការបង្ការនៅពេលចាំបាច់។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាននេះ ផ្តល់ការណែនាំ ជាយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា ទាំងអស់ និងហានិភ័យបច្ចេកវិទ្យាព័ត៌មាននៅ អេ អឹម ខេ។ ការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មាន សម្រាប់រយៈពេលខ្លី និងរយៈពេលវែងត្រូវតែស្របជាមួយយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ និងឆ្លើយតបទៅនឹងកំណើនសមស្របរបស់គ្រឹះស្ថាន។ អាទិភាពនៃអភិវឌ្ឍន៍ និងការវិនិយោគប្រព័ន្ធនេះត្រូវតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ ទាំងអស់ និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងធានាបាននូវភាពជឿជាក់ និងសុវត្ថិភាពទិន្នន័យ។




អតិថិជន អេ អឹម ខេ ខេត្តស្វាយរៀង កញ្ញា ២០១៦


អតិថិជន អេ អឹម ខេ

ក្នុងឆ្នាំ២០១៦ អេ អឹម ខេ មានអតិថិជនកម្ចីសកម្មសរុបចំនួន ៣៤៥.១២៦ ហើយក្នុងនោះមាន ៨១,៥% ជាស្ត្រី។ អាយុជាមធ្យមនៃអតិថិជនកម្ចី អេ អឹម ខេ គឺ ៤២ឆ្នាំ ហើយចំនួនវត្តកម្ចីជាមធ្យមគឺ ៣,៦ វត្ត។ ជាមួយទំហំកម្ចីជាមធ្យមគឺ ៤៣៣ ដុល្លារអាមេរិក។ ខាងក្រោមនេះ គឺជាតំនូសតាងបង្ហាញពីព័ត៌មានលម្អិតអំពីអតិថិជន អេ អឹម ខេ។

ពីរ៉ាមីតអាយុរបស់
អតិថិជន អេ អឹម ខេ (ការសម្ភាសន៍)



ចំនួនអតិថិជនកម្ចីតាមប្រភេទ



ជនបទ

- ភាគរយនៃចំនួនអតិថិជន ៩៦,៦០%
- ឯកត្តជន = ២០,៤១% vs កម្ចីក្រុម = ៧៩,៥៩%
- ចំនួនវត្តកម្ចីជាមធ្យម ៣,៦០ វត្ត
- អាយុជាមធ្យមនៃអតិថិជនកម្ចី អេ អឹម ខេ គឺ ៤២ឆ្នាំ
- ៣៥,២៧% មានធានារ៉ាប់រង
- ៧,៤២% មានសន្សំ
- ២,៤% មានសន្សំ និង ធានារ៉ាប់រង

ប្រជុំជន

- ភាគរយនៃចំនួនអតិថិជន ៣,១០%
- ឯកត្តជន = ៦៣,០៧% vs កម្ចីក្រុម = ៣៦,៩៣%
- ចំនួនវត្តកម្ចីជាមធ្យម ២,៩០ វត្ត
- អាយុជាមធ្យមនៃអតិថិជនកម្ចី អេ អឹម ខេ គឺ ៣៨ឆ្នាំ
- ២១,៧២% មានធានារ៉ាប់រង
- ២២,៥៤% មានសន្សំ
- ១,៧០% មានសន្សំ និងធានារ៉ាប់រង

ករណីសិក្សា: ភាពជោគជ័យរបស់ ភ្នាក់ងារ អេ អឹម ខេ

ពូ ឆេង ធឿន មានអាយុ៤០ឆ្នាំ ជាភ្នាក់ងារ អេ អឹម ខេ រយៈពេល៣ឆ្នាំមកហើយ ដែលគាត់មានជីវភាពរស់នៅ ជាជាងកាត់ដេរផង និងជាកសិករផង។ គាត់រស់នៅភូមិត្រោក ឃុំទឹកថ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយមានការជួយជ្រោមជ្រែង ពីមន្ត្រីធនាគារចល័ត អេ អឹម ខេ គាត់បានតស៊ូខិតខំប្រឹងប្រែង ហើយបច្ចុប្បន្ន គាត់ទទួលបានជោគជ័យជាភ្នាក់ងារ អេ អឹម ខេ ហើយគាត់មិនបំណងបោះបង់អាជីពមួយនេះឡើយ។

ធ្វើដំណើរតាមបណ្តោយផ្លូវកៅស៊ូ ប្រមាណ២៥គ.ម ពីទីប្រជុំ ជនខេត្តព្រៃវែង រួចបន្តដំណើរតាមផ្លូវលំប្រមាណ ៧គ.ម ទៀត និងបានឃើញយំហោ ភ្នាក់ងារ អេ អឹម ខេ ឈ្មោះ ឆេង ធឿន ដែលស្ថិតនៅក្នុងភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពូ ឆេង ធឿន ជាភ្នាក់ងារ អេ អឹម ខេ កំពុងធ្វើប្រតិបត្តិការជូនអតិថិជនប្រកបដោយភាពស្របគ្នា។ គាត់បានចែករំលែកភាពជោគជ័យ និងបទពិសោធន៍ក្នុងនាមជាភ្នាក់ងារ អេ អឹម ខេ ដ៏សកម្មមួយរូប។

លោកពូ ឆេង ធឿន បានធំដឹងក្តីនៅក្នុងតំបន់នេះហើយនៅក្នុងឆ្នាំ១៩៩៩ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ដែលជាអ្នកភូមិជាមួយគ្នា និងទទួលបានកូនប្រុសស្រីចំនួន ២នាក់ ជាមួយចំណងដៃអាពាហ៍ពិពាហ៍នេះ គាត់បានប្រឹងប្រែងតស៊ូគ្រប់ការងារក្នុងជីវភាពដែលខ្វះខាតនេះ។ លោកពូ និងភរិយាបានចាប់ផ្តើមបង្កើតមុខរបរតូចមួយ ក្រៅពីការងារស្រែចំការ គឺបើកកន្លែងកាត់ដេរ និងលក់សម្លៀកបំពាក់នៅនឹងផ្ទះគាត់ផ្ទាល់។ ដោយមុខរបរតូចតាចជាមួយនឹងកូន ២នាក់ នៅក្នុងបន្ទុកតម្រូវការក្នុងគ្រួសារកាន់តែ

កើនឡើងនោះ ទើបធ្វើឲ្យជីវភាពគ្រួសារគាត់មានការលំបាក។ នៅថ្ងៃមួយ នៅពេលដែលមន្ត្រីធនាគារចល័ត អេ អឹម ខេ បានចុះដល់ទីតាំងគាត់ផ្ទាល់ និងបានផ្សព្វផ្សាយពីការធ្វើការជាភ្នាក់ងារ និងអត្ថប្រយោជន៍ ដែលទទួលបានក្នុងការធ្វើជាភ្នាក់ងារ អេ អឹម ខេ បានធ្វើឲ្យគាត់មានចំណាប់អារម្មណ៍ និងបានពិចារណាយ៉ាងល្អិតល្អន់ជាមួយនឹងភរិយាមុនសម្រេចចិត្ត។ បន្ទាប់ពីបានសម្រេចចិត្ត គាត់បានលក់ដី ១ កន្លែង និងសត្វគោ ចំនួន ៤ ក្បាល ដើម្បីយកលុយមួយចំនួនធំមកវិនិយោគជាមួយនឹង អេ អឹម ខេ។

នៅក្នុងឆ្នាំ២០១៤ លោកពូ ធឿន បានក្លាយជាភ្នាក់ងារ អេ អឹម ខេ នៅក្នុងតំបន់ ដែលគាត់រស់នៅ។ ការចាប់ផ្តើមធ្វើជាភ្នាក់ងារ អេ អឹម ខេ ជាលើកដំបូងនេះបានធ្វើឲ្យគាត់មានអារម្មណ៍សប្បាយលាយឡំនឹងភាពភ័យខ្លាច ដោយសារតែខ្លាចបាត់បង់ប្រាក់ដែលបានមកពីការលក់ទ្រព្យសម្បត្តិ ដើម្បីយកមកធ្វើជាដើមទុននោះ។ រយៈពេល ២-៣ ខែ ដំបូង គាត់មានភាពភ័យខ្លាចខ្លាំង និងមានការលំបាកក្នុងការគ្រប់គ្រងសាច់ប្រាក់ ប៉ុន្តែដោយមានការពន្យល់ណែនាំម្តង ហើយម្តងទៀតពីសំណាក់មន្ត្រីធនាគារ



លោកពូ ឆេង ធឿន
អាយុ៤០ឆ្នាំ

ចល័ត អេ អឹម ខេ និងការអង្កេតទៅលើប្រតិបត្តិការនីមួយៗ ដែលគាត់បានធ្វើ គឺមិនមានបាត់បង់ឡើយដូច្នោះហើយធ្វើឲ្យភាព ភ័យខ្លាចរបស់គាត់បានធ្លាក់ចុះបន្តិចម្តងៗ និងគាត់កាន់តែ ជឿជាក់លើ អេ អឹម ខេ។ ការធ្វើជាភ្នាក់ងារលើកដំបូង គាត់ទទួល បានអចិន្តិជនតិចតួចបំផុត ដោយសារតែមិនទាន់មានអ្នកស្គាល់ ពីទីតាំងរបស់គាត់ ទោះជាយ៉ាងនេះក្តី លោកពូក៏មិនបោះបង់ មុខរបរនេះដែរ រឹតតែធ្វើឲ្យគាត់កាន់តែប្រឹងប្រែងរហូតទទួលបាន លទ្ធផលល្អប្រសើរ គឺមានអចិន្តិជនជាច្រើនបានស្គាល់គាត់ និងបានមកធ្វើប្រតិបត្តិការជាមួយគាត់ ដែលធ្វើឲ្យគាត់មានទឹកមុខ រីករាយជានិច្ចនៅពេលដែលមានអចិន្តិជនមកធ្វើប្រតិបត្តិការ។

បច្ចុប្បន្ន លោកពូ ធឿន ដែលជាភ្នាក់ងារ អេ អឹម ខេ ទទួល ធ្វើប្រតិបត្តិការជាច្រើនដូចជា ផ្ទេរប្រាក់ សងប្រាក់កម្ចី បង់វិក្កយបត្រ ភ្លើង ដាក់ប្រាក់ និងដកប្រាក់តាមគណនី ហើយទីតាំងភ្នាក់ងារ របស់គាត់ផ្ទាល់ មានអចិន្តិជនមកធ្វើប្រតិបត្តិការជាមធ្យម ១៥នាក់ ក្នុង ១ថ្ងៃ។ ចាប់តាំងពីគាត់ក្លាយជាភ្នាក់ងារមកសង្កេតឃើញថា មុខរបរទទួលទានមានការរីកចម្រើន ជាពិសេសអចិន្តិជនបានស្គាល់ ទីតាំងរបស់គាត់ពេលដែលមកធ្វើប្រតិបត្តិការក៏ដូចជាជំរុញឲ្យ មុខរបរកាត់ដេរ និងលក់ខោអាវរបស់ភរិយាគាត់ទទួលបានការគាំទ្រ កាន់តែច្រើនឡើងដែរ។

លោកពូបញ្ជាក់ថា «ពីមុនមានមនុស្សតិចណាស់ ដែលមក ទិញខោអាវ ឬកាត់ខោអាវកន្លែងខ្ញុំ ប៉ុន្តែចាប់តាំងពីក្លាយជា ភ្នាក់ងារ មកមានអចិន្តិជនមកទិញ និងកាត់ខោអាវច្រើនជាងមុន ហើយអចិន្តិជនមួយចំនួនធំសុទ្ធសឹងតែធ្លាប់មកធ្វើប្រតិបត្តិការជា មួយខ្ញុំ។ ការងារនេះ បានចូលរួមចំណែកធ្វើឲ្យគ្រួសារខ្ញុំមាន ប្រាក់ចំណូលបានច្រើនជាងមុន ខ្ញុំសប្បាយរីករាយណាស់ដែល ឃើញគ្រួសាររបស់ខ្ញុំរីកចម្រើនបែបនេះ។» ការរួមចំណែករបស់ អេ អឹម ខេ បានធ្វើឲ្យជីវភាពគ្រួសាររបស់គាត់មានភាពប្រសើរឡើង ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលគាត់បានធ្វើជា ភ្នាក់ងារ អេ អឹម ខេ។ ការទទួលទានក្នុងរង្វង់គ្រួសារ មានភាព ល្អប្រសើរឡើង ដែលអាចឲ្យកូនៗគាត់ មានការហូបចុកគ្រប់គ្រាន់ មិនតែប៉ុណ្ណោះពីមុនគាត់មិនមានលទ្ធភាពឲ្យកូនៗ បានសិក្សា ក្រៅម៉ោងបន្ថែម ដើម្បីពង្រីកចំណេះដឹងរបស់ពួកគេទេតែឥឡូវនេះ គាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ និងជំរុញពួកគេឲ្យ ខិតខំប្រឹងប្រែងសិក្សា ព្រោះគាត់មានបំណងប្រាថ្នាឲ្យចង់ឲ្យកូនៗ រៀនចប់ដល់ថ្នាក់បរិញ្ញាបត្រ។

លោកពូ ធឿន មានភាពសប្បាយរីករាយ ជាភ្នាក់ងារ អេ អឹម ខេ ដោយគាត់មានប្រសាសន៍ថា «ការធ្វើជាភ្នាក់ងារ អេ អឹម ខេ គឺមានភាពងាយស្រួល មិនស្មុគស្មាញ ព្រមទាំងទទួលបានកម្រៃ សមរម្យទៀតផង។» នៅថ្ងៃខាងមុខគាត់រំពឹងថាកូនៗ នឹងរៀនបាន ចប់ថ្នាក់បរិញ្ញាបត្រ ហើយទទួលបានការងារ ដែលល្អសមប្រកប «ខ្ញុំសង្ឃឹមថាកូនៗ នឹងរៀនដល់ថ្នាក់បរិញ្ញាបត្រ ហើយមានការងារ ល្អធ្វើដូចជាបុគ្គលិក អេ អឹម ខេ អញ្ចឹងដែរ។ បើថ្ងៃក្រោយ គេចង់ រកស៊ី ខ្ញុំចង់បើកកន្លែង អេ អឹម ខេ មួយទៀតឲ្យពួកគេគ្រប់គ្រង ព្រោះមុខរបរនេះ មិនពិបាកហើយទទួលបានកម្រៃ ព្រមទាំងអាចរក មុខរបរផ្សេងបន្ថែមទៀតបាន។» ជាចុងក្រោយ លោកពូ ធឿន សូម ជូនពរឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី កាន់តែ រីកចម្រើន និងមានអចិន្តិជនច្រើនជានិច្ច។

ករណីសិក្សា: ភាពងាយស្រួលរបស់ អតិថិជនប្រាក់កម្ចី អេ អឹម ខេ

អ្នកដែលទទួលបានជោគជ័យមួយទៀត គឺអ្នកមីង ថៃវ ណូវ រស់នៅភូមិ ត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អ្នកមីងរស់នៅក្នុងផ្ទះតាមបែបបុរាណខ្មែរដែលព័ទ្ធជុំវិញ ទៅដោយ ចំការបន្លែ និងដើមឈើបូបផ្លែ ស្ថិតនៅចំងាយ ១៥គ.ម ពីផ្លូវជាតិ។ គាត់ខ្ចីប្រាក់ពី អេ អឹម ខេ ចំនួន ៧វត្ស មកហើយ។ នៅក្នុងករណីសិក្សានេះ បង្ហាញឲ្យឃើញពីការប្រើប្រាស់កម្ចីប្រកបដោយភាពវៃឆ្លាត ដែលធ្វើឲ្យជីវិតគ្រួសាររបស់គាត់ មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់យ៉ាងធំធេង។

កសិកម្ម គឺជាវិស័យចម្បងសម្រាប់ប្រជាជនកម្ពុជា ដែលមាន ប្រមាណជា ៨០% ក្នុងនោះគ្រួសារអ្នកមីង ថៃវ ណូវ ក៏ជាចំណែក មួយក្នុងវិស័យនេះផងដែរ។ អ្នកមីង ណូវ ខិតខំប្រឹងប្រែងផ្គត់ផ្គង់ គ្រួសារ ដោយពឹងផ្អែកលើចំណូល ដែលរកបានមកពីវិស័យកសិកម្ម ហើយថ្ងៃនេះ អ្នកមីងចូលរួមចែករំលែកបទពិសោធន៍របស់គាត់ ដោយមានការចូលរួមជ្រោមជ្រែង ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ទើបធ្វើឲ្យគាត់អាចទទួលបានភាពជោគជ័យ ដូច សព្វថ្ងៃ។

អ្នកមីង ណូវ ជាកសិកររស់នៅក្នុងភូមិត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់បានរស់នៅក្នុងគ្រួសារដ៏ធំមួយ ជាមួយនឹងស្វាមី និងកូនៗចំនួន៤នាក់ អស់រយៈពេលជាង ៣០ឆ្នាំ ដោយបច្ចុប្បន្ននេះកូនៗ ចំនួន ២នាក់ បានរៀបការហើយ នៅសល់តែកូនប្រុស ១នាក់ និងស្រី ១នាក់ទៀត ដែលរស់នៅជា មួយគាត់។ គ្រួសារអ្នកមីង ជាគ្រួសារដែលរឹងមាំមួយ ហើយក្នុង ការកសាងគ្រួសារមួយនេះ អ្នកមីង និងស្វាមីគាត់បានខិតខំព្រះពារ យ៉ាងខ្លាំងក្នុងការដឹកនាំគ្រួសារ ឲ្យមានភាពល្អប្រសើរ និងទទួល បានការកោតសរសើរពីសំណាក់អ្នកភូមិ។ អ្នកមីងបន្ថែមថា

“ខ្ញុំធ្វើស្រែតាំងពីទិន្នផល ដែលទទួលបានត្រឹម ៨០គ.ក ដែលមិន គ្រប់នឹងការហូបក្នុងគ្រួសាររយៈពេល ៣ខែ ផង ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំ ទទួលបានទិន្នផលច្រើនហូបមិនអស់ រហូតដល់អាចលក់យក ប្រាក់សម្រាប់ការចំណាយបន្ទាន់ណាមួយទៀតផង”។

ជាការពិតណាស់ អ្នកមីង ណូវ ស្គាល់ អេ អឹម ខេ តាមរយៈ មន្ត្រីតំណទាន ដោយនៅពេលនោះ អេ អឹម ខេ ជាគ្រឹះស្ថានដំបូង ដែលចូលទៅក្នុងតំបន់អ្នកមីង។ ដោយឃើញថា អេ អឹម ខេ ជាគ្រឹះស្ថានតែមួយនៅក្នុងតំបន់ ព្រមទាំងកម្ចីមានភាពងាយស្រួល ដោយការផ្តល់ប្រាក់កម្ចី និងការបង់សងត្រឡប់ធ្វើឡើងនៅផ្ទះ អតិថិជន ដែលនេះជាហេតុធ្វើឲ្យអ្នកមីងសម្រេចចិត្តធ្វើការខ្ចីប្រាក់ ពី អេ អឹម ខេ។ ជាការសាកល្បង គាត់បានចាប់ផ្តើមខ្ចីប្រាក់ចំនួន ៥០០.០០០រៀល (១២៥ ដុល្លារអាមេរិក) សម្រាប់ទិញដីដាក់ស្រែ ដោយការសងនោះ គឺគាត់ជ្រើសរើសការបង់សងការប្រាក់ ហើយ សងដើមនៅចុងវត្ត ដោយសារតែជីវភាពគ្រួសារអ្នកមីងពឹងផ្អែក លើកសិកម្ម និងទិន្នផល នៅពេលដែលគាត់ប្រមូលនៅចុងរដូវ។ បន្ទាប់ពីទទួលបានបទពិសោធន៍ដ៏ល្អ និងការប្រើប្រាស់ ដោយងាយ ស្រួលដូចដែល គាត់បានលើកឡើងខាងលើ អ្នកមីងបានបន្តខ្ចីប្រាក់ ពី អេ អឹម ខេ ចំនួន២.៥០០.០០០រៀល (៦២៥ ដុល្លារអាមេរិក)



អ្នកមីង ថៃវ ណូវ ជាកសិកររស់នៅក្នុង ភូមិត្រពាំងចក

នៅវគ្គទី២ដើម្បីទិញគោយន្ត រួមផ្សំជាមួយនឹងការលក់ក្របីរបស់គាត់ផ្ទាល់។ មូលហេតុគាត់មើលឃើញថា ការប្រើឧបករណ៍កសិកម្មកាន់តែទំនើប និងចូលរួមផ្តល់ភាពងាយស្រួលដល់ប្រជាកសិករដូច្នោះហើយ បានជាគាត់សម្រេចចិត្តទិញគោយន្តមកប្រើប្រាស់ លើការងារកសិកម្មរបស់គាត់ ដោយស្វាមីជាអ្នកប្រើប្រាស់ផ្ទាល់ហើយពិតជាបានបន្ថយកម្លាំងពលកម្មមែន។ លទ្ធផលនេះបានធ្វើឲ្យអ្នកម៉ឺងកាន់តែមានទំនុកចិត្ត និងពេញចិត្តជាមួយនឹងកម្មវិធីរបស់ អេ អឹម ខេ ហើយបន្តខ្ចីនៅវគ្គទី៣ ចំនួន ៦.០០០.០០០ រៀល (១.៥០០ ដុល្លារអាមេរិក) យកមកទិញដីស្រែទំហំ ០,៥ ហិកតាបន្ថែមទៀត ដែលគាត់រំពឹង ថាអាចជួយបង្កើនទិន្នផល សម្រាប់គ្រួសារផ្ទាល់ជាលទ្ធផល គឺពិតជាទទួលបានដូចអ្វីដែលរំពឹងទុក។ ក្រោយពីបង់សងកម្ចីវគ្គទី៣ចប់ អ្នកម៉ឺងក៏បន្តយកទឹកប្រាក់ចំនួន ១.០០០.០០០រៀល (២៥០ ដុល្លារអាមេរិក) ក្នុងវគ្គទី៤ សម្រាប់ទិញដី ប្រេង សម្រាប់ធ្វើស្រែចំការ។ អ្នកម៉ឺងក៏បានបន្តចូលដល់វគ្គទី៥ នូវប្រាក់កម្ចីចំនួន ៤.០០០.០០០រៀល (១.០០០ ដុល្លារអាមេរិក) ដើម្បីទិញប្រេង ដី និងឧបករណ៍សម្រាប់ធ្វើស្រែប្រាំងបន្ថែមទៀតផងដែរ។ នៅវគ្គទី៦ អ្នកម៉ឺងបានធ្វើការខ្ចីប្រាក់ អេ អឹម ខេ ចំនួន ៤.០០០.០០០ រៀល (១.០០០ ដុល្លារអាមេរិក) យកទិញម៉ូតូឲ្យកូន ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅសាលារៀនដោយសារតែសាលានៅឆ្ងាយពីផ្ទះគាត់។

នៅវគ្គទី៧ អ្នកម៉ឺងបានធ្វើការខ្ចីប្រាក់ចំនួនតែ ១០០.០០០ រៀល (២៥ ដុល្លារអាមេរិក) តែប៉ុណ្ណោះ ព្រោះថាគាត់មិនមានតម្រូវការចាំបាច់ ម្យ៉ាងវិញទៀត គាត់ធ្លាប់បានឮយ៉ាងច្រើនពីសេវាធានារ៉ាប់រងខ្នាតតូច ដែលផ្តល់ការគាំពារដល់អតិថិជនយ៉ាងមានប្រសិទ្ធភាព និងទទួលបានទំនុកចិត្តពីអតិថិជនយ៉ាងច្រើន ដូច្នោះកម្ចីវគ្គចុងក្រោយនេះ គឺគាត់ខ្ចីប្រាក់ជាមួយនឹងការទិញសេវាធានារ៉ាប់រងខ្នាតតូចពី អេ អឹម ខេ។ អ្នកម៉ឺងបានស្តាប់ព្រះសុខាស៊ីនជាច្រើន ពីសំណាក់អ្នកជិតខាង ដែលបានទិញសេវាធានារ៉ាប់រង ហើយទទួលបានសំណងនិង ការគាំពារយ៉ាងប្រសើរ ជាហេតុធ្វើឲ្យគាត់សាកល្បងទិញជាលើកដំបូងសម្រាប់ស្វាមីគាត់។ ទោះបីជាអ្នកម៉ឺង មិនដែលមានបទពិសោធន៍ក្នុងការទាមទារសំណង ប៉ុន្តែអ្នកម៉ឺងបានលើកឡើងថា «ខ្ញុំរំលងព្រួយបារម្ភពីបញ្ហាសុខភាព ដែលកើតឡើងដោយចៃដន្យណាមួយចំពោះប្តីខ្ញុំទៀតហើយ ព្រោះ ខ្ញុំមាន អេ អឹម ខេ ជួយចេញថ្លៃសម្រាកព្យាបាលនានា។ ទោះបីជាខ្ញុំមិនធ្លាប់ទទួលបានការទាមទារសំណងពីសេវានេះ តែខ្ញុំសប្បាយចិត្តនឹងមានវាសម្រាប់កម្ចីវគ្គក្រោយខ្ញុំនឹងទិញធានារ៉ាប់រងនេះទាំង ២នាក់ ប្តីប្រពន្ធ»។ និយាយដោយទឹកមុខស្រស់ស្រាយគាត់បានបន្ថែមទៀតថា «គ្រួសារខ្ញុំរស់នៅសាមញ្ញ ដូចមិនមានអ្វីប្លែកទេ ចំណែកឯការទទួលបានវិញ គឺបានគ្រប់គ្រាន់ថែមទាំងមានស្រូវសល់ សម្រាប់ទុកលក់ ដើម្បីបង្វិលសងមក អេ អឹម ខេ ព្រមទាំងសល់ប្រាក់

មួយចំនួនគ្រាន់បាយខ្លះៗទៀត។ ពីមុនមានតែម៉ូតូចាស់ ១គ្រឿងតែឥឡូវមានម៉ូតូរហូតដល់ ២គ្រឿង ក្នុងនោះសម្រាប់ប្តីខ្ញុំមួយគ្រឿង និងកូនខ្ញុំមួយគ្រឿង គ្រាន់ជាមធ្យោបាយជិះទៅរៀនហើយថែមទាំងសល់គោយន្ត ១គ្រឿង ទៀតផង» នេះបានបង្ហាញថា ជីវភាពគ្រួសារគាត់បានរីកចម្រើនខ្លាំង ដោយមានការរួមចំណែកពី អេ អឹម ខេ ដែលជួយផ្តល់នូវកម្ចីជាទុនក្នុងការបង្កើនចំណូលក្នុងគ្រួសារ រហូតដល់គ្រួសារគាត់ទទួលបានផ្ទៃផ្ទះបែបនេះ។ អ្នកម៉ឺងបានបន្ថែមថា «ខ្ញុំពេញចិត្តនឹង អេ អឹម ខេ ខ្លាំងណាស់ គឺជឿទុកចិត្តទាំងស្រុង ដោយបុគ្គលិកមានអាកប្បកិរិយាល្អ និយាយស្តីមានសុដីរធម៌ ហើយស្រួលណាស់គាត់យកប្រាក់មកឲ្យដល់ផ្ទះ ហើយគាត់ក៏មកប្រមូលប្រាក់វិញដល់ផ្ទះទៀត ណាមួយខ្ញុំមានប្តីស្រីស្រាប់ មិនបាច់មានអ្នកធានាខ្ញុំទេ។ ឆ្នាំក្រោយនេះ ខ្ញុំគិតថាខ្ចីប្រាក់ពី អេ អឹម ខេ ៨.០០០.០០០រៀល (២.០០០ ដុល្លារអាមេរិក) បន្តទៀត ដើម្បីសាងសង់ផ្ទះព្រោះជញ្ជាំងផ្ទះអស់ ហើយចង់ធ្វើថ្មីឲ្យស្អាតបន្តិច»។

ជាចុងក្រោយអ្នកម៉ឺងមិនមានសំណូមពរអ្វីច្រើនទេ គឺគ្រាន់តែសូមឲ្យ អេ អឹម ខេ នៅតែបន្តគាំទ្រផ្តល់សេវាប្រាក់កម្ចីជាបន្តទៀត។ អ្នកម៉ឺងក៏សូមអរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលបានជួយជ្រោមជ្រែងគ្រួសារគាត់ឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះ។

ដំណើរការគ្រប់គ្រងការងារសង្គម

វិធីសាស្ត្រគ្រប់គ្រងការងារសង្គម

អេ អឹម ខេ គឺជាគ្រឹះស្ថាន ដែលផ្តោតទៅលើអភិវឌ្ឍន៍សង្គម និងប្តេជ្ញាសម្រេចបាននូវរបស់កម្មរបស់ខ្លួន ក្នុងការជួយប្រជាជនក្រីក្រជាច្រើនមានជីវភាពរស់នៅប្រសើរឡើង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសមស្រប និងបិតថេរដល់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ អេ អឹម ខេ មានការងារសំខាន់ៗ ពីរដែលត្រូវសម្រេចបាន គឺនិរន្តរភាពខាងផ្នែកហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សង្គម។ ដូច្នេះប្រព័ន្ធ និងឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងយ៉ាងល្អ ដែលធ្វើឲ្យ អេ អឹម ខេ ត្រូវបានគេឲ្យតម្លៃថា ជាគ្រឹះស្ថាននាំមុខគេខាងផ្នែកគ្រប់គ្រងការងារសង្គម។ ការគ្រប់គ្រងការងារសង្គម នេះត្រូវបានយកចិត្តទុកដាក់ពីគ្រប់ផ្នែកនៃ អេ អឹម ខេ ទាំងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិក ។

កម្រិតគណៈគ្រប់គ្រង

នាយកដ្ឋានស្រាវជ្រាវរបស់ អេ អឹម ខេ គឺជាអ្នកដឹកនាំ និងគ្រប់គ្រងអនុវត្តន៍ការគ្រប់គ្រងការងារសង្គមក្នុងគ្រឹះស្ថានទាំងមូល។ នាយកដ្ឋាននេះ បានធ្វើការសិក្សាស្រាវជ្រាវជាប្រចាំទាំងផ្នែកសង្គម និងផ្នែកទីផ្សារ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗ របស់អតិថិជន។ លើសពីនេះទៅទៀត ក្រុមស្រាវជ្រាវក៏ធ្វើការសហការជាមួយនាយកដ្ឋានផ្សេងៗ នៅក្នុង អេ អឹម ខេ ដើម្បីធ្វើប្រាកដថា អនុវត្តន៍ការគ្រប់គ្រងការងារសង្គម ត្រូវបានធ្វើឡើងដោយជោគជ័យ និងមានប្រសិទ្ធភាព។

កម្រិតក្រុមប្រឹក្សាភិបាល

លទ្ធផលនៃការសិក្សាស្រាវជ្រាវ ត្រូវបានរាយការណ៍ដល់គណៈគ្រប់គ្រង និងគណៈកម្មាធិការការងារសង្គម។ គណៈកម្មាធិការនេះ ជាអ្នកផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល និងពិភាក្សាលើរបកគំហើញថ្មីៗសម្រាប់គោលការណ៍ក្នុងការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម។ ការផ្តល់អនុសាសន៍ និងការពិភាក្សានេះ មានគោលបំណងបង្ហាញ និងរកកំហុសឲ្យបានគ្រប់ជ្រុងជ្រោយពីស្នាដៃ និងសមិទ្ធផលទាំងឡាយ ដែលគ្រឹះស្ថានសម្រេចបានដើម្បីបង្ហាញទៅដល់ក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងរក្សាឲ្យបាននូវតុល្យភាពនៃអនុវត្តន៍ទៅក្នុងគ្រឹះស្ថាន និងដើម្បីឲ្យការសម្រេចចិត្តក្នុងការគ្រប់គ្រងមានភាពស៊ីសង្វាក់គ្នាទៅនឹងគោលបំណងទាំងពីររបស់គ្រឹះស្ថានគឺ ផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

អេ អិម ខេ - ក្របខ័ណ្ឌរបាយការណ៍ការងារសង្គម

| រយៈពេលនៃការវាយតម្លៃ៖ ០១ មករា ដល់ ៣១ ធ្នូ ២០១៦ | | ការត្រួតពិនិត្យជាប្រចាំ | | |
|---|---|--|--|--|
| ព័ត៌មាន ដែលបានបង្ហាញជូន៖ ខែធ្នូ ឆ្នាំ២០១៦ | វិសាលភាពនៃប្រតិបត្តិការ | ភាពសមស្របនៃផលិតផល | តម្លាភាព និងកិច្ចការពារអតិថិជន | ការទទួលខុសត្រូវចំពោះបុគ្គលិក |
| ប្រភពនៃព័ត៌មាន | <ul style="list-style-type: none"> ការរៀនចូលទៅកាន់ភាពត្រឹមត្រូវរបស់អតិថិជនកម្ចី ឆ្នាំ ២០១៦ ព័ត៌មានអតិថិជន | <ul style="list-style-type: none"> អតិថិជនចាកចេញ អតិថិជនដែលយប់ប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច សេវាកម្មរបស់ភ្នាក់ងារ អតិថិជនដែលផ្អាកប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច អតិថិជន ដែលផ្អាកការប្រើប្រាស់ ATM ឬនៅបញ្ឈប់បទប្បញ្ញត្តិ អតិថិជនដែលមិនធ្លាប់ប្រើប្រាស់ ATM ការស្គាល់ភ្នាក់ងារឆ្នាំ២០១៦ ភ្នាក់ងារដែលចាកចេញ អតិថិជនធានារ៉ាប់រង ដែលយប់ប្រើប្រាស់សេវារបស់ អេ អិម ខេ ការពេញចិត្តសន្សំជាមួយភ្នាក់ងារ ការវាត់ម៉ូតូគុណភាពសេវាអតិថិជន "Mystery Shopping" (BMRS) ការវាយតម្លៃលើយុទ្ធនាការផ្សព្វផ្សាយសេវាធានារ៉ាប់រង | <ul style="list-style-type: none"> របាយការណ៍ អតិថិជនដែលមានពហុកម្ម ឆ្នាំ២០១៦ (ទិន្នន័យ ដែលមានស្រាប់) ការបដិសេធនិកម្ម ២០១៦ កម្រិតយល់ដឹងរបស់អតិថិជន លើផលិតផលកម្ចីគិតត្រឹមខែតុលា ឆ្នាំ២០១៦ កម្រិតយល់ដឹងរបស់អតិថិជនសន្សំ គិតត្រឹមខែតុលា ឆ្នាំ២០១៦ ការសារទុករបស់អតិថិជន គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ ជាប់សម្រាំងក្នុងបញ្ជីប្រឹក្សាហ៊ុនចុងក្រោយ ក្រោមប្រធានបទ ការពង្រីកវិសាលភាពធានារ៉ាប់រងសុខភាព ដល់ប្តី ប្រពន្ធ ដែលបានប្រើប្រាស់កម្ចី អេ អិម ខេ (ការវេសត Wall Street Journal) | <ul style="list-style-type: none"> ស្នងមតិ ការលាយបំបែកបុគ្គលិក របាយការណ៍ភាពពេញចិត្តរបស់បុគ្គលិក |
| សន្ទស្សន៍ | <ul style="list-style-type: none"> ពិន្ទុសុខុមាលភាព អត្តសញ្ញាណកម្មជនកម្ចី សន្ទស្សន៍នៃការចាកផុតពីភាពត្រឹមត្រូវ (PPI) បញ្ជីអតិថិជនប្រាក់កម្ចី បញ្ជីអតិថិជនប្រាក់សន្សំ បញ្ជីអតិថិជនធានារ៉ាប់រងខ្នាតតូច | <ul style="list-style-type: none"> ប្រភេទសេវាកម្ម គុណភាពសេវាកម្ម ភាពងាយស្រួលនៃការទទួលបានសេវាកម្ម មូលហេតុ ដែលនាំឲ្យមានពហុកម្ម ភាពពេញចិត្តមកលើសេវាកម្ម អត្រានៃការចាកចេញ ហេតុផលនានា ដែលនាំឲ្យអតិថិជនកម្ចីចាកចេញ | <ul style="list-style-type: none"> ផលធៀបនៃពហុកម្ម ផលធៀបបដិសេធនិកម្ម ព្រមទាំងមូលហេតុបដិសេធនិកម្ម ការត្រួតពិនិត្យជាប្រចាំរបស់ស៊ីប៊ីស៊ី របាយការណ៍សវនកម្ម រយៈពេលនៃការយល់ដឹង | <ul style="list-style-type: none"> មូលហេតុនៃការលាយបំបែកបុគ្គលិកព្រមទាំងការពន្យល់នានា ការឲ្យពិន្ទុទៅលើភាពពេញចិត្តតាមរយៈយេនឌ័រ |

| តើអ្នកពេញចិត្តជាមួយនិងភាពត្រឹមត្រូវនៃវិធីសាស្ត្រ និងដំណើរការ ដែលបានអនុវត្តដែរ ឬទេ ? | | វិសាលភាពនៃប្រតិបត្តិការ | ភាពសមស្របនៃផលិតផល | តម្លាភាព និងកិច្ចការពារអតិថិជន | ការទទួលខុសត្រូវចំពោះបុគ្គលិក |
|---|---|--|---|--|--|
| វិធីសាស្ត្រ ដំណើរការ និង របាយការណ៍/ ប្រភពព័ត៌មាន | តើអ្នកពេញចិត្តជាមួយនិងភាពត្រឹមត្រូវនៃវិធីសាស្ត្រ និងដំណើរការ ដែលបានអនុវត្តដែរ ឬទេ ? | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> |
| | តើលទ្ធផល ដែលបានបង្ហាញជូននេះ សមស្របជាមួយនិងបេសកកម្មដែរ ឬទេ ? | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> |
| | យោងទៅលើលទ្ធផលនេះ តើអ្នកមានបានមើលឃើញទុកជាមុននូវបញ្ហា ដែលអាចកើតមានឡើងនៅថ្ងៃអនាគតដែរ ឬទេ ? | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> |
| | តើទិន្នន័យ ឬព័ត៌មាននេះ មានភាពខ្វះចន្លោះចំពោះ៖ | កម្រិតគុណៈគ្រប់គ្រង ? <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> |
| | កម្រិតក្រុមប្រឹក្សាភិបាល ? <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> | <input type="checkbox"/> |
| បញ្ហាដែលបញ្ជាក់ រាយការណ៍ | បញ្ហាដែលត្រូវវាយការណ៍ / សកម្មភាពដែលត្រូវអនុវត្ត | <ul style="list-style-type: none"> បន្តការប្រមូលទិន្នន័យ PPI (សម្រាប់តែនាយកដ្ឋានស្រាវជ្រាវប៉ុណ្ណោះ) | <ul style="list-style-type: none"> ការវិភាគព័ត៌មានអតិថិជន គឺមិនត្រឹមតែប្រៀបធៀបជាមួយនិងផលិតផល ដែលពួកគេកំពុងប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែគួរតែប្រៀបធៀបជាមួយនិងបណ្តាញដែលពួកគេកំពុងតែប្រើផងដែរ។ | <ul style="list-style-type: none"> មិនមាន | <ul style="list-style-type: none"> ធ្វើឲ្យប្រសើរឡើងនូវចំណុចខ្វះខាត ដែលបានមកពីការរៀបចំទិន្នន័យ និងការវិភាគលើរបាយការណ៍ភាពពេញចិត្តរបស់បុគ្គលិក និងបុគ្គលិកដែលបានលាយបំបែក |

របកគំហើញសំខាន់ៗក្នុងអនុវត្តន៍ការងារសង្គម

ការវាស់វែង លើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ទៅនឹងបេសកកម្មការងារសង្គមរបស់ខ្លួន តាមរយៈការសិក្សាសង្គមមួយចំនួន និងការស្រាវជ្រាវ ដែលបានធ្វើឡើងពេញមួយឆ្នាំ ហើយបានសង្ខេបក្នុងក្របខ័ណ្ឌរបាយការណ៍ការងារសង្គម ដែលត្រូវបានពិភាក្សាដោយគណៈកម្មាធិការការងារសង្គម ហើយបានបង្ហាញលទ្ធផលនេះ ទៅកាន់ក្រុមប្រឹក្សាភិបាលផងដែរ។ របាយការណ៍នេះ ត្រូវបានវិភាគតាមរយៈចំណុចចម្បង ដូចជាវិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព និងកិច្ចការពារអតិថិជន និងការទទួលខុសត្រូវចំពោះបុគ្គលិក។ លទ្ធផលនៃចំណុចនីមួយៗ ត្រូវបានវាយតម្លៃដោយប្រើប្រាស់ពណ៌សម្គាល់ចរាចរណ៍ ដែលមាន “បៃតង លឿង និងក្រហម” ដែលពណ៌លឿងតំណាងឲ្យ “ចំណុចណាមួយ ដែលត្រូវការសកម្មភាពបន្ថែម” ពណ៌ក្រហមតំណាងឲ្យ “ត្រូវការសកម្មភាពបន្ទាន់” ។ និងពណ៌បៃតងតំណាងឲ្យ “មិនត្រូវការសកម្មភាពបន្ទាន់នោះទេ”។ ដោយសារវិធីសាស្ត្រនេះ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អេ អឹម ខេ ដែលបានធ្វើការពិភាក្សា និងសម្រេចលើការវាស់វែងក្នុងការងារណា ដែលត្រូវការធ្វើការបន្ថែមសម្រាប់ អេ អឹម ខេ ដើម្បីបន្តបំពេញបេសកកម្មការងារសង្គមរបស់ខ្លួន។ សូមអានតារាងពិក្របខ័ណ្ឌរបាយការណ៍ការងារសង្គមនៅទំព័រទី ៤២។

វិសាលភាពប្រតិបត្តិការ


អេ អឹម ខេ បានប្រើប្រាស់វិធីសាស្ត្រជាច្រើនក្នុងការវាស់វែងទាញយក និងវិភាគកម្រិតភាពក្រីក្ររបស់អតិថិជន។ ការវិភាគនេះ ធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវ គឺជួយដល់ អេ អឹម ខេ ឲ្យបានដឹងពីតិរិយាបទរបស់អតិថិជនបានយ៉ាងស៊ីជម្រៅ ហើយផ្តល់

នូវភស្តុតាងថា គ្រឹះស្ថានបានធ្វើការងារចំគោលដៅជាមួយនឹងប្រជាជនក្រីក្រស្របតាមបេសកកម្មរបស់ខ្លួន។ ដើម្បីធ្វើការវិភាគចំណុចនេះ វិធីសាស្ត្រមួយចំនួនត្រូវបានបង្ហាញដូចខាងក្រោម៖

អត្តសញ្ញាណកម្មគ្រួសារក្រីក្រ* (កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ) ជាកម្មវិធីមួយ ដែលបង្កើតដោយក្រសួងផែនការ (MOP) គឺអនុញ្ញាតឲ្យ អេ អឹម ខេ អាចប្រើប្រាស់ព័ត៌មានលើគ្រួសារដែលមានកម្រិតក្រីក្រនៅគ្រប់តំបន់ទូទាំងប្រទេស។ បន្ថែមពីនេះ

អេ អឹម ខេ បានប្រើប្រាស់សន្ទស្សន៍នៃការចាកចេញពីភាពក្រីក្រ (PPI)^១ ដែលជាវិធីសាស្ត្រមួយត្រូវបានប្រើប្រាស់សម្រាប់ចាប់យកលទ្ធភាព ដែលអតិថិជនអាចនឹងជួបភាពក្រីក្រ និងជួយក្នុងការវាស់វែងលើផលប៉ះពាល់ពីផលិតផល និងសេវាកម្ម អេ អឹម ខេ ទៅលើកម្រិតភាពក្រីក្ររបស់អតិថិជនក្នុងរយៈពេលកន្លងមក។ នៅក្នុងឆ្នាំ២០១៦ លទ្ធផលចេញពីការសិក្សាលើសន្ទស្សន៍នៃការចាកចេញពីភាពក្រីក្របានបង្ហាញថា អត្រាលទ្ធភាពដែលអាចនឹងក្រីក្ររបស់អតិថិជនថ្មីជាក្រុមធនាគារភូមិ អេ អឹម ខេ គឺមាន ៣៧%។

វិសាលភាពនៃភាពក្រីក្រសម្រាប់អតិថិជនកម្ចីជាក្រុមថ្មី (អត្តសញ្ញាណកម្មគ្រួសារក្រីក្រ)




* កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយក្រសួងផែនការដែលនេះជាផ្នែកមួយនៃការបន្តនិរន្តរ៍ប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយដល់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ជូនជាប្រចាំទៅកាន់ភ្នាក់ងារក្នុងរដ្ឋាភិបាល និងក្រុមប្រឹក្សាភិបាលជាច្រើននៃវិស័យឯកជនលើគ្រួសារក្រីក្រ ដើម្បីជួយពួកគេកាត់បន្ថយទ្រព្យសម្បត្តិរបស់គេដោយប្រើប្រាស់ប្រាក់បញ្ញើ និងប្រាក់បញ្ញើផ្សេងៗ គឺកាត់បន្ថយភាពស្ទើរនៃការប្រើប្រាស់ និងធនធានដោយស្ថាប័នផ្សេងៗ និងអង្គការនានាក្នុងការកំណត់ក្រុមគោលដៅ សម្រាប់ការធ្វើអន្តរាគមន៍លើការកាត់បន្ថយភាពក្រីក្រ និងធានាឲ្យបានថាជំនួយនេះនឹងផ្តល់ជូនដល់គ្រួសារដែលត្រូវការបំផុត។ <http://www.idpoor.gov.kh>

^១ សន្ទស្សន៍នៃការចាកចេញពីភាពក្រីក្រ (PPI) គឺជាវិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រសម្រាប់អង្គការ និងអាជីវកម្មមួយនិងបេសកកម្មប្រើប្រាស់ផលិតផល។ សន្ទស្សន៍នៃការចាកចេញពីភាពក្រីក្រ គឺជាស្ថិតិមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយផ្តល់នូវចម្លើយទៅនឹងសំណួរទាំង១០ អំពីតិរិយាបទនៅក្នុងគ្រួសារ ហើយទ្រព្យសម្បត្តិរបស់ម្ចាស់កម្មសិទ្ធិ គឺត្រូវបានដាក់ពិន្ទុដើម្បីគណនាលទ្ធភាព ដែលអាចនឹងក្រីក្រ ដែលគ្រួសារនោះរស់នៅក្រោម ឬលើបន្ទិចបន្ទួចនៃបន្ទាត់ភាពក្រីក្រ។ <http://www.progressoutofpoverty.org>

កម្រិតនៃភាពក្រីក្រ សម្រាប់អតិថិជនឯកត្តជនប្រចាំឆ្នាំ

■ ២០១៦ ■ ២០១៥ ■ ២០១៤



ភាពសមស្របនៃផលិតផល

អេ អិម ខេ បានធ្វើការអស់ពីលទ្ធភាព ក្នុងការផ្តល់ជូន ផលិតផល និងសេវាកម្ម ដែលត្រូវទៅនឹងតម្រូវការ និងការពេញចិត្ត របស់អតិថិជន ដូច្នោះមានវិធីសាស្ត្រជាច្រើនដែលបានប្រើសម្រាប់ ធ្វើការវាស់វែងលើភាពសមស្របទាំងមូល។ នាយកដ្ឋានស្រាវជ្រាវ បានធ្វើការសិក្សាប្រចាំឆ្នាំ លើការចាកចេញរបស់អតិថិជនបន្ថែមលើ ការសម្ភាសន៍តាមទូរស័ព្ទរបស់មណ្ឌលព័ត៌មាន ដែលបានដំណើរការ ក្នុងការប្រមូលព័ត៌មានលើហេតុផលស្តីពីជម្រើសនៃគម្រោង ដែល អតិថិជនសន្សំ មិនដាក់ប្រាក់សន្សំ ទាំងនៅការិយាល័យ និងម៉ាស៊ីន ទូអេធីអិម/ស៊ីឌីអិម (ATM/CDM) អតិថិជន ដែលឈប់ប្រើប្រាស់ សេវាប្រាក់សន្សំ និងផ្ទេរប្រាក់នៅតាមភ្នាក់ងារ ការប្រើប្រាស់

ម៉ាស៊ីនអេធីអិម ការយល់ដឹងរបស់ភ្នាក់ងារ និងការចាកចេញ របស់ភ្នាក់ងារ។ គម្រោងសិក្សាទាំងនេះ បានជួយឲ្យគណៈគ្រប់គ្រង អេ អិម ខេ ទទួលបានការយល់ដឹងដ៏ប្រសើរមួយទៅលើការិយាល័យ របស់អតិថិជន និងជួយជំរុញឲ្យមានភាពប្រសើរឡើងលើការធ្វើការ សម្រេចចិត្ត។ សេចក្តីសន្និដ្ឋានរួមជាច្រើន ដែលទទួលបានពី ការសិក្សានេះ ត្រូវបានដាក់ចេញជាសកម្មភាពអនុវត្តន៍ ដើម្បីកាត់ បន្ថយហានិភ័យ និងពង្រឹងបន្ថែមលើការងាររបស់គ្រឹះស្ថាន។ ឧទាហរណ៍ ការសិក្សាក្នុងឆ្នាំ២០១៦ បានជួយឲ្យគណៈគ្រប់គ្រង យល់ដឹងថា ហេតុអ្វីបានជាអតិថិជនធានារ៉ាប់រងខ្នាតតូច មិន បន្តទិញប័ណ្ណធានារ៉ាប់រងថ្មី ខណៈដែលប័ណ្ណចាស់ដល់ថ្ងៃផុតកំណត់ ដែលនេះជាការខ្វះខាតទំនាក់ទំនងរវាងបុគ្គលិក និងអតិថិជន ដែលមានន័យថាអតិថិជន មិនបានដឹងថានៅពេលណា ដែលគាត់ ត្រូវទិញប័ណ្ណធានារ៉ាប់រងសាជាថ្មី។

តម្លាភាព និងកិច្ចការពារអតិថិជន

អេ អិម ខេ បានទទួលប័ណ្ណសរសើរ ពីការការពារអតិថិជន ពី Smart Campaign កាលពី ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ ប័ណ្ណសរសើរនេះ បានបង្ហាញ ពីការខិតខំប្រឹងប្រែងរបស់បុគ្គលិក គ្រប់ជាន់ថ្នាក់។ ក្រៅពីនេះ អេ អិម ខេ អនុវត្តនូវក្រមសីលធម៌ការពារ អតិថិជន ហើយផ្តល់សេវាកម្មជូនពួកគាត់ប្រកបដោយតម្លាភាព។ នាយកដ្ឋានស្រាវជ្រាវ បានធ្វើការសិក្សាស្រាវជ្រាវលើគម្រោង ផ្សេងៗ ដើម្បីធានាឲ្យបានថាអតិថិជន អេ អិម ខេ គ្រប់រូបទទួល បានការបម្រើសេវាកម្មដូចគ្នា និងស្មើភាពគ្នា។

អេ អិម ខេ ក៏បានធ្វើការសិក្សាលើអតិថិជន ដែលមាន កម្ចីត្រួតគ្នា ដើម្បីទប់ស្កាត់មិនឲ្យអតិថិជនមានកម្ចីវិណ្ឌក ហើយ នេះក៏ជាការត្រួតពិនិត្យ និងប្រៀបធៀបព័ត៌មាន ដែលទទួលបាន ពី អេ អិម ខេ និងការិយាល័យឥណទាននៃកម្ពុជា (CBC)។ នៅឆ្នាំ២០១៦ នេះ អត្រានៃអតិថិជន ដែលមានកម្ចីត្រួតគ្នាមាន ការថយចុះមកត្រឹម ៣៥% បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ។

អេ អិម ខេ ក៏ធ្វើការសិក្សាលើអតិថិជន ដែលស្នើសុំកម្ចី ហើយមិនទទួលបានកម្ចី ក្នុងគោលបំណងវាយតម្លៃពីការប្តេជ្ញាចិត្ត របស់ អេ អិម ខេ លើការវាយតម្លៃពីលទ្ធភាពសងត្រឡប់ របស់អតិថិជន ដើម្បីកុំឲ្យមានកម្ចីវិណ្ឌក។ សម្រាប់ឆ្នាំ ២០១៦ នេះ អត្រានៃអតិថិជន ដែលស្នើសុំកម្ចី ហើយមិនទទួល បានកម្ចីមានចំនួន ១៥% ដែលឆ្លុះបញ្ចាំងឲ្យឃើញពីយន្តការ នៃការជ្រើសរើសអតិថិជនល្អៗ។ លើសពីនេះទៅទៀត អេ អិម ខេ ក៏សិក្សាស្រាវជ្រាវពីការយល់ដឹងរបស់អតិថិជនកម្ចី អតិថិជន សន្សំ និងអតិថិជនសេវាធានារ៉ាប់រងខ្នាតតូចផងដែរ។ អេ អិម ខេ ក៏បានដាក់ចេញនូវយន្តការ សម្រាប់អតិថិជនក្នុងការផ្តល់ព័ត៌មាន ត្រឡប់ ចំពោះការពេញចិត្ត និងការមិនពេញចិត្តរបស់ខ្លួនផងដែរ។

ទំនួលខុសត្រូវចំពោះបុគ្គលិក

អេ អឹម ខេ យល់ដឹងពីសារៈសំខាន់នៃដំណើរការជ្រើសរើសបុគ្គលិក និងការរក្សាបុគ្គលិកល្អៗ ព្រោះបុគ្គលិកទាំងនេះគឺជាធនធាន ដែលចូលរួមក្នុងការសម្រេចបាននូវជោគជ័យរបស់គ្រឹះស្ថាន។ អេ អឹម ខេ ក៏យល់ដឹងយ៉ាងស៊ីជម្រៅ ពីកម្រិតពេញចិត្តរបស់បុគ្គលិក រួមទាំងមូលហេតុដែលអាចនាំឲ្យបុគ្គលិកលាលប់ពី អេ អឹម ខេ។ នាយកដ្ឋានធនធានមនុស្ស គឺជាអ្នកទទួលបន្ទុកលើការសិក្សាពីការលាលប់របស់បុគ្គលិក និងការពេញចិត្តរបស់បុគ្គលិក ដែលពិន្ទុជាមធ្យមសរុបនៃការពេញចិត្តរបស់បុគ្គលិក គឺ ៤,៨៣ លើពិន្ទុពេញ ៦។



អតិថិជន អេ អឹម ខេ ខេត្តស្ទឹងត្រែង តុលា ២០១៦

ផលិតផល និងនីតិវិធីការងារ

បច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុជាច្រើន រួមមានប្រភេទផ្សេងៗ នៃកម្ចីជាក្រុម និងកម្ចីឯកត្តជន សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូចសេវា ទូទាត់ និងផលិតផល និងសេវាធានាការអនុវិចិត្រនិចផ្សេងៗទៀត។

ក- កម្ចីជាក្រុម

ផលិតផលកម្ចីធនាគារភូមិ គឺជាប្រភេទផលិតផល ដែល ប្រើប្រាស់វិធីសាស្ត្រក្នុងការផ្តល់កម្ចីជាក្រុម។ វិធីសាស្ត្រនេះ គឺផ្តល់អាទិភាពឲ្យអតិថិជនក្រុម ក្នុងការជ្រើសរើសដោយខ្លួនឯង ជាក្រុមធានារួម ដោយមានសមាជិកចាប់ពី ៣ ទៅ ៦នាក់ ដែលបង្កើត បានជាធនាគារភូមិ រួមមានម្តែក្រុម ឬមានសមាជិកក្រុមរហូត ដល់មួយរយនាក់។ ប្រធានធនាគារភូមិ (VBP) ត្រូវបានបោះឆ្នោត ជ្រើសរើសដោយសមាជិកក្រុមរបស់ខ្លួនទាំងអស់ ដើម្បីធ្វើ ជាអ្នកតំណាងរបស់ធនាគារភូមិ។

អតិថិជនមានសិទ្ធិសម្រេច ដោយខ្លួនឯងក្នុងការជ្រើសរើស ផលិតផលណាមួយ ដែលល្អបំផុត ដោយអាស្រ័យលើលំហូរ ចំណូលរបស់ពួកគេ។

| ការបរិយាយ | កម្ចីសងដើមចុងវត្ត - ធនាគារភូមិ | កម្ចីសងរំលស់ - ធនាគារភូមិ | កម្ចីសងបណ្តាក់ - ធនាគារភូមិ |
|--|---|---|---|
| អតិថិជនគោលដៅ | សមាជិកក្រុម ដែលមានលំហូរសាច់ ប្រាក់តាមរដូវកាល | សមាជិកក្រុម ដែលមានលំហូរសាច់ ប្រាក់ទៀងទាត់ | សមាជិកក្រុម ដែលមានលំហូរ សាច់ប្រាក់តាមរដូវកាល និងបាន បញ្ចប់វត្តទីមួយ ឬ ១២ខែ |
| ប្រភេទរូបិយវត្ថុ | រៀល បាត | រៀល បាត | រៀល បាត |
| ទំហំកម្ចីអតិបរមា | ២.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ២.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ២.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល |
| រយៈពេលអតិបរមា | ១២ ខែ | ១២ ខែ | ២៤ ខែ |
| អត្រាការប្រាក់ (គិតត្រឹមចាំខែ) | ២.៨០% - ៣.០០% | ២.៦០% - ២.៨០% | ២.៨០% - ៣.០០% |
| របៀបបែងចែកទូទាត់ សង (ពុំមានពិន័យ ចំពោះការសងប្រាក់ មុនកាលកំណត់) | <ul style="list-style-type: none"> បង់ការប្រាក់ជារៀងរាល់ខែ ប្រាក់ដើមសងនៅចុងវត្ត | <ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើម រៀងរាល់ខែ | <ul style="list-style-type: none"> បង់ការប្រាក់រៀងរាល់ខែ ការដកប្រាក់មានភាពបត់បែន និង បានច្រើនដង អំឡុងពេលកិច្ចសន្យា មិនពិន័យចំពោះ ការមិនប្រើប្រាស់កម្ចី |

ខ- កម្ចីឯកត្តជន

ផលិតផលកម្ចីឯកត្តជន បង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ ដែលមានបំណងបង្កើនដើមទុន ឬពង្រីកអាជីវកម្ម របស់ពួកគេ។ កម្ចីឯកត្តជននេះ សម្រាប់ទាំងការប្រកបរបរអាជីវកម្ម និងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត(ដូចជាកម្ចីកែលំអភេហដ្ឋាន)។ អតិថិជនអាចជ្រើសរើសផលិតផលណាមួយ ក្នុងចំណោមផលិតផលនានា អាស្រ័យទៅលើតម្រូវការអាជីវកម្ម និងលំហូរសាច់ប្រាក់។ អតិថិជនអាចជ្រើសរើសផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនខាងក្រោម៖

| ការបរិយាយ | កម្ចីពង្រីកអាជីវកម្ម | កម្ចីតាមរដូវកាល | កម្ចីបណ្តាក់តាមរដូវកាល | កម្ចីកែលម្អគេហដ្ឋាន | កម្ចីសហគ្រាសខ្នាតតូច និងមធ្យម | កម្ចីទិញម៉ូតូ | កម្ចីងាយស្រួល |
|--|---|---|---|---|---|--|--|
| អតិថិជនគោលដៅ | សម្រាប់អតិថិជន ដែលត្រូវការប្រាក់ក្នុងការពង្រីកអាជីវកម្ម | សម្រាប់អតិថិជន ដែលត្រូវការប្រាក់ប្រកបរបរកសិកម្ម ឬប្រើប្រាស់សម្រាប់ផលិតកម្មកសិកម្ម | សម្រាប់អតិថិជន ដែលជាម្ចាស់ដីចំការ/កសិដ្ឋានបង្កបង្កើនផល ហើយត្រូវការប្រាក់បង្វិលក្នុងគោលបំណងកសិកម្ម | សម្រាប់អតិថិជន ដែលត្រូវការប្រាក់ ដើម្បីកែលម្អគេហដ្ឋាន | បង្កើតឡើងសម្រាប់បុគ្គលសមាគមនិណាមួយ ឬស្ថាប័ន (សហគ្រាសខ្នាតតូចបំផុត តូច ឬ មធ្យម) ដែលត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម ដែលមានស្រាប់របស់ខ្លួន ឬត្រូវការប្រកបរបរ សម្រាប់សកម្មភាព អាជីវកម្មជាក់លាក់រយៈពេលខ្លីណាមួយ។ | សម្រាប់អតិថិជន ដែលត្រូវការកម្ចី សម្រាប់ទិញម៉ូតូថ្មី ឬម៉ូតូមួយទឹកដើម្បីប្រើប្រាស់ក្នុងគ្រួសារ | សម្រាប់អតិថិជន ដែលរស់នៅតាមតំបន់ទីប្រជុំជន ឬជ្រោយជ្រុង ដែលមានប្រាក់ចំណូលទាប |
| ប្រភេទរូបិយវត្ថុ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ | បាត ដុល្លារ | រៀល បាត ដុល្លារ |
| ទំហំកម្ចីអតិបរមា | ២០.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ៦.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ៦.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ២០.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ២០០.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ៨.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ១.២០០.០០០ រៀល ឬ រូបិយវត្ថុសមមូល |
| រយៈពេលអតិបរមា | ៣៦ ខែ | ១២ ខែ | ១២ ខែ | ៣៦ ខែ | ៦០ ខែ | ៣៦ ខែ | ១២ ខែ |
| អត្រាការប្រាក់ (ប្រចាំខែ) | ១,៧០% - ២,៩០% | ១,៨០% - ២,៩០% | ១,៨០% - ២,៩០% | ១,៧០% - ២,៩០% | ១,៤០% - ២,៥០% | ១,៨០% - ២,៧០% | ២,៣០% - ៣,០០% |
| របៀបនៃការទូទាត់សង (ពុំមានពិន័យចំពោះការសងប្រាក់មុនកាលកំណត់) | . បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ | . ការប្រាក់បង់រៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ | . ការប្រាក់បង់រៀងរាល់ខែ និង ប្រាក់ដើមសងនៅចុងវគ្គ . មានភាពបត់បែន និងអាចដកប្រាក់យកទៅប្រើបានច្រើនដងក្នុងអំឡុងពេលជាប់កិច្ចសន្យាកម្ចី | . បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ | . របៀបនៃការបង់សង៖ . បង់សងប្រាក់ដើមរំលស់ជាដំណាក់កាលរៀងរាល់ ៣ខែ ៤ខែ ឬ ៦ខែ ម្តង . បង់សងរំលស់ ចំនួនប្រាក់ថេរ ប្រចាំខែ . បង់សងរំលស់ ប្រាក់ដើមថេរ ប្រចាំខែ ឬ បង់រំលស់ក្រោយរយៈពេលអនុគ្រោះ។ | . បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ | . បង់ប្រាក់ថេររៀងរាល់ខែ (ប្រាក់ដើម និងការប្រាក់) |

| ការបរិយាយ | កម្ចីសម្ភារកសិកម្ម | កម្ចីទឹក-ភ្លើង | កម្ចីទូទៅ |
|---|--|---|---|
| អតិថិជនគោលដៅ | អតិថិជន ដែលត្រូវការកម្ចី សម្រាប់ទិញសម្ភារៈ កសិកម្ម សម្រាប់បម្រើឲ្យមុខរបរកសិកម្ម | អតិថិជន ដែលមានប្រាក់ចំណូលទាប ហើយត្រូវការកម្ចី ដើម្បី តបណ្តាញទឹក-ភ្លើងទៅដល់កន្លែងអាជីវកម្ម ឬលំនៅដ្ឋាន របស់ខ្លួន | អតិថិជនចាស់ ឬអតិថិជនថ្មី ដែលត្រូវការប្រាក់កម្ចី សម្រាប់ ប្រើប្រាស់ក្នុងគ្រួសារ ឬគោលបំណងទូទៅ |
| ប្រភេទរូបិយវត្ថុ | បាត ដុល្លារ | រៀល | រៀល បាត ដុល្លារ |
| ទំហំកម្ចីអតិបរមា | ១២.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ១.២០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ២.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល |
| រយៈពេលអតិបរមា | ៣៦ ខែ | ១២ ខែ | ១២ ខែ |
| អត្រាការប្រាក់ (ប្រចាំខែ) | ១,៧០% - ២,៧០% | ២,៨០% | ២,៤០% - ៣,០០% |
| របៀបនៃការទូទាត់សង (ពុំមានពិន័យចំពោះការសង ប្រាក់មុនកាលកំណត់) | <ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ | <p>អតិថិជនអាចជ្រើសរើសវិធីសាស្ត្រ បង់សងត្រឡប់ណាមួយ ដែលល្អប្រសើរបំផុត អាស្រ័យលើប្រាក់ចំណូល ដូចខាងក្រោម៖</p> <ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ បង់ការប្រាក់ជារៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ សងនៅចុងវគ្គ | <p>អតិថិជនអាចជ្រើសរើសវិធីសាស្ត្របង់សងត្រឡប់ណាមួយ ដែលល្អប្រសើរបំផុត អាស្រ័យលើប្រាក់ចំណូល ដូចខាងក្រោម៖</p> <ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ បង់ការប្រាក់ជារៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ បង់ការប្រាក់ជារៀងរាល់ខែ និងប្រាក់ដើមសងនៅចុងវគ្គ និងមានភាពបត់បែន ព្រមទាំងអាចដកប្រាក់យក ទៅប្រើបានច្រើនដងក្នុងអំឡុងពេលជាបកិច្ចសន្យាកម្ចី |

គ- កម្ចីសង្គ្រោះបន្ទាន់

កម្ចីសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើង សម្រាប់អតិថិជនកម្ចីធនាគារភូមិ និងអតិថិជនកម្ចីឯកត្តជន ក្នុងគោលបំណងជួយដោះស្រាយហេតុការណ៍អាក្រក់ ដែលបានកើតឡើងជាយថាហេតុ។ ផលិតផលកម្ចីសង្គ្រោះបន្ទាន់តម្រូវឲ្យមានអ្នកធានាតែម្នាក់ប៉ុណ្ណោះ ដែលជាថ្មី ឬប្រពន្ធ (ប្រសិនបើរៀបការរួច) នៅពេលដាក់ពាក្យស្នើសុំប្រភេទកម្ចីនេះ។ តារាងខាងក្រោម ជាសេចក្តីបរិយាយលម្អិតស្តីពី ផលិតផលកម្ចីសង្គ្រោះបន្ទាន់៖

| ការបរិយាយ | កម្ចីសង្គ្រោះបន្ទាន់ |
|---------------------------|--|
| អតិថិជនគោលដៅ | អតិថិជនឯកត្តជន ឬក្រុម ដែលមានប្រវត្តិបង់សង្គ្រោះ ហើយបានប្រើប្រាស់កម្ចីរយៈពេលយ៉ាងតិច ៦ខែ |
| ប្រភេទរូបិយវត្ថុ | រៀល បាត |
| ទំហំកម្ចីអតិបរមា | ៤០០.០០០ រៀល ឬ រូបិយវត្ថុសមមូល |
| រយៈពេលផ្តល់កម្ចី | ៤ ម៉ោង នៃម៉ោងធ្វើការបន្ទាប់ពីមានការស្នើសុំ |
| រយៈពេលអតិបរមា | ១០ ខែ |
| អត្រាការប្រាក់ (ប្រចាំខែ) | ២,៥០% |
| របៀបនៃការទូទាត់សង | <ul style="list-style-type: none"> • បង់ការប្រាក់ប្រចាំខែទៅតាមប្រាក់ដើមដែលនៅសល់ • ប្រាក់ដើមបង់នៅចុង ឬមុនវគ្គ |

យ- ផលិតផលប្រាក់សន្សំ

អេ អឹម ខេ បានបង្កើតគ្រួសារនៃផលិតផលប្រាក់សន្សំ ដែលមានភាពបត់បែន ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។ បច្ចុប្បន្ន អេ អឹម ខេ ផ្តល់នូវផលិតផលប្រាក់សន្សំប្រាំប្រភេទផ្សេងគ្នា រួមមាន គណនីសន្សំងាយស្រួល គណនីសំណាង គណនីមានកាលកំណត់ គណនីអនាគត និងគណនីកូនឆ្លាត។

| ការបរិយាយ | គណនីសន្សំងាយស្រួល | គណនីសំណាង | គណនីមានកាលកំណត់ | គណនីអនាគត | គណនីកូនឆ្លាត |
|------------------|---|---|---|---|---|
| អតិថិជនគោលដៅ | អតិថិជនសន្សំ ដែលត្រូវការផលិតផលសន្សំ ដែលមានភាពបត់បែនបានក្នុងការដាក់ និងដកប្រាក់ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ | អតិថិជនសន្សំ ដែលត្រូវការផលិតផលសន្សំ ដែលទទួលបានការប្រាក់ខ្ពស់ និងមានភាពបត់បែនក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ | អតិថិជនសន្សំ ដែលមានបំណងដាក់ប្រាក់ ក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ | អតិថិជនសន្សំ ដែលមានបំណងសន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេលណាមួយ | អតិថិជនសន្សំ ដែលមានបំណងសន្សំប្រាក់សម្រាប់អនាគតរបស់កូន |
| ប្រភេទរូបិយវត្ថុ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ | រៀល បាត ដុល្លារ |
| សមតុល្យអប្បបរមា | មិនកំណត់ | ២.០០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ១០០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ២០.០០០ រៀល ឬ រូបិយវត្ថុសមមូល | ៤.០០០ រៀល ឬ រូបិយវត្ថុសមមូល |
| រយៈពេល | មិនកំណត់ | មិនកំណត់ | ១ ខែ - ៣៦ ខែ | ៣ ខែ - ៣៦ ខែ | មិនកំណត់ |
| អត្រាការប្រាក់ | ៣,០០% - ៥,៥០% អាស្រ័យលើសមតុល្យក្នុងគណនី និងប្រភេទរូបិយវត្ថុដាក់សន្សំ | ៣,៥០% - ៥,៥០% អាស្រ័យលើសមតុល្យក្នុងគណនី និងប្រភេទរូបិយវត្ថុដាក់សន្សំ | ៤,២៥% - ១២,០០% អាស្រ័យលើរយៈពេលសន្សំប្រាក់ និងលក្ខខណ្ឌនៃការដកប្រាក់ព្រមទាំងប្រភេទរូបិយវត្ថុ | ៤,២៥% - ១០,០០% អាស្រ័យលើរយៈពេលសន្សំ និងប្រភេទរូបិយវត្ថុ | <ul style="list-style-type: none"> • ៤,០០%- ៥,០០% អាស្រ័យលើរយៈពេលសន្សំ និងប្រភេទរូបិយវត្ថុ • ម្ចាស់គណនីនឹងទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ បុគ្គល ៣០០% នៃទឹកប្រាក់ ដែលមាននៅក្នុងគណនីសន្សំ |

ង- សេវាផ្ទេរប្រាក់

អេ អឹម ខេ បានដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ ក្នុងឆ្នាំ ២០១១ ដើម្បីសម្របសម្រួលការផ្ទេរប្រាក់នៅតាមសាខា និងអនុសាខា របស់ខ្លួនទាំងអស់ទូទាំងប្រទេស។ ជាមួយនឹង ដំណើរការឯកសារដ៏សាមញ្ញ អតិថិជនទាំងអស់អាចធ្វើការផ្ទេរប្រាក់ ទៅកាន់សមាជិកគ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួល ផលផ្សេងៗ ទៀតបានយ៉ាងងាយនៅទូទាំងប្រទេស។ ថ្លៃសេវា ផ្ទេរប្រាក់ក្នុងប្រតិបត្តិការនីមួយៗ មានតម្លៃចាប់ពី ២.០០០ ទៅ ៨.០០០ រៀល ឬ ០,១០% នៃទំហំទឹកប្រាក់ផ្ទេរ។

ច- សេវាធានារ៉ាប់រងខ្នាតតូច

យោងតាមការស្រាវជ្រាវផ្សាររបស់ អេ អឹម ខេ នៅក្នុង ឆ្នាំ២០១១ បានបង្ហាញឱ្យឃើញថា មានអតិថិជនគោលដៅ ជាង ៩០% បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសេវាធានារ៉ាប់រង សុខភាព និងគ្រោះថ្នាក់។ ជាលទ្ធផល អេ អឹម ខេ បានសហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ (Forte) ដើម្បីដាក់ដំណើរការ សាកល្បងសេវាធានារ៉ាប់រងខ្នាតតូច (សុខភាព និងគ្រោះថ្នាក់)។ ជាមួយថ្លៃសេវាធានារ៉ាប់រងទាប (ត្រឹមតែ ៦,២៥ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ) អតិថិជនរបស់ អេ អឹម ខេ អាចទិញសេវាធានារ៉ាប់រងនេះ ប្រកបដោយភាពជឿជាក់ និងមានសន្តិភាពផ្លូវចិត្ត ដែល

ក្រុមគ្រួសាររបស់ពួកគេអាចរក្សាបាននៅលំនឹងហិរញ្ញវត្ថុ នៅពេល ដែលពួកគេជួបប្រទះនូវហេតុការណ៍ដទៃទៀតក្រៅពីណាមួយ ដែលបានកើតឡើង ដោយមិនបានដឹងជាមុន។ សេវាធានារ៉ាប់រង ខ្នាតតូចនេះ ត្រូវបានដាក់សាកល្បងនៅក្នុងខេត្តតាកែវ និង ព្រៃវែង នៅខែកុម្ភៈ ឆ្នាំ២០១៤ ដែលមានរយៈពេលប្រហែល១០ខែ។ បច្ចុប្បន្ន អេ អឹម ខេ បានផ្តល់សេវាធានារ៉ាប់រងខ្នាតតូចនេះ ជាផ្លូវការនៅទូទាំងប្រទេស។

ឆ- សេវាទូទាត់

អេ អឹម ខេ បានផ្តល់សេវាទូទាត់វិក្កយបត្រទឹក-ភ្លើង ដែល ការទូទាត់អាចធ្វើឡើងជាសាច់ប្រាក់ ឬ តាមរយៈគណនី នៅតាម ការិយាល័យ និងភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេស។

ជ- សេវាធានាគារចល័ត

អេ អឹម ខេ ដាក់ឱ្យដំណើរការសេវាធានាគារចល័តនៅ ចុងឆ្នាំ២០១១។ នេះជាបណ្តាញផ្តល់សេវាបន្ថែមទៀត សម្រាប់ក្រុម គ្រួសារនៅតាមតំបន់ជនបទដែលមានបំណង ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ ឬប្រតិបត្តិការធានាគារ តាមរយៈទូរស័ព្ទចល័តនៅ តាមភ្នាក់ងារ អេ អឹម ខេ ក្នុងតំបន់របស់ពួកគេ។ ជាមួយបណ្តាញថ្មី អេ អឹម ខេ អាចឈានដល់អតិថិជនគោលដៅរបស់ខ្លួនបាន កាន់តែច្រើនឡើង ដែលមិនទាន់បានទទួលសេវាហិរញ្ញវត្ថុគ្រឹះស្ថាន ហិរញ្ញវត្ថុផ្លូវការ។ អេ អឹម ខេ ក៏បានពង្រីកបណ្តាញម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs និង CDMs) ក្នុងឆ្នាំ២០១៣ ដើម្បីធ្វើឱ្យប្រសើរឡើង ចំពោះសាច់ប្រាក់សម្រាប់អ្នកសន្សំប្រាក់។ ត្រឹមចុងឆ្នាំ ២០១៦ អេ អឹម ខេ មានម៉ាស៊ីនដកប្រាក់ និងដាក់ ប្រាក់ ដោយស្វ័យប្រវត្តិ ចំនួន ៥៨ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ សេវាទាំងនេះរួមមាន ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ ពិនិត្យ សមតុល្យសាច់ប្រាក់សន្សំ របាយការណ៍សង្ខេប ប្តូរលេខសម្ងាត់ ដក និងដាក់ប្រាក់ខុសពីរូបិយវត្ថុដើម។

បរិយាកាសប្រកួតប្រជែងនៅកម្ពុជា

ឆ្នាំ២០១៦ គឺជាឆ្នាំដែល អេ អឹម ខេ មានបញ្ហាប្រឈម នឹងការកើនឡើងនូវប្រាក់កម្ចីមិនដំណើរការ។ កំណើនឥណទានបាន ធ្លាក់ចុះ នៅពីរត្រីមាសចុងក្រោយនៃឆ្នាំ២០១៦ ជាមួយនឹង អត្រាកំណើនប្រចាំឆ្នាំចំនួន ២៤%។ គុណភាពប្រាក់កម្ចី នៅតែរក្សា បានកម្រិតហានិភ័យ ៣០ថ្ងៃ ជាមធ្យមត្រឹមតែ ១,៤% (PAR)។ ដោយឡែក សម្រាប់វិស័យទាំងមូល អនុបាតប្រាក់កម្ចី ត្រូវបាន លុបចេញពីបញ្ជីមានត្រឹមតែ ០,១៩% ប៉ុណ្ណោះ។ និន្នាការផ្នែក វិស័យមីក្រូហិរញ្ញវត្ថុផ្សេងទៀតមាន៖

- ចំនួនអតិថិជនកម្ចីកើន ១% ស្មើនឹង ២.០៣៨.៧៤៩ នាក់
- ផលបត្រប្រាក់កម្ចីកើនឡើងដល់ ២៤% ស្មើនឹងជាង ២.៦៣៦,៤៤ លានដុល្លារអាមេរិក
- ចំនួនអតិថិជនសន្សំកើនដល់ ២៨% ស្មើនឹង ១.៧៩០.៩៨៩ នាក់
- សមតុល្យសន្សំកើនឡើងដល់ ៥៧% ស្មើនឹង ២.០៤៥,០១ លានដុល្លារអាមេរិក

អេ អឹម ខេ នៅតែប្តេជ្ញាចិត្តចូលរួមកាត់បន្ថយភាពក្រីក្រ នៅក្នុងសង្គមតាមរយៈការផ្តល់ទំហំប្រាក់កម្ចីជាមធ្យមទាបជាងគេ បំផុត និងចំនួនអតិថិជនច្រើនជាគេបំផុតក្នុងចំណោមគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុធំៗនៅកម្ពុជា។ ខាងក្រោមនេះ គឺជាស្ថិតិរយៈពេល ប្រាំបួនឆ្នាំចុងក្រោយនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា៖

| ឆ្នាំ | ចំនួនអតិថិជនកម្ចី | ទំហំប្រាក់កម្ចី (លាន ដុល្លារ អាមេរិក) | ទំហំកម្ចីជាមធ្យម (ដុល្លារអាមេរិក) | ចំនួនអតិថិជន សន្សំ | ទំហំប្រាក់សន្សំ (លាន ដុល្លារ អាមេរិក) | ទំហំប្រាក់សន្សំ ជាមធ្យម (ដុល្លារ អាមេរិក) |
|-------|-------------------|---------------------------------------|-----------------------------------|--------------------|---------------------------------------|---|
| ២០០៨ | ៨២៥.២៣៨ | ២៧៧,០៦ | ៣៣៥,៧៣ | ១០៨.២៦៦ | ៤,៩១ | ៤៥,៣៥ |
| ២០០៩ | ៨៧៨.៥៥៩ | ២៩៩,៣០ | ៣៤០,៦៧ | ១២៦.០៩៩ | ៩,៧០ | ៧៦,៩៦ |
| ២០១០ | ៩៩២.៤៥២ | ៤២៥,៩២ | ៤២៩,១៦ | ១៩០.០២៣ | ៤០,៨៩ | ២១៥,២០ |
| ២០១១ | ១.១៥១.៣៤០ | ៦៤៤,៦៤ | ៥៥៩,៩១ | ២៨០.៥៣៨ | ១១៤,៦១ | ៤០៨,៥២ |
| ២០១២ | ១.៣១៦.១៨៥ | ៨៩២,៤៩ | ៦៧៨,០៩ | ៣៥៣.១១៣ | ២៧៩,៦៣ | ៣៧១,៣០ |
| ២០១៣ | ១.៥៦៥.៥២៦ | ១.៣២៥,២០ | ៨៤៦,៤៩ | ៤៩៩.៨២៩ | ៤៤៤,៩៨ | ៤៤២,០០ |
| ២០១៤ | ១.៧៧៩.១៧១ | ២.០២៨,៥៦ | ១.១៤០,១៧ | ១.១២២.៦៣០ | ៨៩៦,៩២ | ៧៩៨,៩៤ |
| ២០១៥ | ២.០២២.២៣៥ | ២.៩៥១,៧២ | ១.៤៥៩,៦៣ | ១.៤១៨.៧៣២ | ១.៣១៧,៨២ | ៩២៨,៨៧ |
| ២០១៦ | ២.០៣៨.៧៤៩ | ៣.៦៣៦,៤៤ | ១.៧៨៣,៦៦ | ១.៧៩០.៩៨៩ | ២.០៤៥,០១ | ១.១៤១,៨៣ |

* ប្រភព: សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បណ្តាញផ្លាស់ប្តូរព័ត៌មាន (NIX) - ៣១ ធ្នូ ២០១៦

ការគ្រប់គ្រងហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី គឺជាអាជីវកម្ម ដែលផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងហានិភ័យ។ ដោយហេតុនេះហើយ អេ អឹម ខេ ទទួលស្គាល់ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាពផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំង លើភាពជោគជ័យចំពោះសកម្មភាពអាជីវកម្មខ្លួន។

នៅក្នុងឆ្នាំ២០១៦ អេ អឹម ខេ បានបន្តពង្រឹងវប្បធម៌ និងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀត ពីការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ទាំងមូល តាមរយៈអនុវត្តន៍យ៉ាងពេញលេញនូវក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ (ERMF) លើគ្រប់មុខងារនៃនាយកដ្ឋានទាំងអស់ រួមទាំងផ្នែកអាជីវកម្ម និងផ្នែកគាំទ្រផ្សេងៗ។ ក្របខ័ណ្ឌនេះ តែងតែត្រូវបានធ្វើការវាយតម្លៃជាប្រចាំ ដើម្បីធានាថាវាបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារបទដ្ឋានគតិយុត្តិ បញ្ហាប្រឈមដែល អេ អឹម ខេ ជួបប្រទះកម្រិតហានិភ័យផ្សេងៗ និងអនុវត្តន៍ដ៏ប្រសើរនានាក្នុងវិស័យទាំងមូល។ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកចាប់ពីថ្នាក់លើដល់ក្រោម ក្នុងគោលបំណង ដើម្បីឲ្យមានការយល់ច្បាស់ ឲ្យមានភាពស៊ីសង្វាក់គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូលរបស់ អេ អឹម ខេ រហូតដល់បុគ្គលិកនៅកម្រិតសាខា និងទូទាំងគ្រឹះស្ថានទាំងមូល។ ក្របខ័ណ្ឌនេះត្រូវបានយល់ច្បាស់ និងចាត់ទុកថាជាការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូប ហើយវប្បធម៌នេះ ត្រូវបានបណ្តុះតាមរយៈរចនាសម្ព័ន្ធអភិបាលហានិភ័យដូចខាងក្រោម៖




| ខ្សែការពារទី ១ | ខ្សែការពារទី ២ | ខ្សែការពារទី ៣ |
|--|--|--|
| គ្រប់គ្រងយុទ្ធសាស្ត្រ អនុវត្តន៍អាជីវកម្ម និងគ្រប់គ្រងហានិភ័យ | បង្កើតគោលនយោបាយ និងការត្រួតពិនិត្យ | អ្នកធានារ៉ាប់រង |
| នាយកដ្ឋាន ប្រធានផ្នែក សាខា | ការត្រួតពិនិត្យរួមលើមុខងារអាជីវកម្ម | សវនកម្មផ្ទៃក្នុង |
| កំណត់ និងគ្រប់គ្រងហានិភ័យផ្នែកអាជីវកម្ម | កំណត់ក្របខ័ណ្ឌ ដែនកំណត់ហានិភ័យ និងរបាយការណ៍ពាក់ព័ន្ធ | អ្នកត្រួតពិនិត្យឯករាជ្យ នូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃនីតិវិធី និងការគ្រប់គ្រងផ្ទៃក្នុងផ្សេងៗ |

តាមរយៈការសហការ ដោយផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗ ក្នុងគ្រឹះស្ថាន ខ្សែការពារហានិភ័យទី១ ស្ថិតនៅជួរមុខ ហើយមាន ការទទួលខុសត្រូវច្បាស់លាស់ ក្នុងការកំណត់ហានិភ័យ ការរាយការណ៍ពីហានិភ័យផ្សេងៗ រួមជាមួយនឹងការប្រែប្រួលនូវ លក្ខខណ្ឌហានិភ័យក្នុងអាជីវកម្មផងដែរ។

ក្នុងនាមជាអ្នកត្រួតពិនិត្យ ឬខ្សែការពារហានិភ័យជួរទី ២ ក្រុមការងារប្រតិបត្តិកាម និងហានិភ័យ មានតួនាទីបង្កើត ត្រួតពិនិត្យ និងផ្តល់របាយការណ៍ផ្សេងៗ ទាក់ទិននឹងក្របខ័ណ្ឌហានិភ័យ។ បន្ថែមលើនេះទៀត ក្រុមការងារនាយកដ្ឋានហានិភ័យក៏មានទំនួល ខុសត្រូវផងដែរ ក្នុងការកំណត់កម្រិតហានិភ័យលើផលប៉ុន្តែ អនុម័តប្រតិបត្តិការនានា ត្រួតពិនិត្យលើរបាយការណ៍ និងផលប៉ុន្តែ ក្នុងគ្រឹះស្ថាន ព្រមទាំងធានាថាកម្រិតអនុម័ត ឬផលប៉ុន្តែទាំងនោះ ស្ថិតក្នុងដែនកំណត់មួយ ដែលសមស្របទៅនឹងបរិបទហានិភ័យ និងសក្តានុពលនៃការរីកចម្រើនរបស់អាជីវកម្ម អេ អឹម ខេ ទាំង ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាចុងក្រោយ ក្រុមសវនកម្មផ្ទៃក្នុង គឺជាខ្សែការពារហានិភ័យ ជួរទី៣ ហើយមានតួនាទីជាអ្នកត្រួតពិនិត្យ ដោយឯករាជ្យ ដើម្បី ធានាថានីតិវិធី និងគោលនយោបាយទាំងឡាយ ដែលបានអនុម័ត រួចត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធិភាព ។

ក្នុងចំណោមហានិភ័យទាំងឡាយ ដែលបានកំណត់ទូទាំង គ្រឹះស្ថាន ហានិភ័យមួយចំនួនត្រូវបានស្គាល់ច្បាស់ និងបាន ផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្ររបស់ អេ អឹម ខេ រួចទៅហើយ ចំណែក ឯហានិភ័យមួយចំនួនថ្មីទៀត បានទទួលស្គាល់ថាមានការ កើតឡើង ដោយសារបំប្លែងនូវបទបញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្ត ក្តីបារម្ភរបស់អ្នកពាក់ព័ន្ធផ្សេងៗ និងវិវឌ្ឍន៍ ឬការប្រព្រឹត្តទៅនៃ លក្ខខណ្ឌប្រកួតប្រជែង ដែល អេ អឹម ខេ កំពុងជួបប្រទះ។ ហានិភ័យ ទាំងអស់នោះ ទោះជាហានិភ័យដែលមានស្រាប់ ឬហានិភ័យ ដែលកើតមានថ្មី ក៏សុទ្ធតែត្រូវបានចាត់ទុកថាជាហានិភ័យចម្បងៗ និងជាអាទិភាព ដែលត្រូវការពារ និងគ្រប់គ្រងឲ្យស្ថិតក្នុងកម្រិត ក្របខ័ណ្ឌសមស្របមួយ ។



ក្នុងន័យដើម្បីឲ្យមានភាពស្របគ្នារវាងវប្បធម៌ និងក្របខ័ណ្ឌ ហានិភ័យ រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យចាប់ពី កម្រិតក្រុម ប្រឹក្សាភិបាលរហូតដល់គណៈគ្រប់គ្រង ត្រូវបានកំណត់ដូចខាងលើ។ សមិទ្ធផល ដែលបានបង្កើត និងសម្រេចបាននៅក្នុងឆ្នាំ២០១៦ រួមមាន៖

- គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលកម្រិត ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ត្រូវបានបង្កើតឡើងដើម្បីផ្តោត ការយកចិត្តទុកដាក់ទៅលើ ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ ងាយស្រួល ហានិភ័យលើប្រភពទុន ហានិភ័យលើអត្រាការប្រាក់ ហានិភ័យលើអត្រាប្តូរប្រាក់ និងការគ្រប់គ្រងផែនការមូលធន។ គណៈកម្មាធិការនេះ ក៏ធ្វើការពិភាក្សាយ៉ាងលម្អិត លើហានិភ័យ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងតារាងតុល្យការរបស់ អេ អឹម ខេ

(ដែលអាចបណ្តាលមកពីការប្រែប្រួលតាមរយៈការផ្លាស់ប្តូរ លក្ខខណ្ឌនៃផលិតផល ដែលមានស្រាប់ និងការបង្កើតផលិតផលថ្មី) បម្រែបម្រួលលក្ខខណ្ឌអាជីវកម្ម វិវឌ្ឍន៍នៃស្ថានភាពប្រកួត ប្រជែង ព្រមទាំងកត្តាហិរញ្ញវត្ថុផ្សេងៗ ដែលកើតចេញពីការអនុម័ត ឬផ្លាស់ប្តូរផែនការអាជីវកម្ម និងផែនការថវិកាដើម។ ជាលទ្ធផល នៃការបង្កើតថ្មីនេះ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល កម្រិតគណៈគ្រប់គ្រងត្រូវបានដកចេញ ពីរចនាសម្ព័ន្ធនៅក្នុង គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល ហើយ បានផ្លាស់ប្តូរទៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាលដែលទើបនឹង បង្កើតឡើងនេះវិញ។

- ធម្មនុញ្ញនៃគណៈកម្មាធិការគ្រប់គ្រងទាំងអស់ ទាំងកម្រិតក្រុមប្រឹក្សាភិបាល និងកម្រិតគណៈគ្រប់គ្រង ត្រូវបានកែប្រែឲ្យស្របទៅនឹងតួនាទី និងការទទួលខុសត្រូវនៃរចនាសម្ព័ន្ធអភិបាលកិច្ចថ្មីខាងលើ ។

- ការកម្រិតហានិភ័យ ដែលអាចទទួលយកបានរបស់ អេ អឹម ខេ ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាភិបាលហើយនឹងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការហានិភ័យនេះ ក៏ពិនិត្យមើលផងដែរនូវអនុវត្តន៍យុទ្ធសាស្ត្ររបស់នាយកដ្ឋានហានិភ័យ ដើម្បីធានាថាសកម្មភាព និងការប្រព្រឹត្តទៅរបស់យុទ្ធសាស្ត្រទាំងឡាយ ដែលបានដាក់ចេញ បានផ្សារភ្ជាប់ទៅនឹងតម្រូវការនៃប្រតិបត្តិការរបស់ អេ អឹម ខេ។

- ទម្រង់នៃកម្រិតហានិភ័យដែលទទួលយកបាន ត្រូវបានដាក់ឲ្យប្រតិបត្តិក្នុង អេ អឹម ខេ ទៅតាមលក្ខខណ្ឌអាជីវកម្ម និងមុខងារនីមួយៗ ហើយកំណត់ឡើង និងបន្តត្រួតពិនិត្យទៅតាមរយៈចំណុចមួយចំនួនដូចជា៖ សុចនាករហានិភ័យសំខាន់ៗ (KRI) កម្រិតនៃផលប៉ុន្តែ គោលនយោបាយ ដំណើរការនីតិវិធី និងការត្រួតពិនិត្យផ្សេងៗ។

ស្ថិតនៅក្នុងក្របខ័ណ្ឌ និងគោលបំណង ដើម្បីធានាថាអាជីវកម្មនិងការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ត្រូវបានប្រតិបត្តិនៅក្នុងកម្រិតនៃហានិភ័យ ដែលអាចការពារ និងទទួលយកបាន ក្រុមការងារនាយកដ្ឋានគ្រប់គ្រងហានិភ័យ បានបន្តអនុវត្តនីវិធីសាស្ត្រផ្សេងៗ ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារ ដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អនូវប្រព័ន្ធ និងនីតិវិធី ដែលមានស្រាប់។ ប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់ទៅនោះរួមមាន៖

ការពិនិត្យមើលឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬអាជីវកម្មនីមួយៗ ឧបត្ថម្ភហេតុហានិភ័យ ដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង។ លទ្ធផលប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់ ការបង្ហាញគោលនយោបាយ និងនីតិវិធីជាច្រើន ត្រូវបានធ្វើឡើងទូទាំង អេ អឹម ខេ។

សម្រាប់ ឆ្នាំ២០១៧ ខាងមុខ ការគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ នឹងផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

- ហានិភ័យឥណទាន៖ ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាពប្រកួតប្រជែងកើនឡើងជាលំដាប់។ វិវឌ្ឍន៍នៃស្ថានភាពប្រកួតប្រជែងក្នុងទីផ្សារស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ព្រមទាំងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក គឺជាហេតុផលមួយចំនួន ដែលធ្វើឲ្យផលប៉ុន្តែឥណទាន មានហានិភ័យខ្ពស់ ឬកម្រិតសងមិនទាន់កាលកំណត់មានការកើនឡើងជាបន្តបន្ទាប់។ ក្នុងយុទ្ធសាស្ត្ររក្សាឲ្យបាននូវចំណែកទីផ្សារស្នូលរបស់ខ្លួន និងដើម្បីជ្រៀតចូលទៅចាប់យកចំណែកទីផ្សារឥណទាន សម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម អេ អឹម ខេ យល់ថាការគ្រប់គ្រងហានិភ័យឥណទាន តម្រូវឲ្យមានការផ្លាស់ប្តូរនីតិវិធី និងវិធីសាស្ត្រមួយចំនួន។ ដំណើរការផ្តល់កម្ចីនៅតែបន្តជាផ្នែកដ៏សំខាន់មួយក្នុងការគ្រប់គ្រងហានិភ័យឥណទានទាំងមូល ក្នុងនោះរួមមានជាអាទិ៍៖ ការវាយតម្លៃលើហួសសាច់ប្រាក់អតិថិជន ការរៀបចំរចនាសម្ព័ន្ធផលិតផលឥណទានដល់អតិថិជនឲ្យទៅតាមតម្រូវការ

ការរៀបចំឯកសារឥណទាន និងការគ្រប់គ្រងឥណទានសម្រាប់អតិថិជនម្នាក់ៗ ព្រមទាំងការធ្វើទំនើបកម្មនៃដំណើរការឥណទានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។ ផែនការនៃការផ្លាស់ប្តូរ និងការរៀបចំជាប្រព័ន្ធ ដែលបានរៀបរាប់មកនេះនឹងត្រូវបានដាក់ឲ្យប្រតិបត្តិក្នុងគោលបំណងឲ្យការសម្រេចទាំងឡាយ ដែលពាក់ព័ន្ធនឹងការអនុម័តឥណទានត្រូវផ្តោតជាសំខាន់ទៅលើការគ្រប់គ្រងហានិភ័យឥណទានជាគោល។

- ហានិភ័យប្រតិបត្តិការ៖ យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ គឺបន្តពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងហានិភ័យនេះបន្ថែមទៀត ឲ្យបាននូវគ្រប់មុខងារទាំងអស់ដែលមានក្នុង អេ អឹម ខេ រួមមាន៖ ហានិភ័យប្រតិបត្តិការ ដែលកើតមានក្នុងប្រតិបត្តិការឥណទាន ប្រតិបត្តិការបញ្ជី ប្រតិបត្តិការគ្រប់គ្រងបណ្តាញ និងមុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ គោលដៅនៃការពង្រឹងនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃវិធានការណ៍ការពារ និងការត្រួតពិនិត្យទាំងឡាយ ដែលបានដាក់ចេញក្នុងគោលបំណងធានាថា វិធានការណ៍ទាំងនោះគឺពិតជាជួយឲ្យប្រតិបត្តិការរបស់ អេ អឹម ខេ ប្រព្រឹត្តទៅនៅក្នុងបរិបទដ៏ប្រសើរមួយ។

- ហានិភ័យបច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន៖ ដោយសារតែការរីកចម្រើន និងការពង្រីកបណ្តាញជាបន្តបន្ទាប់របស់ អេ អឹម ខេ

វិសាលភាពនៃបណ្តាញប្រតិបត្តិការនេះ ជាលទ្ធភាពមួយ ដែល បង្កើតឲ្យមានហានិភ័យថ្មីៗ ថែមមួយចំនួនទៀត។ អេ អឹម ខេ បាន ពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននូវហានិភ័យថ្មីៗទាំងនោះ ហើយបាន អនុវត្តនីវិធានការណ៍ត្រួតពិនិត្យជាច្រើន ដើម្បីការពារកុំឲ្យមានការ គំរាមកំហែងចំពោះអតិថិជន និងអាជីវកម្មរបស់ អេ អឹម ខេ ផ្ទាល់។ គណៈកម្មាធិការប្រតិបត្តិរបស់ អេ អឹម ខេ បានយកហានិភ័យ និង ឧបត្ថម្ភហេតុបច្ចេកវិទ្យាព័ត៌មានសំខាន់ៗ ដែលកើតមានក្នុង ឆ្នាំ២០១៦ ក្នុងការពង្រឹងប្រព័ន្ធ និងនីតិវិធីផ្សេងៗ ក្នុងនោះរួមមាន ការពង្រឹងប្រព័ន្ធព័ត៌មានវិទ្យា ការពង្រឹងសុវត្ថិភាពព័ត៌មាន និង ការដាក់ឲ្យប្រើប្រាស់យ៉ាងពេញលេញនូវនីតិវិធីការងារក្នុងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានក្នុង ឆ្នាំ២០១៧។

- អភិវឌ្ឍន៍នៃបទដ្ឋានគតិយុត្តិ៖ វិវឌ្ឍន៍ថ្មីៗ នូវបទបញ្ញត្តិច្បាប់ តម្រូវឲ្យ អេ អឹម ខេ បន្តការតាមដាន ដោយប្រុងប្រយ័ត្ននូវបទដ្ឋាន គតិយុត្តិផ្សេងៗទាំងក្នុងស្រុក និងច្បាប់អន្តរជាតិដែលមាន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគី ដែល ពាក់ព័ន្ធ និងដាក់បញ្ចូលក្នុងនីតិវិធី និងប្រព័ន្ធទាំងឡាយ ដែល មានស្រាប់ក្នុងគោលបំណងធានាថា ការប្រែប្រួល និងតម្រូវការ ទាំងនោះត្រូវបានដាក់បញ្ចូលក្នុងផែនការ និងអនុវត្តន៍ អាជីវកម្មរបស់ អេ អឹម ខេ។

- ហានិភ័យហិរញ្ញវត្ថុ៖ ក្នុងគោលបំណងឲ្យស្របទៅនឹងគម្រោង របស់ក្រុមខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាព ដែលរៀបចំដោយ ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងហានិភ័យសន្ទនីយភាពនិងបន្ត ជាការយកចិត្តទុកដាក់ជាសំខាន់របស់ អេ អឹម ខេ ក្នុងចំណោម ហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀតដែលមាន។ យុទ្ធសាស្ត្ររបស់ អេ អឹម ខេ គឺធានាថា អេ អឹម ខេ នឹងបន្តការគ្រប់គ្រងសន្ទនីយ ភាពរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងល្អ ប្រសើរជាងរាល់ ដើម្បីបង្ការហានិភ័យ និងការផ្លាស់ប្តូរជាយថា ហេតុណាមួយ ដែលនឹងកើតឡើងនាពេលអនាគត។ ការធ្វើការ សាកល្បងលើភាពតានតឹងផ្នែកសន្ទនីយភាព និងការពង្រឹងនីតិវិធី នៃដំណើរការគ្រប់គ្រងសាច់ប្រាក់ ជាគោលបំណងសំខាន់ ដែល ក្រុមការងារហានិភ័យចង់សម្រេចបានក្នុង ឆ្នាំ២០១៧ ខាងមុខ។



របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ

របាយការណ៍ក្រុមប្រឹក្សាភិបាល
របាយការណ៍សវនករឯករាជ្យ
តារាងតុល្យការ
របាយការណ៍លទ្ធផល
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
របាយការណ៍លំហូរសាច់ប្រាក់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (‘‘ក្រុមហ៊ុន’’) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណត្រូវបានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រ កម្ពុជា និងបានចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ១៦៩៨/០៣E ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋក្រីក្រ កម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាការិយាល័យជាច្រើនទៀត ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៩ ដែលមានឈ្មោះថា ធនាគារ ពន្លឺថ្មី (‘‘ធីភីធី’’) ដោយ Concern Worldwide Cambodia (‘‘CWC’’)។ នាថ្ងៃទី២៩ ខែមករាឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះមានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|---|-------------------|------------------|-------------------|------------------|
| | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក |
| ប្រាក់ចំណេញមុនពន្ធដកពន្ធ | ៣៣.០៨៨.៧៤៨ | ៨.១៩៦.៣៧១ | ២៥.៤៥៣.៦៩៨ | ៦.២៨៤.៨៦៣ |
| ពន្ធលើប្រាក់ចំណេញ | (៦.៣៨៧.៣០៧) | (១.៥៨២.១៩១) | (៥.១៣៨.១៩៤) | (១.២៦៨.៦៩០) |
| ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ | ២៦.៧០១.៤៤១ | ៦.៦១៤.១៨០ | ២០.៣១៥.៥០៤ | ៥.០១៦.១៧៣ |

ភាគលាភ

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានអនុម័ត ពីការប្រកាស និងការទូទាត់ភាគលាភជាសាច់ប្រាក់ចំនួន ២.០៣ ពាន់លានរៀល ក្នុងការិយបរិច្ឆេទ (០,៥០ លានដុល្លារអាមេរិក) ដោយឈរលើមូលដ្ឋាននៃលទ្ធផលក្នុងឆ្នាំ ២០១៥។ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើភាគលាភ។ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ភាគលាភត្រូវបានបង់ជូនម្ចាស់ភាគហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រុងបម្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធនសម្រាប់ការិយបរិច្ឆេទ លើកលែងតែបម្រុងបម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេល ដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និងការធ្វើសវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យត្រូវបានយកមកអនុវត្តហើយជឿជាក់ថាវាឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និងសវិធានធនមានភាពគ្រប់គ្រាន់ចំពោះឥណទានជាប់សង្ស័យ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ ដែលបានលុបចេញពីបញ្ជីឬចំនួនទឹកប្រាក់សវិធានធនលើបំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្មចរន្ត

មុនពេល ដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្មចរន្ត (លើកលែងតែករណីពាក់ព័ន្ធជាមួយឥណទាន) ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើម ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួលយកបាន។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាលឲ្យការកំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ និងមានភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងនិងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ និងមានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនកើតមានឡើងនាការិយបរិច្ឆេទ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុនតាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ ខែ ខាងមុខបន្ទាប់ពីកាលបរិច្ឆេទហិរញ្ញវត្ថុបញ្ចប់នេះ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្ត ដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុទាំងឡាយ ដែលមានចរិកលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុក៏មិនត្រូវបានទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានចរិកលក្ខណៈជាសារវន្ត ឬមិនប្រក្រតី ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណាដែលមានចរិកលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទនៃរបាយការណ៍នេះ ដែលទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង ។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទ តារាងតុល្យការ

លើកលែងតែព្រឹត្តិការណ៍ខាងលើ និងព្រឹត្តិការណ៍ដទៃទៀត ដែលត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទ នៃរបាយការណ៍ ពុំមានព្រឹត្តិការណ៍ណាមួយ កើតឡើងបន្ទាប់ពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលប៉ះពាល់ជាសារវន្ត ដល់ស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ឡើយ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាល នៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ រួមមាន៖

| | |
|-------------------------------------|--|
| លោក Tanmay Chetan | ប្រធាន ក្រុមប្រឹក្សាភិបាល |
| លោក Patrick Peter Power | អភិបាល |
| លោក Tip Janvibol | អភិបាល |
| លោកស្រី Rebecca Ann McKenzie | អភិបាល |
| លោក Adrian John Graham | អភិបាល |
| លោក Kea Borann | អភិបាល |
| លោកស្រី Blandine Claudia Marie Pons | អភិបាល |
| លោក Joshua Morris | អភិបាល |
| លោក Michael Goh Chiang Huat | អភិបាល (តែងតាំង ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧) |

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ Ernst & Young (Cambodia) Ltd. ជាសវនកររបស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែក ភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានកិច្ចព្រមព្រៀង ណាមួយ (ក្នុងនោះក្រុមហ៊ុនជាភាគីម្ខាង) ដែលកម្មវត្ថុនៃកិច្ច ព្រមព្រៀងអាចបង្កលទ្ធភាព ដល់សមាជិកអភិបាលណាម្នាក់ឲ្យ ទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញ ភាគហ៊ុន ឬបំណុលបំណុលរបស់ក្រុមហ៊ុន ឬរបស់សាជីវកម្មដទៃ។

ពុំមានអភិបាលណាម្នាក់ បានទទួល ឬមានសិទ្ធិទទួលនូវ អត្ថប្រយោជន៍ណាមួយ តាមរយៈហេតុផលនៃកិច្ចសន្យា ដែលបាន ធ្វើឡើង ដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុន ដែលអភិបាល នោះ ជាសមាជិកក្រុមប្រឹក្សាភិបាល ឬក៏ជាមួយក្រុមហ៊ុនណាមួយ ដែលអភិបាលនោះ មានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្ត លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណា ដែលត្រូវបានបង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពី ការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ ដើម្បីធានាថា របាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថាន ភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលនៃប្រតិបត្តិការ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យលើ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយ គណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្រប ដោយមាន ការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាមបទបញ្ញត្តិ និងសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ឬប្រសិនបើមានគម្លាតនៃការអនុវត្តបទបញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារ ដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវ ភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះគម្លាតទាំងនោះ គួរតែត្រូវបានបង្ហាញ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ ហិរញ្ញវត្ថុឲ្យបានសមរម្យ។

- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននិរន្តរភាពលើកលែងតែក្នុងករណី ដែលក្រុមហ៊ុន មិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាល ដែលមានឥទ្ធិពល លើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងធានាថាគោលនយោបាយ និងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យ ដែលត្រឹមត្រូវ ដែលបានបង្ហាញត្រូវបានរក្សាទុកបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពច្បាស់លាស់សមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏មានភារៈទទួលខុសត្រូវ ក្នុងការថែរក្សាទ្រព្យសកម្មរបស់ក្រុមហ៊ុន ហើយម្យ៉ាងទៀតក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកការកែតម្រូវ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថាក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានាដូច ដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដូច ដែលមានភ្ជាប់ជាមួយនេះថា បានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ ហើយនិងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



លោក Tanmay Chetan

ប្រធានក្រុមប្រឹក្សាភិបាល
ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

របាយការណ៍សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
អេ អឹម ខេ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់ជាមួយនេះ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមានតារាងតុល្យការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងរបាយការណ៍លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផល ហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយ និងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាម CISAs ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ “ការទទួលខុសត្រូវរបស់សវនករ ចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌ សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញ ដែលចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃទៀត ដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំបានទទួលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថា មានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធភាព និងនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាននូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុង ប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរាយការណ៍ អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ ចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាង ដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាង ដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្ម ដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬបញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពល

លើការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្ម ដែលអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកប ដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គង ជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការប្រយោជន៍ ការបន្ត ការលុបចេញដោយចេតនាការវាយការណ៍មិនត្រឹមត្រូវ ឬមិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់ លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញ ដែលជាប់ទាក់ទងផ្សេងទៀត ដែលធ្វើឡើង ដោយគណៈគ្រប់គ្រង។

- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យ ដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្ម ដែលទទួលបានយើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬកាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ឬទេ។ ប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករ លើកំណត់សម្គាល់ពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺពឹងផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍របស់សវនករនេះ។ តែទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យក្រុមហ៊ុនពុំបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។

- វាយតម្លៃការបង្ហាញទូទៅរបស់ម៉ូឌុលនិងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការណ៍និងព្រឹត្តិការណ៍ ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព ដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



Partner
Ernst & Young (Cambodia) Ltd.
 ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិបត្តិ
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧

តារាងតុល្យការ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ទ្រព្យសកម្ម

| | កំណត់សម្គាល់ | ២០១៦ | | ២០១៥ | |
|------------------------------|--------------|--------------------|---|--------------------|---|
| | | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| សាច់ប្រាក់ក្នុងដៃ | ៣ | ៤៩.៥៧៩.៨៩១ | ១២.២៨១.៣៧០ | ៤៥.៤៦០.៧១៩ | ១១.២២៤.៨៦៩ |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | ៤ | ១១៨.៦៨៨.១៧១ | ២៩.៤០០.០៩២ | ២៩.៣៩៣.៥២០ | ៧.២៥៧.៦៥៩ |
| សមតុល្យនៅធនាគារផ្សេងៗ | ៥ | ៤៦.២៥២.៤២១ | ១១.៤៥៧.១២៧ | ១៩.៤៨១.៥៩៤ | ៤.៨១០.២៧០ |
| ឥណទានផ្តល់ដល់អតិថិជន | ៦ | ៥៩៨.១៤៦.៧៤៤ | ១៤៨.១៦៦.១៤៩ | ៥១២.៩៨៥.៦២៧ | ១២៦.៦៦៣.១១៨ |
| ទ្រព្យសកម្មផ្សេងៗ | ៩ | ១៦.៣៥៨.១១៨ | ៤.០៥២.០៤៨ | ១៤.៣៩៦.១៩៨ | ៣.៥៥៤.៦១៧ |
| ទ្រព្យ និងបរិក្ខារ | ៧ | ២៦.៣៥៦.៨១៨ | ៦.៥២៨.៨១៣ | ១៨.៤៥៤.៦៩៦ | ៤.៥៥៦.៧១៥ |
| កម្មវិធីកុំព្យូទ័រ | ៨ | ១.០៧៧.៣៧៦ | ២៦៦.៨៧៥ | ១.៥៤០.៧៨៨ | ៣៨០.៤៤១ |
| ពន្ធពន្យារជាទ្រព្យសកម្ម | ១៤ | ៣.៥៤៨.៨៦៥ | ៨៧៩.០៨៥ | ២.៩៧៧.១៧៧ | ៧៣៥.១០៥ |
| ទ្រព្យសកម្មសរុប | | ៨៦០.០០៨.៤០៤ | ២១៣.០៣១.៥៥៩ | ៦៤៤.៦៩០.៣១៩ | ១៥៩.១៨២.៧៩៤ |

បំណុល និងមូលធន

បំណុល

| | | | | | |
|------------------------------------|----|--------------------|--------------------|--------------------|--------------------|
| ប្រាក់បញ្ញើរបស់អតិថិជន | ១០ | ៣៥៤.៤០៥.៣៨៥ | ៨៧.៧៨៩.២៩៥ | ២៦១.៨៧៥.៥៦៩ | ៦៤.៦៦០.៦៣៤ |
| បំណុលពន្ធលើប្រាក់ចំណេញ | ១៤ | ៥.៦៨៦.១៩៤ | ១.៤០៨.៥២០ | ៤.៨៩០.៣១៩ | ១.២០៧.៤៨៦ |
| បំណុលផ្សេងៗ | ១៥ | ២៨.៩៣២.៤៤២ | ៧.១៦៦.៨១៧ | ២៧.៦១៧.៣៣៦ | ៦.៨១៩.០៩៦ |
| ប្រាក់កម្ចី | ១១ | ២៩៣.៨៤១.៩៤៨ | ៧២.៧៨៧.២០៥ | ២២៤.៤៨០.៨៥៣ | ៥៥.៤២៧.៣៧១ |
| បំណុលបន្ទាប់បន្សំ | ១២ | ២៤.២៥២.០០០ | ៦.០០៧.៤៣១ | - | - |
| សំធានធន សម្រាប់មូលនិធិសោធននិវត្តន៍ | ១៣ | ១១.៦៣៧.៣៦៦ | ២.៨៨២.៦៧៧ | ៩.២៤៣.០៦២ | ២.២៨២.២៣៧ |
| បំណុលសរុប | | ៧១៨.៧៥៥.៣៣៥ | ១៧៨.០៤១.៩៤៥ | ៥២៩.១០៧.១៣៩ | ១៣០.៣៩៦.៨២៤ |

មូលធន

| | | | | | |
|---------------------------|----|--------------------|--------------------|--------------------|--------------------|
| ដើមទុន | ១៦ | ៣៥.១២៧.៣០០ | ៨.៧០១.៣៣៨ | ៣៥.១២៧.៣០០ | ៨.៦៧៣.៤០៧ |
| បុព្វលាភភាគហ៊ុន | | ១៤៩.៥០៥ | ៣៧.០៣៤ | ១៤៩.៥០៥ | ៣៦.៩១៥ |
| ទុនបម្រុង | ១៦ | ១៦.៤១៤.១១៤ | ៤.០៦៥.៩១៩ | ១៣.៨៨៨.១៣៤ | ៣.៤២៩.១៦៩ |
| ប្រាក់ចំណេញរក្សាទុក | | ៨៩.៥៦២.១៥០ | ២២.១៨៥.៣២៣ | ៦៧.៤១៨.២៤១ | ១៦.៦៦៦.៤៧៩ |
| មូលធនសរុប | | ១៤១.២៥៣.០៦៩ | ៤៣.៩៨៩.៦១៤ | ១១៦.៥៨៣.១៨០ | ២៨.៧៨៥.៩៧០ |
| បំណុល និងមូលធនសរុប | | ៨៦០.០០៨.៤០៤ | ២១៣.០៣១.៥៥៩ | ៦៤៤.៦៩០.៣១៩ | ១៥៩.១៨២.៧៩៤ |

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

| | កំណត់សម្គាល់ | ២០១៦ | | ២០១៥ | |
|---|--------------|--------------------|---|--------------------|---|
| | | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ចំណូលប្រតិបត្តិការ | | | | | |
| ចំណូលពីការប្រាក់ | ១៧ | ១៩៣.៧៩១.២៤៧ | ៤៨.០០៣.៧៧៧ | ១៤៦.៩៣៥.៨១១ | ៣៦.២៨០.៤៤៧ |
| ចំណាយការប្រាក់ | ១៨ | (៥០.៤១៧.០៧៦) | (១២.៤៨៨.៧៤៨) | (៣៤.៧៤៦.៧៨៧) | (៨.៥៧៩.៤៥៣) |
| ចំណូលពីការប្រាក់សុទ្ធ | | ១៤៣.៣៧៤.១៧១ | ៣៥.៥១៥.០២៩ | ១១២.១៨៩.០២៤ | ២៧.៧០០.៩៩៤ |
| ចំណាយកម្រៃសេវាកម្ម និងជើងសារ | ១៩ | (១៤.៧៩៩.៣៤៧) | (៣.៦៦៥.៩២៧) | (១២.៨២៣.៣៧០) | (៣.១៦៦.២៦៤) |
| ចំណូលផ្សេងៗ | ២០ | ១០.១៧៧.៥២៨ | ២.៥២១.០៦២ | ៩.៣៨២.១៦៩ | ២.៣១៦.៥៨៥ |
| ចំណូលពីប្រតិបត្តិការ | | ១៣៨.៧៥២.៣៥២ | ៣៤.៣៧០.១៦៤ | ១០៨.៧៤៧.៨២៣ | ២៦.៨៥១.៣១៥ |
| ប្រាក់ជំនួយ | ២២ | ៦៤៤.៣៦៤ | ១៥៩.៦១៥ | ៣៨៦.៤៧៦ | ៩៥.៤២៦ |
| សវិធានធនលើការខាតបង់ ឥណទានផ្តល់ដល់អតិថិជន | ៦ | (៨.៦៩០.៧៥៤) | (២.១៥២.៧៧៥) | (៤.៣៦៧.២០១) | (១.០៧៨.៣២១) |
| ចំណាយប្រតិបត្តិការផ្សេងៗ | ២១ | (៩៧.៦១៧.២១៤) | (២៤.១៨០.៦៣៣) | (៧៩.៣១៣.៤០០) | (១៩.៥៨៣.៥៥៧) |
| ប្រាក់ចំណេញមុនពន្ធដកពន្ធ | | ៣៣.០៨៨.៧៤៨ | ៨.១៩៦.៣៧១ | ២៥.៤៥៣.៦៩៨ | ៦.២៨៤.៨៦៣ |
| ពន្ធលើប្រាក់ចំណេញ | ១៤ | (៦.៣៨៧.៣០៧) | (១.៥៨២.១៩១) | (៥.១៣៨.១៩៤) | (១.២៦៨.៦៩០) |
| ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ | | ២៦.៧០១.៤៤១ | ៦.៦១៤.១៨០ | ២០.៣១៥.៥០៤ | ៥.០១៦.១៧៣ |

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

| | ដើមទុន | បុព្វលាភភាគហ៊ុន | ទុនបម្រុង | ប្រាក់ចំណេញរក្សាទុក | | សរុប |
|---|-------------------------------------|-----------------|-------------------------------------|---------------------|--------------------|---|
| | ពាន់រៀល (កំណត់សម្គាល់ លេខ ១៦) | ពាន់រៀល | ពាន់រៀល (កំណត់សម្គាល់ លេខ ១៦) | ពាន់រៀល | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់ លេខ ២.៣.១) |
| សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ | ៣៥.១២៧.៣០០ | ១៤៩.៥០៥ | ១៣.៨៨៨.១៣៤ | ៦៧.៤១៨.២៤១ | ១១៦.៥៨៣.១៨០ | ២៨.៨៧៥.៦៦៧ |
| ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ | - | - | - | ២៦.៧០១.៤៤១ | ២៦.៧០១.៤៤១ | ៦.៦១៤.១៨០ |
| ការបំរុងប្រាក់ទុក | - | - | ២.៥២៥.៩៨០ | (២.៥២៥.៩៨០) | - | - |
| ភាគលាភបានប្រកាស | - | - | - | (២.០៣១.៥៥២) | (២.០៣១.៥៥២) | (៥០៣.២៣៣) |
| សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ៣៥.១២៧.៣០០ | ១៤៩.៥០៥ | ១៦.៤១៤.១១៤ | ៨៩.៥៦២.១៥០ | ១៤១.២៥៣.០៦៩ | ៣៤.៩៨៩.៦១៤ |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១) | ៨.៧០១.៣៣៨ | ៣៧.០៣៤ | ៤.០៦៥.៩១៩ | ២២.១៨៥.៣២៣ | ៣៤.៩៨៩.៦១៤ | |
| សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ | ៣៥.១២៧.៣០០ | ១៤៩.៥០៥ | ១១.២២៨.២២៩ | ៥១.៣៩៤.០២៣ | ៩៧.៨៩៩.០៥៧ | ២៤.១៧២.៦០៧ |
| ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ | - | - | - | ២០.៣១៥.៥០៤ | ២០.៣១៥.៥០៤ | ៥.០១៦.១៧៣ |
| ការបំរុងប្រាក់ទុក | - | - | ២.៦៥៩.៩០៥ | (២.៦៥៩.៩០៥) | - | - |
| ភាគលាភបានប្រកាស | - | - | - | (១.៦៣១.៣៨១) | (១.៦៣១.៣៨១) | (៤០២.៨១០) |
| សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ | ៣៥.១២៧.៣០០ | ១៤៩.៥០៥ | ១៣.៨៨៨.១៣៤ | ៦៧.៤១៨.២៤១ | ១១៦.៥៨៣.១៨០ | ២៨.៧៧៥.៩៧០ |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១) | ៨.៦៧៣.៤០៧ | ៣៦.៩១៥ | ៣.៤២៩.១៦៩ | ១៦.៦៤៦.៤៧៩ | ២៨.៧៧៥.៩៧០ | |

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

| | កំណត់ សម្គាល់ | ២០១៦ | | ២០១៥ | |
|---|------------------|-------------------|---|----------------|---|
| | | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| សកម្មភាពប្រតិបត្តិការ | | | | | |
| ប្រាក់ចំណេញមុនពន្ធដក | | ៣៣.០៨៨.៧៤៨ | ៨.១៩៦.៣៧១ | ២៥.៤៥៣.៦៩៨ | ៦.២៨៤.៨៦៣ |
| <i>ការកែសម្រួល៖</i> | | | | | |
| រំលស់ | ២១ | ៦.៣៣២.៦៤១ | ១.៥៦៨.៦៥០ | ៥.០២៣.២១៥ | ១.២៤០.៣០០ |
| ខាតលើការលក់ទ្រព្យ និងបរិក្ខារ | | ៦០៥.៤៧៩ | ១៤៩.៩៨២ | - | - |
| លំហូរសាច់ប្រាក់ប្រតិបត្តិការ មុនបម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ | | ៤០.០២៦.៨៦៨ | ៩.៩១៥.០០៣ | ៣០.៤៧៦.៩១៣ | ៧.៥២៥.១៦៣ |
| <i>បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖</i> | | | | | |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | | (៧.៥៥២.២៤៧) | (១.៨៧០.៧៥៧) | (៨.៣៥៦.១២៨) | (២.០៦៣.២៤១) |
| សមតុល្យនៅធនាគារផ្សេងៗ | | ២.១៨៩.៤៦៨ | ៥៤២.៣៥០ | (១.២៩២.២២៨) | (៣១៩.០៦៩) |
| ឥណទានផ្តល់ដល់អតិថិជន | | (៨៥.១៦១.១១៧) | (២១.០៩៥.១៤៩) | (១២៤.៦៦២.០៥៧) | (៣០.៧៨០.៧៥៥) |
| ទ្រព្យសកម្មផ្សេងៗ | | (១.៩៦១.៩២០) | (៤៨៥.៩៨៥) | (៤.១៤៨.៨៧៤) | (១.០២៤.៤១៣) |
| ប្រាក់បញ្ញើសន្សំពីអតិថិជន | | ៩២.៥២៩.៨១៦ | ២២.៩២០.៤៤០ | ១០១.៧៦៦.៦៧៥ | ២៥.១២៧.៥៧៤ |
| សំវិធានធនលើមូលនិធិសោធននិវត្តន៍ | | ២.៣៩៤.៣០៤ | ៥៩៣.០៩០ | ១.៩៤៦.៥៤៨ | ៤៨០.៦២៩ |
| បំណុលផ្សេងៗ | | ៥.១១៣.១៣៧ | ១.២៦៦.៥៦៩ | ៩.៦២៨.២៦២ | ២.៣៧៧.៣៤៩ |
| | | ៤៧.៥៧៨.៣០៩ | ១១.៧៨៥.៥៦១ | ៥.៣៥៩.១១១ | ១.៣២៣.២៣៧ |
| ពន្ធលើប្រាក់ចំណេញដែលបានបង់ | ១៤ | (៦.១៦៣.១២០) | (១.៥២៦.៦៥៨) | (៤.៧៨០.៤៧៦) | (១.១៨០.៣៦៤) |
| សាច់ប្រាក់សុទ្ធបានមកពី (ប្រើក្នុង) សកម្មភាពប្រតិបត្តិការ | | ៤១.៤១៥.១៤៩ | ១០.២៥៨.៩០៣ | ៥៧៨.៦៣៥ | ១៤២.៨៧៣ |
| សកម្មភាពវិនិយោគ | | | | | |
| ការទិញទ្រព្យ និងបរិក្ខារ | | (១៧.៧៩៤.២១១) | (៤.៤០៧.៧៨១) | (១១.៧៤៧.៨២១) | (២.៩០០.៦៩៧) |
| ការទិញកម្មវិធីកុំព្យូទ័រ | | (៣៨០.៦៥០) | (៩៤.២៩០) | (៥៧៥.៦៤០) | (១៤២.១៣៤) |

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

| | ២០១៦ | | ២០១៥ | | |
|--|--------------|------------------------------------|---|------------------------------------|---|
| | កំណត់សម្គាល់ | ពាន់រៀល (កំណត់សម្គាល់លេខ ២.៣.១) | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល (កំណត់សម្គាល់លេខ ២.៣.១) | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ | | (១៩.១៧៤.៨៦១) | (៤.៥០២.០៧១) | (១២.៣២៣.៤៦១) | (៣.០៤២.៨៣១) |
| សកម្មភាពហិរញ្ញប្បទាន | | | | | |
| សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី | | ១៦២.៧០៦.១៩៩ | ៤០.៣០៣.៧៤០ | ៨៧.៤៧៨.៨៤១ | ២១.៥៩៩.៧១៤ |
| សាច់ប្រាក់ទទួលបានពីបំណុលបន្ទាប់បន្សំ | | ២៤.២៥២.០០០ | ៦.០០៧.៤៣១ | - | - |
| ការទូទាត់សងប្រាក់កម្ចី | | (៩៣.៣៤៥.១០៤) | (២៣.១២២.៣៩៤) | (៦២.១៥១.៧៧៩) | (១៥.៣៤៦.១១៨) |
| ភាគលាភដែលបានទូទាត់ | | (២.០៣១.៥៥២) | (៥០៣.២៣៣) | (១.៦៣១.៣៨១) | (៤០២.៨១០) |
| សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន | | ៩១.៥៨១.៥៤៣ | ២២.៦៨៥.៥៤៤ | ២៣.៦៩៥.៦៨១ | ៥.៨៥០.៧៨៦ |
| កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល | | ១១៤.៨២១.៨៧១ | ២៨.៤៤២.៣៧៦ | ១១.៩៩០.៨៥៥ | ២.៩៥០.៨២៨ |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ | | ៦៨.៤៦៣.៨៨៧ | ១៦.៩០៤.៦៦៤ | ៥៦.៥១៣.០៣២ | ១៣.៨៦២.២២៨ |
| លំអៀងអត្រាប្តូរប្រាក់ | | - | ៥៤.៤៣៦ | - | ៨៥.៦០៨ |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ | | ១៨៣.២៨៥.៧៦៤ | ៤៥.៤០១.៤៧៦ | ៦៨.៤៦៣.៨៨៧ | ១៦.៩០៤.៦៦៤ |

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន៖

| | កំណត់សម្គាល់ | ២០១៦ | | ២០១៥ | |
|------------------------------|--------------|------------------------------------|---|------------------------------------|---|
| | | ពាន់រៀល (កំណត់សម្គាល់លេខ ២.៣.១) | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល (កំណត់សម្គាល់លេខ ២.៣.១) | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| សាច់ប្រាក់ក្នុងដៃ | ៣ | ៤៩.៥៧៩.៨៩១ | ១២.២៨១.៣៧០ | ៤៥.៤៦០.៧១៩ | ១១.២២៤.៨៦៩ |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | ៤ | ៨៧.៤៥៣.៤៤៦ | ២១.៦៦២.៩៧៩ | ៥.៧១១.០៤២ | ១.៤១០.១៣៤ |
| សមតុល្យនៅធនាគារផ្សេងៗ | ៥ | ៤៦.២៥២.៤២៧ | ១១.៤៥៧.១២៧ | ១៧.២៩២.១២៦ | ៤.២៦៥.៦៦១ |
| | | ១៨៣.២៨៥.៧៦៤ | ៤៥.៤០១.៤៧៦ | ៦៨.៤៦៣.៨៨៧ | ១៦.៩០៤.៦៦៤ |

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ ដែលមាន ឈ្មោះថា ធនាគារពន្លឺថ្មី (“ធីកីធី”) ដោយ Concern Worldwide Cambodia (“CWC”) ។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទាន បង្កើនទាំងអស់របស់ ធីកីធី ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃ ដែលទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីធនាគារជាតិនៃ កម្ពុជាក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរ ពាណិជ្ជនាមរបស់ក្រុមហ៊ុន ពីអង្គមីក្រូហិរញ្ញវត្ថុ (កម្ពុជាខុអិលធីឌី ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំង នៅអគារលេខ ២៨៥ មហាវិថីយុទ្ធសាស្ត្រលេខមេរៈភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម

ជាមួយការិយាល័យសាខា ចំនួន ៣៣ និងអនុសាខាចំនួន ១១៨ (២០១៥៖ ៣១ សាខា និង ១១៥ អនុសាខា) ។

ក្រុមហ៊ុនមានគោលការណ៍ណែនាំសំខាន់ៗ ដូចជា៖

- ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំ នៅគ្រប់កម្រិត។
- ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែក ទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់ នូវអត្ថចរិត និងស្តង់ដារ ដើម្បីធានាឲ្យបាននូវការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារ អតិថិជន ។
- ជាគ្រឹះស្ថានរៀនសូត្រ ដែលការផ្លាស់ប្តូរ និងការចែករំលែក នូវព័ត៌មានដ៏សមស្រប នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុង ការកែលម្អគោលការណ៍ និងប្រព័ន្ធ ។

ដើមទុន

ដើមទុនសរុបរបស់ក្រុមហ៊ុន នាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ៣៥.១៣ ពាន់លានរៀល ឬ ៨.៦០ លាន ដុល្លារអាមេរិក (២០១៥៖ ៣៥,១៣ ពាន់លានរៀល ឬ ៨,៦៧ លានដុល្លារអាមេរិក) ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទនេះ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

| | |
|-------------------------------------|--|
| លោក Tanmay Chetan | ប្រធានក្រុមប្រឹក្សាភិបាល |
| លោក Patrick Peter Power | អភិបាល |
| លោក Tip Janvibol | អភិបាល |
| លោកស្រី Rebecca Ann McKenzie | អភិបាល |
| លោក Adrian John Graham | អភិបាល |
| លោក Kea Borann | អភិបាល |
| លោកស្រី Blandine Claudia Marie Pons | អភិបាល |
| លោក Joshua Morris | អភិបាល |
| លោក Michael Goh Chiang Huat | អភិបាល (តែងតាំងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧) |

និយោជិត

និយោជិតទាំងអស់របស់ក្រុមហ៊ុន នាការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ២.៣៤៩ នាក់ (២០១៥៖ ២.១២៦ នាក់) ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យប្រកាសផ្សាយ ដោយក្រុមប្រឹក្សាភិបាល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។

២. គោលនយោបាយគណនេយ្យ

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំ ដែលយោងទៅតាមមូលដ្ឋានតម្លៃដើម ដែលមានពីមុន។ ក្រុមហ៊ុន កត់ត្រាបញ្ជីគណនេយ្យ ហើយរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ជាទឹកប្រាក់រៀល “KHR” ស្របតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជាលេខ ៨៧-០៧-១៦៤ ប្រ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ចំពោះការប្រើប្រាស់ភាសា រូបិយប័ណ្ណ និងអត្រាប្តូរប្រាក់សម្រាប់ បញ្ជីគណនេយ្យ និងរបាយការណ៍។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលមានភ្ជាប់នេះ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា (“CAS”) និងបទបញ្ញត្តិ និងសេចក្តីណែនាំពាក់ព័ន្ធ ដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា។

ប្រតិបត្តិការទាំងឡាយណា ដែលកើតឡើងក្រៅពីរូបិយប័ណ្ណ ខ្មែររៀល ត្រូវបានប្រែសម្រួលទៅជាដុល្លារ ដោយប្រើអត្រាប្តូរប្រាក់ នាថ្ងៃប្រតិបត្តិការនោះ។ សមតុល្យទ្រព្យសកម្ម និងបំណុលក្រោម រូបិយប័ណ្ណផ្សេង ក្រៅពីរូបិយប័ណ្ណរៀល នាការិយបរិច្ឆេទតារាង តុល្យការត្រូវបានប្រែសម្រួលទៅជាដុល្លារ ដោយប្រើអត្រាប្តូរប្រាក់ ដែលកើតមាននាការិយបរិច្ឆេទនោះ។ ភាពលម្អៀង ដែលកើតចេញ ពីការប្រែសម្រួលនេះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ លទ្ធផល។

២.១.១ ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

២.១.២ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ រួមជាមួយការប្រើប្រាស់របាយការណ៍ ដែលភ្ជាប់ជាមួយនេះ មិនត្រូវបានរៀបចំឡើង សម្រាប់ជន ទាំងឡាយណា ដែលមិនត្រូវបានជូនដំណឹងអំពីគោលការណ៍ នីតិវិធី និងការអនុវត្តន៍គណនេយ្យនៃព្រះរាជាណាចក្រកម្ពុជា នោះទេ ហើយលើសពីនេះ គឺមិនមានគោលបំណងក្នុងការបង្ហាញ ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍លទ្ធផល និងលំហូរសាច់ ប្រាក់ ដោយអនុលោមតាមគោលនយោបាយ និងការអនុវត្តន៍ គណនេយ្យ ដែលទទួលស្គាល់ជាទូទៅក្នុងប្រទេសដទៃ ក្រៅពីប្រទេសកម្ពុជានោះទេ។

គោលនយោបាយគណនេយ្យទាំងឡាយ ដែលបានចងក្រង ខាងក្រោម ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅក្នុងក្រុមហ៊ុនក្នុងកំឡុង ការិយបរិច្ឆេទ។

២.២ ការប៉ាន់ប្រមាណ ការសន្មត និងការវិនិច្ឆ័យ គណនេយ្យសំខាន់

ក្នុងការអនុវត្តន៍គោលនយោបាយគណនេយ្យ គណៈគ្រប់គ្រង បានប្រើប្រាស់ការវិនិច្ឆ័យ និងធ្វើការប៉ាន់ស្មានក្នុងការកំណត់ ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម៖

២.២.១ អាយុកាលនៃទ្រព្យ និងបរិក្ខារ

អាយុកាលនៃធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារត្រូវបាន ប៉ាន់ស្មាន ដោយផ្អែកលើរយៈពេល ដែលទ្រព្យនោះត្រូវបានគេរំពឹង ថានឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនោះផ្អែកលើ ការវាយតម្លៃលើអាជីវកម្ម ដែលប្រហាក់ប្រហែលការវាយតម្លៃតាម បែបបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ ប្រហែល។ អាយុកាល ដែលគេរំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជា ការរំពឹងទុកថា មានការផ្លាស់ប្តូរពីការប៉ាន់ស្មានមុនៗ ដោយសារ មូលហេតុមួយចំនួនដូចជា ភាពសឹកវិចិលជាប្តូរវន្ត ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ ឬក៏កំហិតផ្សេងទៀត ទៅលើការប្រើប្រាស់ ទ្រព្យសកម្ម។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលបានពីប្រតិបត្តិការ នាពេលអនាគតអាចនឹងរងការប៉ះពាល់ខ្លាំង ដោយការផ្លាស់ប្តូរ នូវកត្តា ដែលបានលើកឡើងដូចខាងលើ។

ការថយចុះនូវអាយុកាលរំពឹងទុករបស់ទ្រព្យ និងបរិក្ខារ ណាមួយ នឹងបង្កឲ្យចំណាយប្រតិបត្តិការមានការកើនឡើង និង ធ្វើឲ្យតម្លៃបច្ចុប្បន្នរបស់ទ្រព្យ និងបរិក្ខារនោះមានការធ្លាក់ចុះ។ ពុំមានការប្រែប្រួលណាមួយ នៅក្នុងឆ្នាំនៃអាយុកាលរបស់ទ្រព្យ និងបរិក្ខារ ក្នុងកំឡុងការិយបរិច្ឆេទនោះទេ។

២.២.២ ភតិសន្យា

ក្រុមហ៊ុន បានចុះកិច្ចសន្យាជួលអចលនទ្រព្យ ក្នុងនាមជា អ្នកជួលសម្រាប់អគារការិយាល័យរបស់ខ្លួន។ ក្រុមហ៊ុនបាន កំណត់ថាម្ចាស់អគារជាអ្នករ៉ាប់រងលើវាលហានិភ័យធំៗ និងផល ប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនេះ ដោយ ផ្អែកទៅតាមសូចនាករនៃការចាត់ថ្នាក់លើភតិសន្យាប្រតិបត្តិការ។ នៅក្នុងការកំណត់ថាមាន ឬពុំមានសូចនាករនៃការការចាត់

ថ្នាក់លើកតិសន្យាប្រតិបត្តិការ ក្រុមហ៊ុនត្រូវពិចារណាលើកត្តា ដូចជា៖ ការរក្សាទុកប្លង់កម្មសិទ្ធិរបស់អចលនទ្រព្យ ដែលបានជួល និងពិចារណាលើកំឡុងពេលនៃកិច្ចសន្យាជួល ទាក់ទងជាមួយ នឹងការប៉ាន់ស្មាន លើអាយុកាលប្រើប្រាស់សេដ្ឋកិច្ចរបស់អចលនទ្រព្យ ចំណាយថ្លៃរត់ការនៃអ្នកកាន់កាប់លើទ្រព្យជួល និងថ្លៃផ្សេងៗ។

២.២.៣ ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ ឥណទានផ្តល់ដល់អតិថិជន

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គុណភាពនៃឥណទាន ត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដើម្បីកំណត់ចំណាត់ថ្នាក់ និង កម្រិតនៃសិទ្ធិធនលើការខាតបង់ ដោយការថយចុះតម្លៃ ដូចដែល បានបង្ហាញក្នុងកំណត់សម្គាល់ ២.៣.៨.១។

២.២.៤ ការខាតបង់ដោយការស្រុតចុះតម្លៃលើ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ ដោយការស្រុតចុះតម្លៃកើតមានឡើង នៅពេល ដែលតម្លៃយោងរបស់ទ្រព្យ ឬបណ្តុំទ្រព្យមានតម្លៃខ្ពស់ជាងបរិមាណ ដែលនឹងអាចទទួលបានមកវិញជាក់ស្តែង ដែលបរិមាណនេះ បានមកពីតម្លៃ ដែលខ្ពស់ជាងគេរវាងតម្លៃទីផ្សារ ដកឲ្យចំណាយ ផ្សេងៗ ដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យគឺ អាស្រ័យលើព័ត៌មានជាក់ស្តែង ដែលកើតឡើងពីប្រតិបត្តិការលក់ តាមភាពធម្មតាចំពោះទ្រព្យ ដែលមានភាពស្រដៀងគ្នា ឬជា តម្លៃទីផ្សារ ដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យ នោះ។ រីឯការគណនាលើតម្លៃកំពុងតែប្រើប្រាស់ គឺផ្អែកតាម គំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់នោះ គឺបានមក ពីផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូលសកម្មភាព កំណែទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនមិនទាន់ជាប់កាតព្វកិច្ច ឬធ្វើ

ការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឲ្យមានភាពប្រសើរ ឡើងនូវលទ្ធផល ដែលកើតចេញពីទ្រព្យទាំងនោះ។ បរិមាណដែល នឹងអាចទទួលបានមកវិញ ជាក់ស្តែងគឺជា ចំនួនដ៏សើមចំពោះ អត្រាអប្បបរមាប្រើប្រាស់ ក្នុងគំរូលំហូរសាច់ប្រាក់អប្បបរមា ក៏ដូចជា លំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និងអត្រាកំណើន ដែលប្រើប្រាស់ សម្រាប់គោលបំណងនៃការព្យាករណ៍។

២.២.៥ ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ ការខាតពន្ធ និងរាល់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ត្រឹម វិសាលភាព ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតទំនង ជាមាន ដើម្បីអាចប្រើប្រាស់ការខាតពន្ធទាំងនោះ។ ការវិនិច្ឆ័យ សំខាន់ៗ របស់គណៈគ្រប់គ្រង គឺទាមទារឲ្យកំណត់បរិមាណ នៃពន្ធពន្យារជាទ្រព្យសកម្ម ដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកទៅលើ ពេលវេលា និងកម្រិតនៃចំណូលជាប់ពន្ធនា ពេលអនាគតជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេល អនាគត។

ចំណូលជាប់ពន្ធនាពេលអនាគតរបស់ក្រុមហ៊ុន ដែលបាន ព្យាករណ៍ បង្ហាញឲ្យឃើញថាភាពខុសគ្នាបណ្តោះអាសន្ន អាចនឹង ត្រូវបានទទួលស្គាល់នាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ដែលបានទទួលស្គាល់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ៣,៥៥ ពាន់លានរៀល (០,៨៨ លានដុល្លារអាមេរិក) (២០១៥៖ ២,៩៨ ពាន់លានរៀល ឬ ០,៧៤ លានដុល្លារអាមេរិក) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ១៤។

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយ គណនេយ្យសំខាន់ៗ

២.៣.១ ការប្រែសម្រួលលើរូបិយប័ណ្ណ

រូបិយប័ណ្ណគោល និងការបង្ហាញរូបិយប័ណ្ណរបស់ក្រុមហ៊ុន គឺខ្មែររៀល។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានប្រែសម្រួលជាខ្មែររៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ ៤.០៣៧ រៀល ក្នុង ១ ដុល្លារអាមេរិក នាកាលបរិច្ឆេទនៃរបាយការណ៍ (២០១៥៖ ៤.០៥០ រៀល ក្នុង ១ ដុល្លារអាមេរិក) ដែលប្រកាសដោយធនាគារជាតិនៃកម្ពុជា។ ការប្រែសម្រួលនេះ មិនមែនជាការបកស្រាយថា បរិមាណប្រាក់ ដុល្លារអាមេរិកទាំងអស់នេះ ត្រូវបានប្រែសម្រួលជាប្រាក់រៀលលើ អត្រាប្តូរប្រាក់ដទៃទេ។ រាល់តម្លៃទាំងអស់ដែលស្ថិតក្នុង ប្រាក់រៀល និងដុល្លារអាមេរិក ត្រូវបានបង្កត់ជា (“សមមូលពាន់រៀល”) និងដុល្លារអាមេរិករៀងគ្នា លើកលែងតែមានការគូសបញ្ជាក់លើ ការបង្ហាញផ្សេងពីនេះ។

២.៣.២ ការខាតបង់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុន ធ្វើការវាយតម្លៃរាល់ការិយបរិច្ឆេទនៃនាវាវត្ថុល្យការ ថាមានភ័ស្តុតាងពិតណាខ្លះ ដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុណាមួយបានខាតបង់។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុមួយត្រូវបានយល់ថា មានការខាតបង់ ប្រសិនបើមានភ័ស្តុតាងពិតនៃការខាតបង់នោះជា លទ្ធផលនៃព្រឹត្តិការណ៍មួយ ឬច្រើនដែលកើតមាន បន្ទាប់ពីការ ទទួលស្គាល់ដំបូងនៃទ្រព្យសកម្មនោះ (ការកើតមានឡើងនូវ “ព្រឹត្តិការណ៍ខាតបង់”) និងព្រឹត្តិការណ៍មួយ (ឬក៏ព្រឹត្តិការណ៍ច្រើន) ខាតបង់នោះ មានឥទ្ធិពលទៅលើលំហូរសាច់ប្រាក់នាពេល អនាគត ដែលបានព្យាករណ៍នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអាចប៉ាន់ស្មានបានគួរឲ្យជឿជាក់។

ក៏ស្ថានភាពនៃការខាតបង់ សម្រាប់ឥណទានផ្តល់ដល់អតិថិជន អាចរាប់បញ្ចូលនូវសុចនាករទាំងឡាយណា ដែលអ្នកខ្ចីម្នាក់ ឬក្រុម នៃអ្នកខ្ចីទាំងឡាយ មានបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយគ្មាន លទ្ធភាព ឬយឺតយ៉ាវក្នុងការសងការប្រាក់ ឬប្រាក់ដើម ដែលអាច មកពីពួកគេដូលរំលំអាជីវកម្ម ឬក៏ការកែប្រែរចនាសម្ព័ន្ធហិរញ្ញវត្ថុ ដទៃទៀត និងពេលដែលទិដ្ឋភាព ដែលអាចអង្កេតបានគូសបញ្ជាក់ ពីការធ្លាក់ចុះ ដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់នា ពេលអនាគត ដូចជាការប្រែប្រួលក្នុងប្រាក់បំណុលដល់ការកំណត់ មិនទាន់សង ឬក៏ស្ថានភាពសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងលទ្ធភាព សងបំណុល។ ទោះបីយ៉ាងនេះក្តី មានការចាត់ថ្នាក់ឥណទាន និង ព្យាករណ៍អប្បបរមា ដែលខានមិនបាន ដែលក្រុមហ៊ុនត្រូវតែ អនុវត្តតាម ដើម្បីស្របតាមការទាមទាររបស់ធនាគារជាតិនៃកម្ពុជា ដូចដែលបានគូសបញ្ជាក់ក្នុងកំណត់សំគាល់ ២.៣.៤.១។

២.៣.៣ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង គ្នា ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានបង្ហាញ ក្នុងតារាងតុល្យការតែ ក្នុងករណី ដែលមានសិទ្ធិស្របច្បាប់ ដើម្បីកាត់កងទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ ហើយមានបំណងទូទាត់តាមមូលដ្ឋាន សុទ្ធ ឬលក់ទ្រព្យសកម្ម និងទូទាត់បំណុលនៅពេលទន្ទឹមគ្នានោះ។ ជាទូទៅ នេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀងក្នុងការកាត់កង ឡើយ ហើយទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធត្រូវបានបង្ហាញ ជាទឹកប្រាក់ដល់ក្នុងតារាងតុល្យការ។

២.៣.៤ ភតិសន្យាប្រតិបត្តិការ

ចំណាយលើភតិសន្យាប្រតិបត្តិការ ត្រូវបានគិតបញ្ចូល ទៅក្នុងរបាយការណ៍លទ្ធផលតាមអត្រាថេរ ដោយស្របតាមថេរ វេលានៃការជួល។

២.៣.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់សុទ្ធសមតុល្យ នៅធនាគារប្រាក់បញ្ញើសន្សំ និងការវិនិយោគរយៈពេលខ្លី ដែល ងាយប្តូរជាសាច់ប្រាក់បានឆាប់រហ័ស និងជាក់លាក់ក្នុងរយៈពេល ៣ ខែ ឬតិចជាងរយៈពេលដាក់ប្រាក់បញ្ញើ និងដែលអាចរួចរាល់ ជាស្រេចក្នុងការប្តូរជាសាច់ប្រាក់ជាក់លាក់មួយ ហើយវាមិនមាន ហានិភ័យធ្ងន់ធ្ងរក្នុងគ្រា ដែលតម្លៃរបស់វាប្រែប្រួល។

២.៣.៦ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្កល់ទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាម ច្បាប់កម្ពុជាចំពោះស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងត្រូវបានកំណត់ ជាភាគរយនៃមូលធនអប្បបរមា និងចំនួនប្រាក់បញ្ញើសន្សំពី អតិថិជនរៀងគ្នា។

២.៣.៧ សមតុល្យនៅធនាគារដទៃទៀត

សមតុល្យនៅធនាគារដទៃទៀតត្រូវបានរក្សាទុកតាមតម្លៃដើម។

២.៣.៨ ឥណទានផ្តល់ដល់អតិថិជន

រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញក្នុងតារាង តុល្យការជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទាន ដែលត្រូវបាន លុបចេញពីបញ្ជី និងសិរិធានធនចំពោះឥណទានបាត់បង់។

ឥណទានត្រូវបានលុបចេញពីបញ្ជី នៅពេលដែលក្រុមហ៊ុន រំពឹងថា ឥណទានមិនអាចប្រមូលមកវិញបាន។ ការប្រមូល បានមកវិញនៃឥណទាន ដែលត្រូវបានលុបចេញពីបញ្ជី ឬបាន ធ្វើសិរិធានធននៅក្នុងការិយបរិច្ឆេទមុនៗ នឹងបន្ថយទឹកប្រាក់ នៃសិរិធានធន សម្រាប់ឥណទានបាត់បង់នៅក្នុងរបាយការណ៍ លទ្ធផល។ រាល់ឥណទានដែលបានចាត់ថ្នាក់ជា ឥណទាន ក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺជាឥណទានមិនដំណើរការ។

២.៣.៨.១ ការចាត់ថ្នាក់ឥណទាន និងសិរិធានធនលើ ឥណទានបាត់បង់

ក្រុមហ៊ុន អនុវត្តតាមការចាត់ថ្នាក់ និងការធ្វើសិរិធានធន ឥណទាន ដែលតម្រូវដោយប្រកាស លេខ ធ៧-០២-១៨៦ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២។ ប្រកាស បានតម្រូវឱ្យស្ថាប័ន មីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណទាំងឡាយ ធ្វើការចាត់ថ្នាក់ ឥណទានរបស់ខ្លួន ជាបួនចំណាត់ថ្នាក់ ដោយពឹងផ្អែកទៅលើចំនួន ថ្ងៃលើសកាលកំណត់សងប្រាក់ដើម និង/ឬការប្រាក់។ ចំណាត់ ថ្នាក់នៃការធ្វើសិរិធានធនជាក់លាក់ ត្រូវបានផ្តល់ឱ្យដោយយោងទៅ តាមការចាត់ថ្នាក់ឥណទាន ដោយមិនគិតពីទ្រព្យសកម្ម (លើក លែងតែសាច់ប្រាក់) ដែលដាក់ជាវត្ថុបញ្ចាំដូចមានចែងខាងក្រោម៖

| ចំណាត់ថ្នាក់ | ចំនួនថ្ងៃ ដែលហួសកាលកំណត់ | សងអត្រាសវិធានធន |
|--------------------------------------|--------------------------|-----------------|
| ឥណទាន (កាលកំណត់តិចជាង ១ឆ្នាំ) | | |
| ឥណទានស្តង់ដារ | តិចជាង ៣០ ថ្ងៃ | ០% |
| ឥណទានក្រោមស្តង់ដារ | ពី ៣០ ថ្ងៃ ឬ ច្រើនជាង | ១០% |
| ឥណទានជាប់សង្ស័យ | ពី ៦០ ថ្ងៃ ឬ ច្រើនជាង | ៣០% |
| ឥណទានបាត់បង់ | ពី ៩០ ថ្ងៃ ឬ ច្រើនជាង | ១០០% |
| ឥណទាន (កាលកំណត់លើសពី ១ឆ្នាំ) | | |
| ឥណទានស្តង់ដារ | តិចជាង ៣០ ថ្ងៃ | ០% |
| ឥណទានក្រោមស្តង់ដារ | ពី ៣០ ថ្ងៃ ឬ ច្រើនជាង | ១០% |
| ឥណទានជាប់សង្ស័យ | ពី ១៨០ ថ្ងៃ ឬ ច្រើនជាង | ៣០% |
| ឥណទានបាត់បង់ | ពី ៣៦០ ថ្ងៃ ឬ ច្រើនជាង | ១០០% |

បន្ថែមលើសវិធានធនជាក់លាក់តម្រូវតាមច្បាប់ខាងលើ និងដូចមានចែងក្នុងគោលនយោបាយគណនេយ្យ ក្រុមហ៊ុនធ្វើសវិធានធនទូទៅបន្ថែមតាមអត្រា ១% នៃឥណទានដំណើរការទាំងមូលលើកលែងតែឥណទានបុគ្គលិក។

សវិធានធនជាក់លាក់ ត្រូវបានគណនាជាភាគរយនៃសមតុល្យឥណទាន នៅពេលដែលឥណទាននោះ ត្រូវបានគេចាត់ថ្នាក់ ដោយមិនរាប់បញ្ចូលនូវការប្រាក់បង្គរ ហើយត្រូវបានចាត់ទុកជាចំណាយ។ ការប្រាក់ដែលបង្កពីឥណទានមិនដំណើរការ ត្រូវបានកត់ត្រាជាការប្រាក់បណ្តោះអាសន្ននៅក្នុងតារាងតុល្យការ។

ភាពគ្រប់គ្រាន់នៃសវិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យត្រូវបានវាយតម្លៃជាប្រចាំខែដោយគណៈគ្រប់គ្រង។

កត្តាសម្រាប់វាយតម្លៃភាពគ្រប់គ្រាន់នៃសវិធានធន គឺផ្អែកលើទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមក ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។

ឥណទានត្រូវបានលុបចេញពីបញ្ជីដោយស្វ័យប្រវត្តិ នៅពេលអតិថិជនទទួលបានអនិច្ចកម្ម និងក្នុងករណីផ្សេងទៀតចំពោះឥណទានមិនត្រូវបានទូទាត់សង ដោយផ្អែកទៅលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និងយោងលើការអនុម័តពីក្រុមប្រឹក្សាភិបាល។ ឥណទាន ដែលបានលុបចេញពីបញ្ជី ត្រូវដកចេញពីឥណទានជាក់ស្តែង និងពីសវិធានធនសម្រាប់បំណុលអាក្រក់។ ទឹកប្រាក់ទទួលបានមកវិញពីឥណទានដែលបានលុបចេញពីបញ្ជីពីពេលមុន និងការជម្រះនៃការព្យាករណ៍ត្រូវបានបង្ហាញដាច់ដោយឡែករួមគ្នា ជាមួយបម្រែបម្រួលសុទ្ធលើ

សវិធានធនសម្រាប់បំណុលអាក្រក់ និងបុរេប្រទានក្នុងរបាយការណ៍លទ្ធផល។

ឥណទានលើសកាលកំណត់

ដោយអនុលោមតាម ប្រកាសលេខ ធ៧-០០-៥១ ប្រ.ក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០០ ឥណទានលើសកាលកំណត់ត្រូវបានកំណត់ថា សមតុល្យប្រាក់ដើមសរុប ដែលប្រាក់ដើម ឬក៏ការប្រាក់ហួសកាលកំណត់ត្រូវសង លុះត្រាតែកាលកំណត់ត្រូវសងលើការប្រាក់ ឬប្រាក់ដើមត្រូវបានកែសម្រួល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីខ្លះឥណទានត្រូវបានអនុញ្ញាតឱ្យកែសម្រួលម្តងក្នុងមួយវដ្តនៃឥណទាន។ ការបន្ថែមជាអតិបរមានៃកាលកំណត់អាចរហូតដល់ ៥ ខែ និងនៃប្រាក់ដើមដំបូង អាចរហូតដល់ ៥០% តែប៉ុណ្ណោះ។

ឥណទានលើសកាលកំណត់សងក៏ត្រូវបានតម្រូវឱ្យអនុលោមតាមកម្រិតចាំបាច់នៃសវិធានជាក់លាក់ខាងលើ ដោយផ្អែកលើចំណាត់ថ្នាក់ឥណទាន។

២.៣.៩ ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញជាតម្លៃដើម ដោយដកចេញនូវការរំលស់បង្គរ និងការខាតបង់ (បើមាន)។ តម្លៃដើមនៃទ្រព្យ និងបរិក្ខាររួមមានថ្លៃទិញ និងតម្លៃដើមជាប់ពាក់ព័ន្ធ ដោយផ្ទាល់ទាំងឡាយ ដែលនាំយកទ្រព្យកម្មទាំងអស់នោះ មកកាន់លក្ខខណ្ឌ និងទីតាំងសម្រាប់ការប្រើប្រាស់របស់វា។ នៅពេលណា ដែលធាតុនៃទ្រព្យ និងបរិក្ខារមានសមាសភាពចំបងៗជាច្រើន ដែលមានអាយុកាលប៉ាន់ស្មានខុសៗគ្នា សមាសភាពទាំងអស់នោះ ត្រូវបានគេចាត់ថ្នាក់ជាប្រភេទផ្សេងៗគ្នាសម្រាប់ទ្រព្យ និងបរិក្ខារ។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចរាល់ហើយនោះ ត្រូវបានគេបូកបន្ថែមទៅលើតម្លៃយោងនៃទ្រព្យសកម្មនោះ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយលើសពីបទដ្ឋានដែលវាយតម្លៃ ជាធម្មតានៃការអនុវត្តន៍លើទ្រព្យសកម្ម ដែលមានស្រាប់) នឹងមានលំហូរចូលមកក្រុមហ៊ុន។ រាល់ការចំណាយបន្តបន្ទាប់ត្រូវបានគេទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំ ដែលវាបានកើតឡើង។

ការចំណេញ ឬការខាតបង់ដែលកើតចេញពីការបញ្ឈប់ ឬការលក់នូវធាតុណាមួយនៃទ្រព្យ និងបរិក្ខារ គឺត្រូវបានកំណត់ដោយភាពខុសគ្នារវាងប្រាក់លក់សុទ្ធដែលរំពឹងទុក និងតម្លៃយោងនៃទ្រព្យនិងបរិក្ខារ ហើយនឹងត្រូវបានគេទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនាថ្ងៃ ដែលទ្រព្យសកម្មនោះត្រូវបានបញ្ឈប់ ឬលក់។

រំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅតាមអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មដូចខាងក្រោម៖

| | |
|--------------------------------|-------------|
| កុំព្យូទ័រ និងសម្ភារៈការិយាល័យ | ៣ ទៅ ៤ឆ្នាំ |
| យានយន្ត | ៨ឆ្នាំ |
| ម៉ូតូ | ៥ឆ្នាំ |
| ការកែលម្អអគារ | ៤ឆ្នាំ |

សំណង់កំពុងសាងសង់ មិនត្រូវបានកាត់រំលស់ទេរហូតទាល់តែដល់ពេល ដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះបានសាងសង់រួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការ។

ទ្រព្យសកម្ម ដែលបានរំលស់ទាំងស្រុងត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតទាល់តែវាលែងត្រូវបានប្រើប្រាស់ ឬក៏

គ្មានការកាត់រំលស់ណាត្រូវបានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងអស់នោះ។

ប្រសិនបើមានសូចនាករណាមួយ ដែលមានការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងការកាត់រំលស់ ឬក៏អត្រាកាត់រំលស់ អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃទ្រព្យសកម្មនោះ ការធ្វើរំលស់លើទ្រព្យសកម្មនឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុក ដែលកើតមានជាថ្មី។

២.៣.១០ កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាតម្លៃដើមដោយដកចេញនូវរំលស់បង្ក និងសិទ្ធិធនធានលើការខាតបង់ (បើមាន)។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរតាមអត្រា ២០% ក្នុងមួយឆ្នាំ។ ប្រសិនបើមានកត្តាណាមួយ ដែលមានការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងការកាត់រំលស់ ឬក៏អត្រាកាត់រំលស់អាយុកាលប្រើប្រាស់ ឬក៏ថ្លៃកាកសំណល់នៃកម្មវិធីកុំព្យូទ័រនោះ ការធ្វើរំលស់លើកម្មវិធីកុំព្យូទ័រនឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុក ដែលកើតមានជាថ្មី។

ផលិតផលពាក់កណ្តាលសម្រេច មិនត្រូវបានកាត់រំលស់នោះទេ រហូតទាល់តែដល់ពេល ដែលទ្រព្យសកម្មជាប់ពាក់ព័ន្ធនោះបានផលិតរួចរាល់ និងត្រូវបានដាក់ឱ្យប្រើប្រាស់។

២.៣.១១ ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃទទួលស្គាល់ដែលគេប៉ាន់ស្មាន។ ការប៉ាន់ស្មានត្រូវបានធ្វើឡើង សម្រាប់គណនីត្រូវទារដែលជាប់សង្ស័យ ដោយផ្អែកលើការត្រួតពិនិត្យលើសមតុល្យ ដែលនៅសល់នៅការិយបរិច្ឆេទរបាយការណ៍។

២.៣.១២ ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានរាយការណ៍តាមតម្លៃដើម។

២.៣.១ ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានរាយការណ៍តាមសមតុល្យប្រាក់ដើម ដែលនៅសល់។ សោហ៊ុយចំណាយផ្សេងៗ លើការបង្កើតឱ្យមានប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្ម និងរំលស់ទៅតាមរយៈពេលកំណត់របស់ប្រាក់កម្ចី ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

២.៣.១៤ បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំ គឺជាបំណុលរយៈពេលវែងមួយ ដែលវាស្ថិតនៅបន្ទាប់បន្សំពីបំណុលផ្សេងៗទាំងអស់របស់ក្រុមហ៊ុន។ បំណុលនេះ ត្រូវបានចាត់ទុកជាផ្នែកមួយនៃបំណុលរបស់ក្រុមហ៊ុន និងត្រូវបានបញ្ចូលក្នុងការគណនាតម្លៃសុទ្ធ ដោយអនុលោមតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា។ លម្អៀងពីអត្រាប្តូរប្រាក់លើបំណុលបន្ទាប់បន្សំត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផល។

២.៣.១៥ កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេស

កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើរូបិយប័ណ្ណបរទេសត្រូវបានវាស់វែងដំបូងនូវតម្លៃសុទ្ធ និងវាស់វែងបន្តបន្ទាប់នៅតម្លៃទីផ្សារ ដោយយកភាពខុសគ្នារវាងអត្រានាពេលអនាគត ឬអត្រាដោះដូរធៀបនឹងអត្រាជាក់ស្តែង។ ការវាស់វែងនេះ គឺអនុលោមតាមសារាចររបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១២-០០១ ស.ក.ណ.ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពី «សេចក្តីណែនាំកិច្ចបញ្ជីកាតណេនេយ្យសម្រាប់ការដោះដូររូបិយប័ណ្ណ ឬកិច្ចសន្យានាពេលអនាគត» ។

២.៣.១៦ មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោលការណ៍ មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយ ណា ដែលបានបញ្ចប់រយៈពេលសាកល្បង មានសិទ្ធិចូលរួមក្នុង មូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះ មានប្រភពដូច ខាងក្រោម៖

- និយោជិតចូលរួមវិភាគទានចំនួន ៣% នៃប្រាក់បៀវត្សប្រចាំ ខែរបស់ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន ៦% សម្រាប់ បុគ្គលិក ដែលបម្រើការងារតិចជាង ៣ឆ្នាំ និង ៧% សម្រាប់បុគ្គលិក ដែលបម្រើការងារចាប់ពី ៣ឆ្នាំឡើង។ ការចូលរួមវិភាគទានរបស់ ក្រុមហ៊ុន ត្រូវបានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍ លទ្ធផល។
- ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើប្រាក់បង្កនៃមូលនិធិសោធន និវត្តន៍តាមអត្រា ៧% ក្នុងមួយឆ្នាំ។ ការប្រាក់នេះ បានកាត់ត្រា ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត (អ្នកដែលបានចូលរួមវិភាគទានក្នុងមូលនិធិ) នៅពេលដែលពួកគាត់ ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែល និយោជិតបានរួមចំណែករួមទាំងការប្រាក់ ត្រូវបានទូទាត់ជូន យ៉ាងពេញលេញ ដោយក្រុមហ៊ុន។

និយោជិតទាំងឡាយណា ដែលត្រូវបានបណ្តេញចេញ ដោយ សារតែការអនុវត្តខុសឆ្គងនឹងទទួលបាន មូលនិធិនេះ ត្រឹម ចំណែក ដែលនិយោជិតនោះបានចូលរួម ដោយបូកនឹងការប្រាក់ តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់និយោជិត រូបនោះឡើយ។

២.៣.១៧ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬដោយប្រយោល) ដែលកើត ចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឲ្យមានការ ហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែល នឹងតម្រូវឲ្យមានការទូទាត់កាតព្វកិច្ចនោះ និងការព្យាករណ៍ ដែលគួរឲ្យជឿជាក់អាចត្រូវបានគេវាស់វែងបានទៅលើបរិមាណ នៃកាតព្វកិច្ចនោះ។

២.៣.១៨ ការទទួលស្គាល់ចំណូល ឬចំណាយ

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថា អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការ នឹងហូរ ចូលមកក្នុងក្រុមហ៊ុន ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាច ធ្វើការវាស់វែងគួរឲ្យជឿជាក់បាន។ លក្ខខណ្ឌក្នុងការទទួលស្គាល់ ជាក់លាក់ដូចខាងក្រោម ត្រូវតែបំពេញមុននឹងចំណូលត្រូវបាន គេទទួលស្គាល់៖

(i) ចំណូល ឬចំណាយការប្រាក់

ចំណូលពីការប្រាក់លើឥណទានផ្តល់ដល់អតិថិជន និង សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារដទៃទៀតត្រូវបាន ទទួលស្គាល់តាមមូលដ្ឋានបង្ក លើកលែងតែឥណទានផ្តល់ ដល់អតិថិជន ដែលត្រូវបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារ ជាប់សង្ស័យ ឬក៏ខាតបង់។ ការប្រាក់បង្កសម្រាប់ឥណទាន ទាំងនេះ ត្រូវបានកាត់ត្រាជាការប្រាក់ក្នុងគណនីបណ្តោះអាសន្ន។ បន្តបន្ទាប់មកចំណូលពីការប្រាក់ សម្រាប់ឥណទានទាំងនេះ ត្រូវបានកាត់ត្រាតាមសាច់ប្រាក់ប្រមូលបាន។ ការប្រាក់បណ្តោះ អាសន្ននេះ ត្រូវបានបង្ហាញដោយកាត់កងនឹងការប្រាក់ត្រូវ ទទួលក្នុង “ទ្រព្យសកម្មផ្សេងៗ”។

ចំណាយការប្រាក់ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ក។

(ii) ចំណូល និងចំណាយកម្រៃសេវាកម្ម និងជើងសារ

ក្រុមហ៊ុនទទួលបានចំណូលកម្រៃសេវាកម្ម និងជើងសារពី សេវាកម្មផ្សេងៗពីគ្នា ដែលក្រុមហ៊ុនបានផ្តល់ទៅឲ្យអតិថិជន របស់ខ្លួន ដែលជាចម្បងតាមរយៈការរៀបចំឥណទាន។

ប្រាក់ចំណូលរដ្ឋបាលឥណទាន គឺត្រូវបានទទួលស្គាល់ ជាចំណូលនៅពេល ដែលឥណទានបានផ្តល់ទៅឲ្យអតិថិជន។ ប្រាក់កម្រៃជើងសារលើឥណទាន គឺអាស្រ័យទៅលើភាគរយនៃ ប្រាក់ដើមឥណទាន។ គណនីនេះ ត្រូវបានបង្ហាញជាផ្នែកមួយ នៃចំណូលផ្សេងៗ។

ចំណាយកម្រៃសេវាកម្ម និងជើងសារត្រូវបានកាត់ត្រា ក្នុងរបាយការណ៍លទ្ធផល នៅពេលចំណាយបានកើតឡើង។ សេវាកម្មចំណាយលើប្រាក់កម្ចី ត្រូវបានការរំលស់យោងតាម មូលដ្ឋានរំលស់ចេញតាមពេលកំណត់នៃប្រាក់កម្ចី។

(iii) ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ទៅតាម មូលដ្ឋានបង្ក។

២.៣.១៩ ភាគលាភលើដើមទុន

ភាគលាភលើដើមទុនត្រូវបានទទួលស្គាល់ជាបំណុល និង កាត់ពីមូលធន នៅពេលទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាល និងធនាគារជាតិនៃកម្ពុជា។ ភាគលាភដែលបានប្រកាសក្នុងកំឡុង ឆ្នាំ ប៉ុន្តែត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា បន្ទាប់ពី ការិយបរិច្ឆេទតារាងតុល្យការ គឺត្រូវដោះស្រាយជាមួយព្រឹត្តិការណ៍ ក្រោយការិយបរិច្ឆេទតារាងតុល្យការ។

២.៣.២០ ជំនួយ

ជំនួយដែលបានទទួលពីភាគីទីបី ដើម្បីផ្គត់ផ្គង់ចំណាយប្រតិបត្តិការក្រុមហ៊ុន ត្រូវបានកាត់ចេញពីរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផល ហើយធ្វើការផ្ទេរផ្ទេរជាមួយចំណាយពាក់ព័ន្ធ ដែលត្រូវទូទាត់។

ជំនួយដែលបានទទួលពីភាគីទីបីសម្រាប់ការទិញទ្រព្យ និងបរិក្ខារត្រូវបានកាត់រំលស់ក្នុងរបាយការណ៍លទ្ធផលលើមូលដ្ឋានប្រព័ន្ធ និងមូលដ្ឋានសមហេតុផលលើអាយុកាលនៃទ្រព្យសកម្ម។ ជំនួយដែលមិនកាត់រំលស់ត្រូវបានបង្ហាញជាចំណូលពន្ធរ។

២.៣.២១ សម្ព័ន្ធព្យាបាល

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធព្យាបាល លុះត្រាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយទៅវិញ ឬប្រសិនបើក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលជាសំខាន់។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬនីតិបុគ្គល ហើយក៏បានរួមបញ្ចូលផងដែរនូវបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។

សម្ព័ន្ធព្យាបាលដូចបានកំណត់ក្នុងមាត្រា ៤៩ និង ៥០ នៃច្បាប់ស្តីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

- ក. រាល់បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ ១០ ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត

- ខ. រាល់ក្រុមហ៊ុនទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោចណាស់ ១០ ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត

- គ. រាល់បុគ្គលទាំងឡាយណា ដែលចូលរួមក្នុងអភិបាលកិច្ចការចាត់ចែងការគ្រប់គ្រងដឹកនាំ ឬការត្រួតពិនិត្យផ្ទៃក្នុង និង

- ឃ. រាល់សវនករខាងក្រៅ

២.៣.២២ ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបច្ចេកគ្រាមុន និងបច្ចុប្បន្នត្រូវបានវាស់វែងនូវទឹកប្រាក់ ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូលមកវិញ ឬត្រូវបានបង់ឲ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះគឺជាអត្រា និងច្បាប់ពន្ធ ដែលមានសុពលភាពរហូតដល់កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការលើចំនួនខុសគ្នាបណ្តោះអាសន្ននាកាលបរិច្ឆេទនៃតារាងតុល្យការរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃ របស់គណនីទាំងនោះក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារជាបំណុល ត្រូវបានទទួលស្គាល់សម្រាប់ចំនួនខុសគ្នាបណ្តោះអាសន្ននៃចំនួនជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារជាបំណុល កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះ

វាមិនជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ តាមភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ ដែលអាចកាត់បន្ថយបានរហូតដល់ទំហំមួយ ដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនឹងអាចមានដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចប្រើប្រាស់បានលើកលែងតែ នៅពេលពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់នាគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនមានជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទតារាងតុល្យការនីមួយៗ ហើយនិងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយ ដែលវាមិនទំនងថាមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឲ្យទ្រព្យសកម្មទាំងអស់ ឬមួយផ្នែកអាចស្តារមកវិញនាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ដែលមិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបានវាយតម្លៃឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ត្រឹមតែទំហំមួយ ដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះ អាចត្រូវបានយកត្រលប់មកវិញ។

៣. សាច់ប្រាក់ក្នុងដៃ

| | ២០១៦ | | ២០១៥ | |
|-------------------|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ទីស្នាក់ការកណ្តាល | ៣.០១១.៣៩៧ | ៧៤៥.៩៤៩ | ១.៧៩២.១៨៧ | ៤៤២.៥១៥ |
| សាខាផ្សេងៗ | ៤៦.៥៦៨.៤៩៤ | ១១.៥៣៥.៤២១ | ៤៣.៦៦៨.៥៣២ | ១០.៧៨២.៣៥៤ |
| | ៤៩.៥៧៩.៨៩១ | ១២.២៨១.៣៧០ | ៤៥.៤៦០.៧១៩ | ១១.២២៤.៨៦៩ |

ការវិភាគសាច់ប្រាក់ក្នុងដៃតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|-------------------------|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ខ្មែររៀល (“KHR”) | ២៣.៩១១.១៨៤ | ៥.៩២៣.០០៨ | ២០.២៣៤.៤១៣ | ៤.៩៩៦.១៥១ |
| ដុល្លារអាមេរិក (“US\$”) | ២៤.២៤២.៩៧៤ | ៦.០០៥.១៩៦ | ២៣.៧៧៦.១៥៩ | ៥.៨៧០.៦៥៧ |
| ថៃបាត (“THB”) | ១.៤២៥.៧៣៣ | ៣៥៣.១៦៦ | ១.៤៥០.១៤៧ | ៣៥៨.០៦១ |
| | ៤៩.៥៧៩.៨៩១ | ១២.២៨១.៣៧០ | ៤៥.៤៦០.៧១៩ | ១១.២២៤.៨៦៩ |

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

| | ២០១៦ | | ២០១៥ | |
|-----------------------------|--------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| គណនីចរន្ត | ៣១.៤៦០.៣៨៦ | ៧.៧៩៣.០១១ | ៥.៧១១.០៤២ | ១.៤១០.១៣៤ |
| មូលបត្រអាចជួញដូរបាន (“NCD”) | ៥៥.៩៩៣.០៦០ | ១៣.៨៦៩.៩៦៨ | - | - |
| ប្រាក់តម្កល់ធានាលើដើមទុន | ៣.៥១២.៧៣០ | ៨៧០.១៣៤ | ៣.៥១២.៧៣០ | ៨៦៧.៣៤១ |
| ប្រាក់បម្រុងកាតព្វកិច្ច | ២៧.៧២១.៩៩៥ | ៦.៨៦៦.៩៧៩ | ២០.១៦៩.៧៤៨ | ៤.៩៨០.១៨៤ |
| | ១១៨.៦៨៨.១៧១ | ២៩.៤០០.០៩២ | ២៩.៣៩៣.៥២០ | ៧.២៤៧.៦៥៩ |

យោងតាមប្រកាសលេខ ៨៧-០០-០៦ ប្រ.ក ស្តីពីអាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ ក្រុមហ៊ុនតម្រូវឱ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុន ដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់ធានាលើដើមទុនទទួលបានការប្រាក់ ៣,០០% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៦ (២០១៥: ៣,០០%) ហើយមូលបត្រអាចជួញដូរបានទទួលបានការប្រាក់ពី ១,០០% ដល់ ២,០០% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០១៦ ខណៈដែលគណនីចរន្ត មិនទទួលបានការប្រាក់ទេ។

មូលបត្រអាចជួញដូរបាន ដែលមានចំនួន ២០០.០០ លានរៀល ត្រូវបានប្រើប្រាស់ជាទ្រព្យបញ្ចាំលើប្រាក់កម្ចីវិបារូបវិធីធនាគារជាតិនៃកម្ពុជា ដែលជាប់ទាក់ទិននឹងសេវាទូទាត់របស់។ សេវាទូទាត់របស់បានផ្តល់ការផ្ទេរមូលនិធិជាប្រាក់រៀលរវាងគ្រឹះស្ថានធនាគារ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ កម្ចីវិបារូបវិធីនេះ មិនទាន់បានប្រើប្រាស់នៅឡើយទេ។ មូលបត្រអាចជួញដូរបានដែលមានចំនួន ២៥,៧៦ ពាន់លានរៀល ត្រូវបានប្រើប្រាស់ជាទ្រព្យបញ្ចាំលើកម្ចីវិធីធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់ ១១)។

ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃសមតុល្យប្រាក់បញ្ញើសរុបបានពីអតិថិជនស្របតាមប្រកាសលេខ ៨៧-០៧-១៦៣ ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការទទួលបានប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចប្រែប្រួលយោងតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

៥. សមតុល្យនៅធនាគារផ្សេងៗ

| | ២០១៦ | | ២០១៥ | |
|-----------------|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| គណនីចរន្ត | ៩.៧៨៨.៨២៨ | ២.៤២៤.៧៧៨ | ២.៨២៩.៣៩៩ | ៦៩៨.៦១៧ |
| គណនីសន្សំ | ១៤.៤៦៣.៥៩៣ | ៣.៥៨២.៧៥៨ | ១៤.៤៦២.៧២៧ | ៣.៥៧១.០៤៤ |
| គណនីមានកាលកំណត់ | ២២.០០០.០០០ | ៥.៤៤៩.៥៩១ | ២.១៨៩.៤៦៨ | ៥៤០.៦០៩ |
| | ៤៦.២៥២.៤២១ | ១១.៤៥៧.១២៧ | ១៩.៤៨១.៥៩៤ | ៤.៨១០.២៧០ |

គណនីចរន្តមិនទទួលបានការប្រាក់ទេ គណនីសន្សំទទួលបានការប្រាក់ក្នុងអត្រាពី ០,០៥% ដល់ ១,៥០% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០១៦ (២០១៥: ០,២៥% ដល់ ០,៧៥%) ខណៈដែលគណនីមានកាលកំណត់ទទួលបានការប្រាក់ពី ២,៧៥% ក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០១៦ (២០១៥: ១,០០% ដល់ ៥,០០%)។

សមតុល្យនៅធនាគារផ្សេងៗ ដែលត្រូវបានវិភាគតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|--------------------------|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ខ្មែររៀល (KHR) | ២៩.៩២៥.៣៨៥ | ៧.៤១២.៧៧៨ | ៨.៩៦០.៥១៥ | ២.២១២.៤៧៣ |
| ដុល្លារ អាមេរិក (“US\$”) | ៦.៩៨៦.៤២៥ | ១.៧៣០.៥៩៨ | ៨.១៣១.២៣០ | ២.០០៧.៧១១ |
| ថៃ បាត (“THB”) | ៩.៣៤០.៦១១ | ២.៣១៣.៧៥១ | ២.៣៨៩.៨៤៩ | ៥៩០.០៨៦ |
| | ៤៦.២៥២.៤២១ | ១១.៤៥៧.១២៧ | ១៩.៤៨១.៥៩៤ | ៤.៨១០.២៧០ |

៦. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|--|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ឥណទានធនាគារភូមិ៖ | | | | |
| សងបណ្តាក់ | ១៨០.៩៨០.៩៤២ | ៤៤.៨៣០.៥៥៣ | ១៣៤.៤០០.៥២៦ | ៣៣.១៨៥.៣១៥ |
| សងនៅចុងវគ្គ | ១២០.៩១៣.៦៩៣ | ២៩.៩៥១.៣៧៣ | ១២៤.០០៤.២៧០ | ៣០.៦១៨.៣៣៨ |
| សងរំលស់ដើមថេរ | ៧០.៦៨៩.១៣៤ | ១៧.៥១០.៣១៣ | ៧២.៣៩៥.៥៦៦ | ១៧.៨៧៥.៤៤៨ |
| ឥណទានឯកត្តជន៖ | | | | |
| សងរំលស់ដើមថេរ | ១៥៨.៧៣៩.៣៣៦ | ៣៩.៣២១.១១៤ | ១១៦.២១៧.៧៦៣ | ២៨.៦៩៥.៧៤៤ |
| សងបណ្តាក់ | ៥៩.៥៥៨.៩៦២ | ១៤.៧៥៣.២៧៣ | ៥៧.៤០០.៨៨៩ | ១៤.១៧៣.០៥៩ |
| សងនៅចុងវគ្គ | ១៩.២៩៧.១៥២ | ៤.៧៨០.០៧២ | ១៥.២៧១.៥៩៤ | ៣.៧៧០.៧៦៥ |
| ឥណទានដុលផ្តល់ដល់អតិថិជន | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |
| សំវិធានធនសម្រាប់ការខាតបង់លើឥណទានផ្តល់ដល់អតិថិជន | | | | |
| ជាក់លាក់ | ៦.០៤២.៥៧៨ | ១.៤៩៦.៧៩៩ | ១.៦០៦.៦៣៩ | ៣៩៦.៧០១ |
| ទូទៅ | ៥.៩៨៩.៨៩៧ | ១.៤៨៣.៧៥០ | ៥.០៩៨.៣៤២ | ១.២៥៨.៨៥០ |
| សំវិធានធននៅចុងការិយបរិច្ឆេទ | ១២.០៣២.៤៧៥ | ២.៩៨០.៥៤៩ | ៦.៧០៥.៩៨១ | ១.៦៥៥.៥៥១ |
| ឥណទានផ្តល់ដល់អតិថិជនសុទ្ធ-សុទ្ធ | ៥៩៨.១៤៦.៧៤៤ | ១៤៨.១៦៦.១៤៩ | ៥១២.៩៨៤.៦២៧ | ១២៦.៦៦៣.១១៨ |

បម្រែបម្រួលនៃសំវិធានធនការខាតបង់ លើឥណទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|---------------------------|-------------------|---|------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ដើមការិយបរិច្ឆេទ | ៦.៧០៤.៩៨១ | ១.៦៥៥.៥៥១ | ៤.២៣៥.៨៦០ | ១.០៣៩.៤៧៥ |
| សំវិធានធនក្នុងគ្រា | ៨.៦៩០.៧៥៤ | ២.១៥២.៧៧៥ | ៤.៣៦៧.២០១ | ១.០៧៨.៣២១ |
| ការលុបចេញពីបញ្ជីក្នុងគ្រា | (៣.៣៦៣.២៦០) | (៨៣៣.១០៩) | (១.៨៩៨.០៨០) | (៤៦៨.៦៦២) |
| លម្អៀងពីអត្រាប្តូរប្រាក់ | - | ៥.៣៣២ | - | ៦.៤១៧ |
| ចុងការិយបរិច្ឆេទ | ១២.០៣២.៤៧៥ | ២.៩៨០.៥៤៩ | ៦.៧០៥.៩៨១ | ១.៦៥៥.៥៥១ |

ការវិភាគបន្ថែមទៅលើឥណទានផ្តល់ដល់អតិថិជន មានគូសបញ្ជាក់ដូចខាងក្រោម៖

ក. ចំណាត់ថ្នាក់ឥណទានផ្តល់ដល់អតិថិជន

| | ២០១៦ | | ២០១៥ | |
|---------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ឥណទានស្តង់ដារ៖ | | | | |
| មានការធានា | ២៣៤.៥០២.៣៤០ | ៥៨.០៨៨.២៦៩ | ១៨៧.០៨២.៧៨៣ | ៤៦.១៩៣.២៨០ |
| ពុំមានការធានា | ៣៦៨.១០៤.១៩០ | ៩១.១៨២.៦០៨ | ៣៣០.៤៩៣.៤៤៨ | ៨១.៦០៣.៣២០ |
| ឥណទានក្រោមស្តង់ដារ៖ | | | | |
| មានការធានា | ៩៣២.៣៧៩ | ២៣០.៩៥៤ | ២០៤.៣៦៧ | ៥០.៤៦១ |
| ពុំមានការធានា | ១.៤៨២.៩៨៩ | ៣៦៧.៣៤៩ | ២៦៤.១៣៨ | ៦៥.២១៩ |
| ឥណទានជាប់សង្ស័យ៖ | | | | |
| មានការធានា | ៤៧៦.០៨៩ | ១១៧.៩៣១ | ១៣២.៩៦០ | ៣២.៨៣០ |
| ពុំមានការធានា | ៩០០.៦៣៨ | ២២៣.០៩៦ | ២១៤.១២០ | ៥២.៨៦៩ |
| ឥណទានបាត់បង់៖ | | | | |
| មានការធានា | ៧៩៧.០៤៩ | ១៩៧.៤៣៦ | ២១៣.០៨២ | ៥២.៦១៣ |
| ពុំមានការធានា | ២.៩៨៣.៥៤៥ | ៧៣៩.០៥១ | ១.០៨៥.៧១០ | ២៦៨.០៧៧ |
| សរុបឥណទានដុល | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |

ខ. វិភាគឥណទានតាមកាលកំណត់មានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|---------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| តិចជាង ១ខែ | ៣៨.៧៩៤.២១០ | ៩.៦០៩.៦៦៣ | ២៩.៣៨៦.៩០២ | ៧.២៥៦.០២៥ |
| ពី ១ខែ ទៅ ៣ខែ | ១២៦.០៣៦.៧៥០ | ៣១.២២០.៣៩៩ | ១០៦.៩៦៧.៥៣៦ | ២៦.៤១១.៧៣៧ |
| ពី ៣ខែ ទៅ ១២ខែ | ៣០១.៣៤៧.៤២៥ | ៧៤.៦៤៦.៣៧៧ | ២៥០.៣០៧.៣០៧ | ៦១.៨០៤.២៧៤ |
| ពី ១ឆ្នាំ ទៅ ៥ឆ្នាំ | ១៤១.៧០៩.៩៦៦ | ៣៥.១០២.៧៩១ | ១៣០.៩៦៧.៤៧៧ | ៣២.៣៣៧.៦៤៩ |
| លើសពី ៥ឆ្នាំ | ២.២៩០.៨៦៨ | ៥៦៧.៤៦៨ | ២.០៦១.៣៨៦ | ៥០៨.៩៨៤ |
| | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |

គ. ការវិភាគឥណទានតាមនិវាសនដ្ឋាន ទំនាក់ទំនងសម្ព័ន្ធព្យាបាល រូបិយប័ណ្ណ និងផ្នែកសេដ្ឋកិច្ចមានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|--------------------------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| តាមនិវាសនដ្ឋាន៖ | | | | |
| និវាសនជន | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |
| តាមទំនាក់ទំនងសម្ព័ន្ធព្យាបាល៖ | | | | |
| អតិថិជនខាងក្រៅ | ៥៩៨.៩៨៩.៧១៦ | ១៤៨.៣៧៤.៩៦១ | ៥០៩.៧៨២.៩៩៩ | ១២៥.៨៧២.៣៤៥ |
| ឥណទានបុគ្គលិក | ១១.១៨៩.៥០៣ | ២.៧៧១.៧៣៧ | ៩.៩០៧.៦០៩ | ២.៤៤៦.៣២៤ |
| | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |
| តាមរូបិយប័ណ្ណ៖ | | | | |
| ខ្មែររៀល (KHR) | ៤៥៩.០៤៧.១៨៣ | ១១៣.៧០៩.៩៧៨ | ៤០៤.២៥៤.៣៦០ | ៩៩.៨១៥.៨៩២ |
| ដុល្លារអាមេរិក (US\$) | ១២១.៣៣២.០០២ | ៣០.០៥៤.៩៩២ | ៨៦.៨២៦.៤១៣ | ២១.៤៣៤.៦២០ |
| ថៃបាត (THB) | ២៩.៨០០.០៣៤ | ៧.៣៨១.៧២៨ | ២៨.៦០៩.៨៣៥ | ៧.០៦៤.១៥៧ |
| | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |
| តាមផ្នែកសេដ្ឋកិច្ច៖ | | | | |
| កសិកម្ម | ៣០៦.៨២២.៥៥០ | ៧៦.០០២.៦១៤ | ២៨២.០៨១.៩៤០ | ៦៩.៦៤៩.៨៦២ |
| ពាណិជ្ជកម្ម និងជំនួញ | ១២៦.០៥១.៧២០ | ៣១.២២៤.១០៧ | ៩៨.១៤៣.៥៦០ | ២៤.២៣២.៩៧៨ |
| លក្ខណៈគ្រួសារ | ៣០.១០៧.៧៧០ | ៧.៤៥៧.៩៥៦ | ២៣.៤៤១.៤២០ | ៥.៧៨៨.០០៥ |
| សេវាកម្ម | ២៥.៤០២.៥៥០ | ៦.២៩២.៤៣២ | ២០.៣៤៧.៣៨០ | ៥.០២៤.០៤៤ |
| សំណង់ | ១១៤.៥៥២.២៥០ | ២៨.៣៧៥.៥៨៨ | ៨៩.៩២១.៥៧០ | ២២.២០២.៨៥៧ |
| ការដឹកជញ្ជូន | ៥.១៣៥.៦៦០ | ១.២៧២.១៤៨ | ៤.១៦៥.៥៧០ | ១.០២៨.៥៣៦ |
| ផ្សេងៗ | ២.១០៦.៧១៩ | ៥២១.៨៥៣ | ១.៥៨៩.១៦៨ | ៣៩២.៣៨៧ |
| | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |
| តាមទីតាំងការិយាល័យ៖ | | | | |
| ទីស្នាក់ការកណ្តាល | ២.៩២២.៣៦០ | ៧២៣.៨៩៤ | ២.៥១៨.០៦២ | ៦២១.៧៤៤ |
| សាខានានា | ៦០៧.២៥៦.៨៥៩ | ១៥០.៤២២.៨០៤ | ៥១៧.១៧២.៥៤៦ | ១២៧.៦៩៦.៩២៥ |
| | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |

ង. អត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖

| | ២០១៦ | ២០១៥ |
|----------------|-----------------|-----------------|
| អតិថិជនខាងក្រៅ | ១៩,២០% - ៣៦,០០% | ២០,៤០% - ៣៦,០០% |
| ឥណទានបុគ្គលិក | ២,០០% - ១១,០០% | ២,០០% - ១១,០០% |

៧. ទ្រព្យ និងបរិក្ខារ

| | ការកែលម្អអាគារ | យានយន្ត | ម៉ូតូ | កុំព្យូទ័រ និងសម្ភារ កុំរិយាល័យ | សំណង់កំពុង សាងសង់ | សរុប | |
|---|------------------|------------------|-------------------|------------------------------------|----------------------|-------------------|--|
| | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| តម្លៃដើម | | | | | | | |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ | ២.៤៩៧.២៧១ | ៣.៩៣៣.៦៦៨ | ៨.៨៥២.៩៨១ | ១៧.៣៩៧.៤៨៦ | ៣៣៩.៨៥៧ | ៣៣.០២១.២៦៣ | ៨.១៧៩.៦៥៤ |
| ការទិញបន្ថែម | ៣៥៨.៥៧២ | ២១០.៤៧៣ | ៣.៨៦០.៦៣៤ | ២.២១៥.៨៧១ | ១១.១៤៨.៦៦១ | ១៧.៧៩៤.២១១ | ៤.៤០៧.៧៨១ |
| លក់/លុបចោល | (៣២.០៧២) | - | - | (៦.៥៨៤.៩៨៨) | (៣៥.៨៥៥) | (៦.៦៥២.៨៧៥) | (១.៦៤៧.៩៧៥) |
| ការផ្ទេរចូល/(ចេញ) | ៤៥៦.៨៨៩ | - | - | ៧៥៥.០៨៤ | (១.៤៣៤.៧៥៥) | (២២២.៧៨២) | (៥៥.១៨៥) |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ៣.២៨០.៦៦០ | ៤.១៤៤.១៤១ | ១២.៧១៣.៦១៥ | ១៣.៧៨៣.៤៩៣ | ១០.០១៧.៩០៨ | ៤៣.៩៣៩.៨១៧ | ១០.៨៨៤.២៧៥ |
| ដក៖ រំលស់បង្គរ | | | | | | | |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ | ៨៩៦.៩១៥ | ១.៨០៦.៩៧៦ | ៤.៥៥៥.១៤០ | ៧.៣០៧.៥៣៦ | - | ១៤.៥៦៦.៥៦៧ | ៣.៦០៨.២៦៥ |
| រំលស់ក្នុងគ្រា | ៧២៨.៣១៨ | ២៨៤.១២៩ | ១.១១៧.២៥១ | ៣.១៤៣.៧០៧ | - | ៥.២៧៣.៤០៥ | ១.៣០៦.២៦៨ |
| លក់/លុបចោល | (១១.៧២៣) | - | - | (២.២៤៥.២៥០) | - | (២.២៥៦.៩៧៣) | (៥៥៩.០៧២) |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ១.៦១៣.៥១០ | ២.០៩១.១០៥ | ៥.៦៧២.៣៩១ | ៨.២០៥.៩៩៣ | - | ១៧.៥៨២.៩៩៩ | ៤.៣៥៥.៤៦១ |
| តម្លៃយោង | | | | | | | |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ១.៦៦៧.១៥០ | ២.០៥៣.០៣៦ | ៧.០៤១.២២៤ | ៥.៥៧៧.៥០០ | ១០.០១៧.៩០៨ | ២៦.៣៥៦.៨១៨ | |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ | ១.៦០០.៣៥៦ | ២.១២៦.៦៩២ | ៤.២៥៧.៨៨១ | ១០.០៨៩.៩៥០ | ៣៣៩.៨៥៧ | ១៨.៤៥៤.៦៥៦ | |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១) | | | | | | | |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ៤១២.៩៦៨ | ៥០៨.៥៥៥ | ១.៧៤៤.១៧២ | ១.៣៨១.៥៩៥ | ២.៤៨១.៥២៣ | ៦.៥២៨.៨១៣ | |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ | ៣៩៥.១៥០ | ៥២៥.១០៩ | ១.០៦១.១៩៥ | ២.៤៩១.៣៤៦ | ៨៣.៩១៥ | ៤.៥៥៦.៧១៥ | |

៨. កម្មវិធីកុំព្យូទ័រ

| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់ ២.៣.១) |
|------------------------------------|------------------|--|
| តម្លៃដើម | | |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ | ៥.៨២៦.៥៨៥ | ១.៤៤៣.២៩៦ |
| ការទិញបន្ថែម | ៣៨០.៦៥០ | ៩៤.២៨៩ |
| ការលក់ចេញ | (៨.០៣១) | (១.៩៨៩) |
| ធ្វើរចូល | ២២២.៧៨២ | ៥៥.១៨៥ |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ៦.៤២១.៩៨៦ | ១.៥៩០.៧៨១ |
| ដក៖ រំលស់បង្គរ | | |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ | ៤.២៨៥.៧៩៧ | ១.០៦១.៦២៩ |
| រំលស់ក្នុងការិយបរិច្ឆេទ | ១.០៥៩.២៣៦ | ២៦២.៣៨២ |
| ការលក់ចេញ | (៤២៣) | (១០៥) |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ៥.៣៤៤.៦១០ | ១.៣២៣.៩០៦ |
| តម្លៃយោង | | |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | ១.០៧៧.៣៧៦ | ២៦៦.៨៧៥ |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ | ១.៥៤០.៧៨៨ | ៣៨០.៤៤១ |

៩. ទ្រព្យសកម្មផ្សេងៗ

| | ២០១៦ | | ២០១៥ | |
|--------------------|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ការប្រាក់ត្រូវទទួល | ៩.៤០៧.១២៦ | ២.៣៣០.២២៧ | ៧.៩៩៨.៣៨៥ | ១.៩៧៤.៩១០ |
| ចំណាយបង់មុន | ៦.៣៣៣.១៣២ | ១.៥៦៨.៧៧២ | ៤.៩៣២.០៣៦ | ១.២១៧.៧៨៧ |
| ទ្រព្យសកម្មផ្សេងៗ | ៦១៧.៨៦០ | ១៥៣.០៤៩ | ១.៤៦៥.៧៧៧ | ៣៦១.៩២០ |
| | ១៦.៣៥៨.១១៨ | ៤.០៥២.០៤៨ | ១៤.៣៩៦.១៩៨ | ៣.៥៥៤.៦១៧ |

១០. ប្រាក់បញ្ញើរបស់អតិថិជន

| | ២០១៦ | | ២០១៥ | |
|-----------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| គណនីសន្សំ | ១០៩.៥៦០.៩៣៤ | ២៧.១៣៩.១៩៦ | ៩៣.៩១៦.៦៣៨ | ២៣.១៨៩.២៩៣ |
| គណនីមានកាលកំណត់ | ២៤៤.៨៤៤.៤៥១ | ៦០.៦៥០.០៩៩ | ១៦៧.៩៥៨.៩៣១ | ៤១.៤៧១.៣៤១ |
| | ៣៥៤.៤០៥.៣៨៥ | ៨៧.៧៨៩.២៩៥ | ២៦១.៨៧៥.៥៦៩ | ៦៤.៦៦០.៦៣៤ |

ការវិភាគបន្ថែមលើប្រាក់បញ្ញើរបស់អតិថិជនមានដូចខាងក្រោម៖

ក. តាមកាលកំណត់៖

| | ២០១៦ | | ២០១៥ | |
|----------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| តិចជាង ១ខែ | ១៣៣.៧៤០.៦០៩ | ៣៣.១២៨.៧១១ | ១០៨.០៦៤.២២៧ | ២៦.៦៨២.៥២៥ |
| ពី ១ខែ ទៅ ៣ខែ | ៥៥.៤១៦.៨៤៧ | ១៣.៧២៧.២៣៥ | ៣៧.០៩៣.១៧៧ | ៩.១៥៨.៨០៩ |
| ពី ៣ខែ ទៅ ១២ខែ | ១២៦.៦៤២.៨១២ | ៣១.៣៧០.៥២៦ | ៨២.៩៨៤.៧៤៧ | ២០.៤៩០.០៦១ |
| លើសពី ១២ខែ | ៣៨.៦០៥.១១៧ | ៩.៥៦២.៨២៣ | ៣៣.៧៣៣.៤១៨ | ៨.៣២៩.២៣៩ |
| | ៣៥៤.៤០៥.៣៨៥ | ៨៧.៧៨៩.២៩៥ | ២៦១.៨៧៥.៥៦៩ | ៦៤.៦៦០.៦៣៤ |

ខ. តាមរូបិយប័ណ្ណ៖

| | ២០១៦ | | ២០១៥ | |
|-----------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ប្រាក់រៀល (KHR) | ២៤៤.៧៦១.៤៤៤ | ៦០.៦២៩.៥៣៧ | ១៦៩.៧៥២.១៤៧ | ៤១.៩១៤.១១០ |
| ដុល្លារអាមេរិក (US\$) | ១០២.៣៣៩.១៥២ | ២៥.៣៥០.២៩៨ | ៨៧.៦២១.១៥៨ | ២១.៦៣៤.៨៥៤ |
| ថៃបាត (THB) | ៧.៣០៤.៧៨៩ | ១.៨០៩.៤៦០ | ៤.៥០២.២៦៤ | ១.១១១.៦៧០ |
| | ៣៥៤.៤០៥.៣៨៥ | ៨៧.៧៨៩.២៩៥ | ២៦១.៨៧៥.៥៦៩ | ៦៤.៦៦០.៦៣៤ |

គ. តាមទំនាក់ទំនង៖

| | ២០១៦ | | ២០១៥ | |
|----------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| អតិថិជនខាងក្រៅ | ៣៥០.២១០.៩៧០ | ៨៦.៧៥០.៣០២ | ២៥៩.២១៩.០៥៦ | ៦៤.០០៤.៧០៤ |
| សម្ព័ន្ធព្យាតិ | ៤.១៩៤.៤១៥ | ១.០៣៨.៩៩៣ | ២.៦៥៦.៥១៣ | ៦៥៥.៩៣០ |
| | ៣៥៤.៤០៥.៣៨៥ | ៨៧.៧៨៩.២៩៥ | ២៦១.៨៧៥.៥៦៩ | ៦៤.៦៦០.៦៣៤ |

ឃ. តាមអត្រាប្រាក់ប្រចាំឆ្នាំ

| | ២០១៦ | ២០១៥ |
|-----------------|----------------|----------------|
| គណនីសន្សំ | ៣,០០% - ៥,៥០% | ៣,០០% - ៥,៧៥% |
| គណនីមានកាលកំណត់ | ៤,២៥% - ១២,៥០% | ៤,២៥% - ១២,២៥% |

១១. ប្រាក់កម្ចី

| | ២០១៦ | | ២០១៥ | |
|---|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| Instituto de Credito Official of the Kingdom of Spain (“ICO”) | ៧២.១៧០.៨៤៥ | ១៧.៨៧៧.៣៤៥ | ៧៥.៩៩៧.២៩៨ | ១៨.៧៦៤.៧៦៥ |
| ធនាគារជាតិនៃកម្ពុជា | ២៤.០០០.០០០ | ៥.៩៤៥.០០៩ | - | - |
| Oikocredit | ២១.៦០០.០០០ | ៥.៣៥០.៥០៨ | ៣០.៤០០.០០០ | ៧.៥០៦.១៧៣ |
| Symbiotics SA Information | ២០.១៩៨.០៥២ | ៥.០០៣.២៣៣ | ១២.០០៩.១៧៤ | ២.៩៦៥.២២៧ |
| BlueOrchard | ២០.០៥៩.៤៩៥ | ៤.៩៦៨.៩១១ | ១១.៩៥៩.១៨៨ | ២.៩៥២.៨៨៦ |
| Global Commercial Microfinance Consortium II B.V | ១៦.១៤៨.០០០ | ៤.០០០.០០០ | ១៦.២០០.០០០ | ៤.០០០.០០០ |
| Hivos-Triadods Fonds | ១៦.០០០.០០០ | ៣.៩៦៣.៣៣៩ | ១២.០០០.០០០ | ២.៩៦២.៩៦៣ |
| Microvest GMG Local Credit Master Fund. Ltd | ១៥.៦០០.៦៦៧ | ៣.៨៦៤.៤២១ | ៩.៤៨៧.៥០០ | ២.៣៤២.៥៩៣ |
| Rural Impulse Fund | ១១.៨០៣.០០០ | ២.៩២៣.៧០៦ | ៥.៦២៥.០០០ | ១.៣៨៨.៨៨៩ |
| ResponsAbility | ១១.២៣៤.៥៧២ | ២.៧៨២.៩០១ | ១០.៦០៦.០៦១ | ២.៦១៨.៧៨១ |
| Grameen Credit Agricole Microfinance Foundation | ១០.៣៦៦.៩៦០ | ២.៥៦៧.៩៨៦ | ៤.៨០០.០០០ | ១.១៨៥.១៨៥ |
| Bank im Bistum Essen eG | ១០.០៩២.៥០០ | ២.៥០០.០០០ | ៤.០៥០.០០០ | ១.០០០.០០០ |
| NMI KS | ១០.០០០.០០០ | ២.៤៧៧.០៨៧ | - | - |
| ICBC Limited Phnom Penh Branch | ៩.២៨៥.១០០ | ២.៣០០.០០០ | ៨.១០០.០០០ | ២.០០០.០០០ |
| ASN Novib Mikrokredietfonds | ៨.១៤៦.០០០ | ២.០១៧.៨៣៥ | ៨.១៤៦.០០០ | ២.០១១.៣៥៨ |
| Foreign Trade Bank of Cambodia | ៥.០៥៥.៧០៤ | ១.២៥២.៣៤២ | ៩.១០៩.៤៨៨ | ២.២៤៩.២៥៦ |
| VDK-Spaarbank n.v | ៤.០៣៧.០០០ | ១.០០០.០០០ | ៤.០៥០.០០០ | ១.០០០.០០០ |
| Kookmin Bank Cambodia Plc | ៤.០៣៧.០០០ | ១.០០០.០០០ | - | - |
| Vattanac Bank | ៤.០០៧.០៥៣ | ៩៩២.៥៨២ | ១.៩៤១.១៤៤ | ៤៧៩.២៩៥ |
| | ២៩៣.៨៤១.៩៤៨ | ៧២.៧៨៧.២០៥ | ២២៤.៤៨០.៨៥៣ | ៥៥.៤២៧.៣៧១ |

ប្រាក់កម្ចីខាងលើទាំងអស់របស់ក្រុមហ៊ុន ដែលទទួលបានពីភាគីមិនមែនសម្ព័ន្ធព្យាបាលគឺពុំមានការធានា។

ក. តាមរូបិយប័ណ្ណ៖

| | ២០១៦ | | ២០១៥ | |
|-----------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ប្រាក់រៀល (KHR) | ១០៤.៧១២.២០៤ | ២៥.៩៣៨.១២៣ | ៧២.៥១៩.៤៨៨ | ១៧.៩០៦.០៤៧ |
| ដុល្លារអាមេរិក (US\$) | ១៥៨.៤៥១.៩៥៨ | ៣៩.២៤៩.៩២៨ | ១២៤.៥១៣.៤៤២ | ៣០.៧៤៤.០៥៩ |
| ថៃបាត (THB) | ៣០.៦៧៧.៧៨៦ | ៧.៥៩៩.១៥៤ | ២៧.៤៤៧.៩២៣ | ៦.៧៧៧.២៦៥ |
| | ២៩៣.៨៤១.៩៤៨ | ៧២.៧៨៧.២០៥ | ២២៤.៤៨០.៨៥៣ | ៥៥.៤២៧.៣៧១ |

ខ. តាមកាលកំណត់៖

| | ២០១៦ | | ២០១៥ | |
|---------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| តិចជាង ១ខែ | ១០.៤០០.០០០ | ២.៥៧៦.១៧០ | ២៣.៣១៦.៦៧៩ | ៥.៧៥៧.២០៥ |
| ពី ១ខែ ទៅ ៣ខែ | ៣០.៩១៣.៧០៤ | ៧.៦៥៧.៥៩៣ | ១០.៥៣៩.០០០ | ២.៦០២.២២២ |
| ពី ៣ខែ ទៅ ១២ខែ | ៤៤.១០០.០៩៥ | ១០.៩២៣.៩៧៧ | ២៥.៨០២.២១១ | ៦.៣៧០.៩១៦ |
| ពី ១ឆ្នាំ ទៅ ៥ឆ្នាំ | ១៩០.៣៤២.០៥៣ | ៤៧.១៤៩.៣៨២ | ៨៧.៩២៤.៩៥៦ | ២១.៧០៩.៨៦៦ |
| លើសពី ៥ឆ្នាំ | ១៨.០៨៦.០៩៦ | ៤.៤៨០.០៨៣ | ៧៦.៨៩៨.០០៧ | ១៨.៩៨៧.១៦២ |
| | ២៩៣.៨៤១.៩៤៨ | ៧២.៧៨៧.២០៥ | ២២៤.៤៨០.៨៥៣ | ៥៥.៤២៧.៣៧១ |

១២. បំណុលបន្ទាប់បន្សំ

បំណុលនេះ គឺជាបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Société de Promotion et de Participation pour la Coopération Economique (“PROPARCO”)។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើបំណុលបន្ទាប់បន្សំពី PROPARCO ចំនួន ២៤.២៥២ ពាន់លានរៀល (៥,៩៤ លានដុល្លារអាមេរិក) ដែលទទួលបាន ដោយក្រុមហ៊ុន នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ បំណុលបន្ទាប់បន្សំនេះ មានកាលកំណត់រយៈពេល ៥ឆ្នាំ និងមានកាលវិភាគ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

១៣. មូលនិធិសោធននិវត្តន៍

| | ២០១៦ | | ២០១៥ | |
|----------------------------------|-------------------|---|------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| សមតុល្យនាដើមការិយបរិច្ឆេទ | ៩.២៤៣.០៦២ | ២.២៨២.២៣៧ | ៧.២៩៦.៥១៤ | ១.៧៩០.៥៥៦ |
| បន្ថែមក្នុងការិយបរិច្ឆេទ៖ | | | | |
| វិភាគទានរបស់និយោជក | ២.២៩៨.៦៥៦ | ៥៦៩.៣៩៧ | ១.៧៥២.០០៣ | ៤៣២.៥៩៣ |
| វិភាគទានរបស់និយោជិត | ១.០៥៦.៧៤៤ | ២៦១.៧៦៥ | ៨៧៦.០០២ | ២១៦.២៩៧ |
| ការប្រាក់ | ៧០៩.០៧៤ | ១៧៥.៦៤៤ | ៥៥៥.០៣១ | ១៣៧.០៤៥ |
| ការទូទាត់ក្នុងការិយបរិច្ឆេទ | (៧៨៨.៩៤៩) | (១៩៥.៤៣០) | (១.០៤៧.៨៩៦) | (២៥៨.៧៤០) |
| ការដកចេញ | (៨៨១.២២១) | (២១៨.២៨៦) | (១៨៨.៥៤៦) | (៤៦.៥៥៥) |
| លម្អៀងពីអត្រាប្តូរប្រាក់ | - | ៧.៣៥០ | (៤៦) | ១១.០៤១ |
| សមតុល្យនាចុងការិយបរិច្ឆេទ | ១១.៦៣៧.៣៦៦ | ២.៨៨២.៦៧៧ | ៩.២៤៣.០៦២ | ២.២៨២.២៣៧ |

១៤. ពន្ធលើប្រាក់ចំណេញ

១៤.១ ចំណាយពន្ធលើប្រាក់ចំណេញ

ការប្រកាសពន្ធរបស់ក្រុមហ៊ុន គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធនៅលើប្រតិបត្តិការជាច្រើនប្រភេទផ្សេងគ្នា ស្ថិតនៅក្នុងភាពមន្ទិលទៅតាមការបកស្រាយខុសៗគ្នា បរិមាណដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនៅពេលក្រោយរហូតទាល់តែមានការកំណត់ជាចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

អត្រាពន្ធ ដែលដាក់ឱ្យប្រើប្រាស់

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចចំពោះការបង់ពន្ធលើប្រាក់ចំណេញនូវចំនួនណាមួយ ដែលខ្ពស់ជាងរវាងអត្រា ២០% នៃប្រាក់ចំណេញ ដែលជាប់ពន្ធឬក៏ពន្ធអប្បបរមា ដែលមានអត្រា ១% នៃចំណូលសរុប ដោយរួមបញ្ចូលពន្ធទាំងអស់លើកលែងតែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណេញរួមមាន៖

| | ២០១៦ | | ២០១៥ | |
|----------------------------|------------------|---|------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ពន្ធលើប្រាក់ចំណេញក្នុងគ្រា | ៦.៩៥៨.៩៩៥ | ១.៧២៣.៨០៤ | ៦.២៩៣.៥៧៥ | ១.៥៥៣.៩៦៩ |
| ពន្ធពន្យារ | (៥៧១.៦៨៨) | (១៤១.៦១៣) | (១.១៥៥.៣៨១) | (២៨៥.២៧៩) |
| | ៦.៣៨៧.៣០៧ | ១.៥៨២.១៩១ | ៥.១៣៨.១៩៤ | ១.២៦៨.៦៩០ |

បម្រែបម្រួលពន្ធលើប្រាក់ចំណេញ ដែលត្រូវទូទាត់មានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|----------------------------------|------------------|---|------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| សមតុល្យនាដើមការិយបរិច្ឆេទ | ៤.៨៩០.៣១៩ | ១.២០៧.៤៨៦ | ៣.៣៧៧.២២០ | ៨២៨.៧៦៦ |
| ចំណាយពន្ធលើប្រាក់ចំណេញ | ៦.៩៥៨.៩៩៥ | ១.៧២៣.៨០៤ | ៦.២៩៣.៥៧៥ | ១.៥៥៣.៩៦៩ |
| ពន្ធលើប្រាក់ចំណេញបានបង់ | (៦.១៦៣.១២០) | (១.៥២៦.៦៥៨) | (៤.៧៨០.៤៧៦) | (១.១៨០.៣៦៤) |
| លម្អៀងពីអត្រាបូរប្រាក់ | - | ៣.៨៨៨ | - | ៥.១១៥ |
| សមតុល្យនាចុងការិយបរិច្ឆេទ | ៥.៦៨៦.១៩៤ | ១.៤០៨.៥២០ | ៤.៨៩០.៣១៩ | ១.២០៧.៤៨៦ |

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|--|------------------|---|------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ប្រាក់ចំណេញមុនពន្ធដកពន្ធ | ៣៣.០៨៨.៧៤៨ | ៨.១៩៦.៣៧១ | ២៥.៤៥៣.៦៩៨ | ៦.២៨៤.៨៦៣ |
| ចំណាយពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធ ២០% | ៦.៦១៧.៧៥០ | ១.៦៣៩.២៧៤ | ៥.០៩០.៧៤០ | ១.២៥៦.៩៧៣ |
| ចំណាយដែលមិនអាចកាត់កងបាន | ៣៤១.២៤៥ | ៨៤.៥៣០ | ១.២០២.៨៣៥ | ២៩៦.៩៩៦ |
| ភាពខុសគ្នាជាបណ្តោះអាសន្ន | (៥៧១.៦៨៨) | (១៤១.៦១៣) | (១.១៥៥.៣៨១) | (២៨៥.២៧៩) |
| ពន្ធលើប្រាក់ចំណេញ | ៦.៣៨៧.៣០៧ | ១.៥៨២.១៩១ | ៥.១៣៨.១៩៤ | ១.២៦៨.៦៩០ |

១៤.២ ពន្ធពន្យារលើប្រាក់ចំណេញ

ព័ត៌មានលម្អិតអំពីពន្ធពន្យារលើប្រាក់ចំណេញជាទ្រព្យសកម្ម (បំណុល) ដែលត្រូវបានទទួលស្គាល់ក្នុងកំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|---|------------------|---|------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| បង្កមូលនិធិសោធននិវត្តន៍បុគ្គលិក | ១.៦៣០.២៧៧ | ៤០៣.៨៣៤ | ១.៨៤៨.៦១២ | ៤៥៦.៤៤៧ |
| សិទ្ធិធនធានទូទៅ | ១.២៤៦.២៨៧ | ៣០៨.៧១៦ | ១.០១៩.៦៦៨ | ២៥១.៧៧០ |
| គណនីបង្ក | ៥០៥.៩៩២ | ១២៥.៣៣៩ | ៤២៥.៦២៥ | ១០៥.០៩៣ |
| ការខាតមិនទាន់ទទួលស្គាល់លើអត្រាប្តូរប្រាក់ | ៣៤៧.៥០៨ | ៨៦.០៨១ | ១៣១.៩៤៣ | ៣២.៥៧៤ |
| ទ្រព្យ និងបរិក្ខារ | (១៨១.១៩៩) | (៤៤.៨៨៥) | (៤៤៨.៦៧១) | (១១០.៧៨៣) |
| | ៣.៥៤៨.៨៦៥ | ៨៧៩.០៨៥ | ២.៩៧៧.១៧៧ | ៧៣៥.១០៥ |

១៥. បំណុលផ្សេងៗ

| | ២០១៦ | | ២០១៥ | |
|--|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ការប្រាក់ត្រូវសង | ១៥.៦៨០.២៧៤ | ៣.៨៨៤.១៤០ | ១០.១៥១.៣៤៩ | ២.៥០៦.៥០៦ |
| គណនីបង្គរ និងបំណុលផ្សេងៗ | ៥.៩៤៤.៥០៣ | ១.៤៧២.៥០៥ | ៥.០៨៨.៨៥៧ | ១.២៥៦.៥០៩ |
| កិច្ចសន្យាដោះដូរ និងកិច្ចសន្យានាពេលអនាគតលើអត្រាប្តូរប្រាក់ | - | - | ៤.៣៧៥.៦១៦ | ១.០៨០.៣៩៩ |
| ចំណាយបុគ្គលិក និងចំណាយជាប់ពាក់ព័ន្ធផ្សេងៗ | ២.០៧៣.៦២៧ | ៥១៣.៦៥៥ | ៤.១៦៩.០០៩ | ១.០២៩.៣៨៥ |
| ពន្ធត្រូវទូទាត់ផ្សេងៗ | ៤.១៩៣.៤៣៦ | ១.០៣៨.៧៥១ | ៣.២៥០.៣៧៤ | ៨០២.៥៦១ |
| បំណុលភតិសន្យាហិរញ្ញវត្ថុ | ១.០៤០.៦០២ | ២៥៧.៧៦៦ | ៥៨២.១៣១ | ១៤៣.៧៣៦ |
| | ២៨.៩៣២.៤៤២ | ៧.១៦៦.៨១៧ | ២៧.៦១៧.៣៣៦ | ៦.៨១៩.០៩៦ |

១៦. ដើមទុន

ព័ត៌មានលម្អិតអំពីភាគហ៊ុនមានដូចខាងក្រោម៖

| | ២០១៦ | | | ២០១៥ | | |
|--|-------------------|---|---------------|-------------------|---|---------------|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់ លេខ ២.៣.១) | % | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់ លេខ ២.៣.១) | % |
| Agora Microfinance N.V | ១៧.៨១៩.៤៥០ | ៤.៤១៤.០៣៣ | ៥០,៧៣ | ១៧.៨១៩.៤៥០ | ៤.៣៩៩.៨៦៤ | ៥០,៧៣ |
| Rural Impulse Fund II | ៨.៦៤៤.៨០០ | ២.១៤១.៣៩២ | ២៤,៦១ | ៨.៦៤៤.៨០០ | ២.១៣៤.៥១៩ | ២៤,៦១ |
| PROPARCO | ៥.២៥០.០០០ | ១.៣០០.៤៧១ | ១៤,៩៥ | ៥.២៥០.០០០ | ១.២៩៦.២៩៦ | ១៤,៩៥ |
| Cambodia-Laos Development Fund S.C.A. SICAV-SIF (“CLDF”) | ២.៣៥៥.០០០ | ៥៨៣.៣៥៤ | ៦,៧០ | ២.៣៥៥.០០០ | ៥៨១.៤៨១ | ៦,៧០ |
| AMK - Staff Association | ១.០៥៨.០៥០ | ២៦២.០៨៨ | ៣,០១ | ១.០៥៨.០៥០ | ២៦១.២៤៧ | ៣,០១ |
| | ៣៥.១២៧.៣០០ | ៨.៧០១.៣៣៨ | ១០០,០០ | ៣៥.១២៧.៣០០ | ៨.៦៧៣.៤០៧ | ១០០,០០ |

ដើមទុនចុះបញ្ជី និងបានបង់របស់ក្រុមហ៊ុន មានចំនួន ១.៤០៥.០៩២ ហ៊ុន (២០១៤៖ ១.៤០៥.០៩២ ហ៊ុន) ជាមួយតម្លៃក្នុង ១ ហ៊ុន ស្មើនឹង ២៥.០០០ រៀល។

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាស ផល-០១៦-១១៧ ប្រ.ក ស្តីពី ដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ("ប្រកាស") ។ ប្រកាសតម្រូវឱ្យគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានដើមទុនចុះបញ្ជីអប្បបរមាចំនួន១២០ ពាន់លានរៀល (ប្រហែល ៣០លានដុល្លារអាមេរិក)។

បន្ទាប់មក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរ ផល-០១៦-០០១ ប្រ.ក ស្តីពី ការអនុវត្តប្រកាសស្តីពី ដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនដើមទុនឱ្យបានយ៉ាងតិចពាក់កណ្តាលនៃដើមទុន ដែលត្រូវបំពេញបន្ថែម ដើម្បីអនុលោមតាមតម្រូវការរបស់ប្រកាសយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ និងអនុលោមពេញលេញយ៉ាងយូរបំផុតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើការបង្កើនដើមទុនចំនួន៤៤ ពាន់លានរៀល ដើម្បីអនុលោមតាមតម្រូវការរបស់ប្រកាស។ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន បានបង់ប្រាក់តម្កល់ធានាលើដើមទុនបន្ថែម ដែលជាលទ្ធផលនៃការបង្កើនដើមទុននេះ។

ភាគលាភ

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានអនុម័តសេចក្តីប្រកាស និងការទូទាត់ភាគលាភជាសាច់ប្រាក់ចំនួន ២,០៣ ពាន់លានរៀលក្នុងអំឡុងកាលបរិច្ឆេទ (០,៥០ លានដុល្លារអាមេរិក) ដោយ ឈរលើមូលដ្ឋាននៃលទ្ធផលក្នុងឆ្នាំ២០១៥។ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានអនុម័តភាគលាភនេះ ហើយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ភាគលាភនេះត្រូវបានបង់ទៅឱ្យម្ចាស់ ភាគហ៊ុន។

ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO (កំណត់សម្គាល់ ១១) ក្រុមហ៊ុនតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន ៣,៥% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញសុទ្ធជាវៀងរាល់ឆ្នាំ ដើម្បីបញ្ចូលទៅក្នុងគណនី មូលធនសម្រាប់ការពង្រឹងទុនបម្រុង។ ICO ពុំមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

១៧. ចំណូលពីការប្រាក់

| | ២០១៦ | | ២០១៥ | |
|---------------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ឥណទានផ្តល់ដល់អតិថិជន | ១៩៣.៣៣៧.៤៣៨ | ៤៧.៨៩១.៣៦៥ | ១៤៦.៨៣៨.៩០១ | ៣៦.២៥៦.៥១៩ |
| ប្រាក់បញ្ញើនៅធនាគារផ្សេងៗ | ៤៥៣.៨០៩ | ១១២.៤១២ | ៩៦.៩១០ | ២៣.៩២៨ |
| | ១៩៣.៧៩១.២៤៧ | ៤៨.០០៣.៧៧៧ | ១៤៦.៩៣៥.៨១១ | ៣៦.២៨០.៤៤៧ |

១៨. ចំណាយការប្រាក់

| | ២០១៦ | | ២០១៥ | |
|-----------------------------|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ប្រាក់កម្ចី | ២៦.៩៣៩.៤០៤ | ៦.៦៧៣.១២៤ | ១៩.២១១.៩៥២ | ៤.៧៤៣.៦៩២ |
| ប្រាក់បញ្ញើរបស់អតិថិជន | ២២.៧៦៨.៥៩៨ | ៥.៦៣៩.៩៨០ | ១៤.៩៧៩.៨០៤ | ៣.៦៩៨.៧១៦ |
| មូលនិធិសោធននិវត្តន៍បុគ្គលិក | ៧០៩.០៧៤ | ១៧៥.៦៤៤ | ៥៥៥.០៣១ | ១៣៧.០៤៥ |
| | ៥០.៤១៧.០៧៦ | ១២.៤៨៨.៧៤៨ | ៣៤.៧៤៦.៧៨៧ | ៨.៥៧៩.៤៥៣ |

១៩. ចំណាយកម្រៃសេវាកម្ម និងកម្រៃជើងសារ

| | ២០១៦ | | ២០១៥ | |
|---|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ប្រាក់លើកទឹកចិត្តសម្រាប់ប្រធានធនាគារភូមិ និងភ្នាក់ងារធនាគារចល័ត | ៩.៨២១.២៣១ | ២.៤៣២.៨០៤ | ៨.៣៩៥.៩១៤ | ២.០៧៣.០៦៥ |
| កម្រៃលើប្រាក់កម្ចី និងការដោះដូរ | ៤.៩៧៨.១១៦ | ១.២៣៣.១២៣ | ៤.៤២៧.៤៥៦ | ១.០៩៣.១៩៩ |
| | ១៤.៧៩៩.៣៤៧ | ៣.៦៦៥.៩២៧ | ១២.៨២៣.៣៧០ | ៣.១៦៦.២៦៤ |

២០. ចំណូលផ្សេងៗ

| | ២០១៦ | | ២០១៥ | |
|---|-------------------|---|------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| កម្រៃសេវាធនាគារចល័តដែលទទួលបានពីអតិថិជន | ៤.០១៩.៦៨១ | ៩៩៥.៧១០ | ៣.៩៩៧.២១៤ | ៩៨៦.៩៦៦ |
| កម្រៃសេវាឥណទាន | ៣.៣៩១.៤១៤ | ៨៤០.០៨៣ | ៣.១៦៧.៦០៥ | ៧៨២.១២៥ |
| កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច | ១.៣៦៧.២៦២ | ៣៣៨.៦៨៣ | ១.១៣៤.៩៩១ | ២៨០.២៤៥ |
| កម្រៃផ្ទេរប្រាក់ | ៥៧១.២៨១ | ១៤១.៥១១ | ៥៩៥.៦៥០ | ១៤៧.០៧៤ |
| កម្រៃសេវាបើកប្រាក់បៀវត្សរ៍ និងការទូទាត់ | ៣៩៨.៧៤៤ | ៩៨.៧៧២ | ១៦៥.៥៧៧ | ៤០.៨៨៣ |
| ការពិន័យលើឥណទាន | ១៩៥.៩០៥ | ៤៨.៥២៧ | ៧៣.៧៥១ | ១៨.២១០ |
| ឥណទានអាក្រក់ ដែលប្រមូលបានវិញ | ៥២.៥៧៥ | ១៣.០២៣ | ៤៩.២៤៦ | ១២.១៦០ |
| ចំណូលផ្សេងៗ | ១៨០.៦៦៦ | ៤៤.៧៥៣ | ១៩៨.១៣៥ | ៤៨.៩២២ |
| | ១០.១៧៧.៥២៨ | ២.៥២១.០៦២ | ៩.៣៨២.១៦៩ | ២.៣១៦.៥៨៥ |

២១. ចំណាយប្រតិបត្តិការផ្សេងៗ

| | ២០១៦ | | ២០១៥ | |
|---|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ចំណាយបុគ្គលិក និងចំណាយជាប់ពាក់ព័ន្ធផ្សេងៗ | ៥៧.៥៦៨.៨០៨ | ១៤.២៦០.២៩៤ | ៤៤.៦៦០.៧៨៤ | ១១.០២៧.៣៥៤ |
| ចំណាយការជួលការិយាល័យ | ៦.៧៥៧.២៩៧ | ១.៦៧៣.៨៤១ | ៤.៩២២.៧៩៨ | ១.២១៥.៥០៦ |
| ចំណាយរំលស់ | ៦.៣៣២.៦៤១ | ១.៥៦៨.៦៥០ | ៥.០២៣.២១៥ | ១.២៤០.៣០០ |
| ចំណាយផ្នែកវិជ្ជាជីវៈ | ៤.៩៧៩.១០៥ | ១.២៣៣.៣៦៨ | ៣.៤៣៨.៣៤៥ | ៨៤៨.៩៧៤ |
| ចំណាយការដឹកជញ្ជូន | ៤.០២៦.៥៣១ | ៩៩៧.៤០៧ | ៣.៦៥៨.៥៧៩ | ៩០៣.៣៥៣ |
| គ្រឿងសង្ហារឹម និងសម្ភារៈ ដែលមិនបានធ្វើមូលធនកម្ម | ២.២១៧.៤៣៧ | ៥៤៩.២៧៨ | ២.២០៥.៧៣៨ | ៥៤៤.៦២៦ |
| ចំណាយសម្ភារៈការិយាល័យ | ១.៩៨២.៤៩៧ | ៤៩១.០៨២ | ១.៧៥០.១៩៦ | ៤៣២.១៤៧ |
| ចំណាយសន្តិសុខ | ១.៩០៨.០៨៩ | ៤៧២.៦៥០ | ២.២០១.១៩៤ | ៥៤៣.៥០៥ |
| ចំណាយទឹកភ្លើង | ១.៧៣២.៩២៤ | ៤២៩.២៦០ | ១.៣៧៣.៤៤៧ | ៣៣៩.១២៣ |
| ចំណាយលើការបោះពុម្ព | ១.៦៤៩.៦៣៣ | ៤០៨.៦២៨ | ១.៨៩៥.៣៣០ | ៤៦៧.៩៨៣ |
| ចំណាយការផ្សព្វផ្សាយ | ១.៦៤៩.១៥០ | ៤០៨.៥០៩ | ២.១៧៤.០៧៦ | ៥៣៦.៨០៩ |
| ចំណាយអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា | ១.៥៥២.០០០ | ៣៨៤.៤៤៤ | ១.៤៤០.២៥០ | ៣៥៥.៦១៧ |
| ចំណាយទំនាក់ទំនង | ១.៣៥៧.៣៤២ | ៣៣៦.២២៥ | ១.១៦៤.៤៤៥ | ២៨៧.៥១៧ |
| ចំណាយលើការជួសជុល ថែរក្សា | ១.០៥៤.១៨៦ | ២៦១.១៣១ | ៨៩៩.៤៤៩ | ២២២.០៨៦ |
| ចំណាយសេវាធនាគារ | ៦៦២.០៨៤ | ១៦៤.០០៤ | ៥១២.៣១៣ | ១២៦.៤៩៧ |
| ខាតពីការលក់ទ្រព្យ និងហត្ថបករណ៍ | ៦០៥.៤៧៩ | ១៤៩.៩៨២ | - | - |
| ខាតពីអត្រាប្តូរប្រាក់សុទ្ធ * | ៤៣៨.៤៩០ | ១០៨.៦១៨ | ១.២៣០.៨៦៦ | ៣០៣.៩១៧ |
| ចំណាយផ្សេងៗ | ១.១៤៣.៥២១ | ២៨៣.២៦២ | ៧៦២.៣៧៥ | ១៨៨.២៤១ |
| | ៩៧.៦១៧.២១៤ | ២៤.១៨០.៦៣៣ | ៧៩.៣១៣.៤០០ | ១៩.៥៨៣.៥៥៧ |

(*) ចំណាយនេះ រួមមាន ចំណេញពីអត្រាប្តូរប្រាក់ចំនួន ៣៩២,៩៣ ពាន់លានរៀល (៩៧.៣៣៣ ដុល្លារអាមេរិក) (២០១៥: ខាតពីអត្រាប្តូរប្រាក់ចំនួន ១,៤៧ ពាន់លានរៀល ឬ ៣៦២.៥៤៦ ដុល្លារអាមេរិក) ដែលបានកើតឡើង ពីការទទួលស្គាល់នូវកិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត ស្របតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១២-០០១ ស.ក.ណ.ន ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ ស្តីពី «សេចក្តីណែនាំកិច្ចបញ្ជីការគណនេយ្យ សម្រាប់ការដោះដូររូបិយប័ណ្ណ ឬកិច្ចសន្យានាពេលអនាគត»។

២២. ប្រាក់ជំនួយ

ចំណូលជាជំនួយ គឺជាមូលនិធិទទួលបានពី PROPARGO និង Agence Francasie De Development (“AFD”) សម្រាប់ការផ្គត់ផ្គង់ការងារជំនួយផ្នែកបច្ចេកទេសក្នុងផ្នែកមួយចំនួន ដែលបានចែងក្នុងកិច្ចព្រមព្រៀងជំនួយ។

២៣. ភតិសន្យា

ក្រុមហ៊ុនបានជួលការិយាល័យ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការជាមួយនឹងការព្រមព្រៀងទូទាត់ភតិសន្យាអប្បបរមា ដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|---------------------------|-------------------|---|-------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ក្នុងកំឡុង ១ឆ្នាំ | ៤.៣៤៦.០៧៧ | ១.៩៧៦.៥៦១ | ៣.០៥៥.០៣០ | ៧៥៤.៣២៨ |
| ច្រើនជាង ១ឆ្នាំ ទៅ ៥ឆ្នាំ | ៦.៩៥៧.៥៣៩ | ១.៧២៣.៤៤៣ | ៧.៦៦៤.៨២៦ | ១.៨៩២.៥៥០ |
| ច្រើនជាង ៥ឆ្នាំ | ៣.៤០២.៤២៤ | ៨៤២.៨១០ | ២.៩៦២.៣៤៧ | ៧៣១.៤៤៤ |
| | ១៤ ៧០៦.០៤០ | ៣.៦៤២.៨១៤ | ១៣.៦៨២.២០៣ | ៣.៣៧៨.៣២២ |

ក្នុងអាជីវកម្មធម្មតា ក្រុមហ៊ុនមានកិច្ចសន្យា ហើយកើតមានបំណុលយថាហេតុជាក់លាក់ ដែលពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់។ ពុំមានការខាតបង់ជាសារវន្តពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

| | ២០១៦ | | ២០១៥ | |
|---|------------|---|------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស | ៥២.៤៨១.០០០ | ១៣.០០០.០០០ | ៧៨.៥៧០.០០០ | ១៩.៤០០.០០០ |
| កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសនាពេលអនាគត | ២.០១៨.៥០០ | ៥០០.០០០ | ១៦.២០០.០០០ | ៤.០០០.០០០ |
| ឥណទានមិនទាន់ផ្តល់ដល់អតិថិជន | ៤៥.៨៧១.៩៤៨ | ១១.៣៦២.៨៨០ | ៥១.៤២៩.៦២៣ | ១២.៦៩៨.៦៧២ |

ក្រុមហ៊ុនមានកិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេសចំនួន ១៤ (២០១៥៖ ២១ កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជ ដែលមិនទាន់បញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ ក្រុមហ៊ុនចុះកិច្ចសន្យាទាំងនេះដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់។

២៤. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធឯក

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធឯក ក្នុងកំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

| សម្ព័ន្ធឯក | ប្រភេទនៃប្រតិបត្តិការ | ២០១៦ | | ២០១៥ | |
|-----------------------|-----------------------|-------------------------|----------------|-------------------------|----------------|
| | | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក |
| | | (កំណត់សម្គាល់លេខ ២.៣.១) | | (កំណត់សម្គាល់លេខ ២.៣.១) | |
| PROPARCO (ភាគទុនិក) | សោហ៊ុយប្រឹក្សា | ១៧៣.៥១៤ | ៤២.៩៨១ | - | - |
| ក្រុមប្រឹក្សាភិបាល | លាភការ | ១៤៤.៦៩២ | ៣៥.៨៤១ | ២៣២.៤៣២ | ៥៧.៣៩១ |
| គណៈគ្រប់គ្រងជាន់ខ្ពស់ | ចំណូលការប្រាក់ | - | - | ៨.៩៨៣ | ២.២១៨ |
| | លាភការ | ២.០០០.៦៤០ | ៤៩៥.៥៧៦ | ១.២១៤.៥៩១ | ២៩៩.៨៩៩ |

សមតុល្យជាមួយសម្ព័ន្ធឯក នាចុងការិយបរិច្ឆេទមានដូចខាងក្រោម៖

| សម្ព័ន្ធឯក | ប្រភេទនៃប្រតិបត្តិការ | ២០១៦ | | ២០១៥ | |
|-----------------------------------|-----------------------|-------------------------|----------------|-------------------------|----------------|
| | | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក |
| | | (កំណត់សម្គាល់លេខ ២.៣.១) | | (កំណត់សម្គាល់លេខ ២.៣.១) | |
| គណៈគ្រប់គ្រងជាន់ខ្ពស់ | ប្រាក់បញ្ញើ | ៧០៦.៧១០ | ១៧៥.០៥៨ | ១២២.៨៧៦ | ៣០.៣៤០ |
| | ឥណទាន | - | - | ៧៧.៦៥៣ | ១៩.១៧៤ |
| Agora Microfinance N.V (ភាគទុនិក) | ប្រាក់បញ្ញើ | ២.៦៤១.៨៤៦ | ៦៥៤.៤០៨ | ២.៥៣៣.៦៣៧ | ៦២៥.៥៩០ |

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំងពីហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នា ដូចជាហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទប់ស្កាត់ហានិភ័យ គឺជាសូលយ៉ាងសំខាន់ក្នុងការប្រតិបត្តិអាជីវកម្មហិរញ្ញវត្ថុ និងហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចចៀសរួចក្នុងអាជីវកម្ម។

ក្រុមហ៊ុនបានចុះកិច្ចសន្យាដោះដូររូបិយប័ណ្ណនាពេលអនាគត និងដោះដូររូបិយប័ណ្ណ ដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់ (កំណត់សម្គាល់ ២៣)។

ក្រុមហ៊ុនមានគោលបំណង អនុលោមតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនទទួលស្គាល់ថាការអនុវត្តន៍ល្អបំផុតជាលក្ខណៈអន្តរជាតិ លើការគ្រប់គ្រងហានិភ័យពុំទាន់បានអនុវត្តបានពេញលេញនៅឡើយ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីធ្វើការអនុវត្តន៍តាមត្រង់ទូលំទូលាយនៃហានិភ័យ ដែលអាចទទួលយកបានសម្រាប់ក្រុមហ៊ុន និងត្រួតពិនិត្យលើសកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ក្រុមហ៊ុនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|-----------------------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | |
| សាច់ប្រាក់ក្នុងដៃ | ៤៩.៥៧៩.៨៩១ | ១២.២៨១.៣៧០ | ៤៥.៤៦០.៧១៩ | ១១.២២៤.៨៦៩ |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | ៨៧.៤៥៣.៤៤៦ | ២១.៦៦២.៩៧៩ | ៥.៧១១.០៤២ | ១.៤១០.១៣៤ |
| សមតុល្យនៅធនាគារផ្សេងៗ | ៤៦.២៥២.៤២១ | ១១.៤៥៧.១២៧ | ១៩.៤៨១.៥៩៤ | ៤.៨១០.២៧០ |
| ឥណទានផ្តល់ដល់អតិថិជន | ៥៩៨.១៤៦.៧៤៤ | ១៤៨.១៦៦.១៤៩ | ៥១២.៩៨៥.៦២៧ | ១២៦.៦៦៣.១១៨ |
| ទ្រព្យសកម្មផ្សេងៗ | ៩.៤០៧.១២៦ | ២.៣៣០.២២៧ | ៧.៩៩៨.៣៨៥ | ១.៩៧៤.៩១០ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ៧៩០.៨៣៩.៦២៨ | ១៩៥.៨៩៧.៨៥២ | ៥៩១.៦៣៧.៣៦៧ | ១៤៦.០៨៣.៣០១ |
| បំណុលហិរញ្ញវត្ថុ | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន | ៣៥៤.៤០៥.៣៨៥ | ៨៧.៧៨៩.២៩៥ | ២៦១.៨៧៥.៥៦៩ | ៦៤.៦៦០.៦៣៤ |
| ប្រាក់កម្ចី | ២៩៣.៨៤១.៩៤៨ | ៧២.៧៨៧.២០៥ | ២២៤.៤៨០.៨៥៣ | ៥៥.៤២៧.៣៧១ |
| បំណុលបន្ទាប់បន្សំ | ២៤.២៥២.០០០ | ៦.០០៧.៤៣១ | - | - |
| បំណុលផ្សេងៗ | ២៧.៨០០.១៩១ | ៦.៨៨៦.៣៤៩ | ២៧.០៣៥.២០៥ | ៦.៦៧៥.៣៦០ |
| បំណុលហិរញ្ញវត្ថុសរុប | ៧០០.២៩៩.៥២៤ | ១៧៣.៤៧០.២៨០ | ៥១៣.៣៩១.៦៦៧ | ១២៦.៧៦៣.៣៦៥ |

ការគ្រប់គ្រងមូលធន

គោលបំណងសំខាន់នៃការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុន គឺដើម្បីធានាបានថាក្រុមហ៊ុនបានអនុលោមតាមលក្ខខណ្ឌតម្រូវមូលធនផ្សេងៗ និងរក្សាស្ថានភាពហិរញ្ញវត្ថុរឹងមាំ ហើយនិងអនុបាតមូលធនល្អប្រសើរ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្លួន និងបង្កើនតម្លៃទ្រព្យធន ភាគទុនិកជាអតិបរមា។

ក្រុមហ៊ុនគ្រប់គ្រងការរចនាមូលធនរបស់ខ្លួន និងធ្វើការកែសម្រួលវា ដើម្បីឆ្លុះបញ្ចាំងនូវការប្រែប្រួលនូវលក្ខខណ្ឌសេដ្ឋកិច្ចផ្សេងៗ និងចរិកលក្ខណៈនៃសកម្មភាពដែលមានហានិភ័យ។ ដើម្បីថែរក្សា ឬកែសម្រួលការរចនាមូលធន ក្រុមហ៊ុនអាចកែសម្រួលនូវចំនួនភាគលាភ ដែលត្រូវផ្តល់ឲ្យភាគទុនិក ការចំណេញពីមូលធន ឬការបោះនូវមូលបត្រមូលធនបន្ថែម។ ពុំមានការកែប្រែណាមួយបានកើតឡើង ដែលពាក់ព័ន្ធនឹងគោលបំណងគោលនយោបាយ និងដំណើរការពិធីនេះទេ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនបានអនុលោមតាមអនុបាតសោធនភាពរបស់ធនាគារជាតិនៃកម្ពុជា ដែលមានកម្រិតទាបបំផុត ១៥% ដូចដែលបានបង្ហាញក្នុងតារាងខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|---------------------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ដើមទុន | ៣៥.១២៧.៣០០ | ៨.៧០១.៣៣៨ | ៣៥.១២៧.៣០០ | ៨.៦៧៣.៤០៧ |
| បុព្វលាភភាគហ៊ុន | ១៤៩.៥០៥ | ៣៧.០៣៤ | ១៤៩.៥០៥ | ៣៦.៩១៥ |
| ទុនបម្រុង | ១៦.៤១៤.១១៤ | ៤.០៦៥.៩១៩ | ១៣.៨៨៨.១៣៤ | ៣.៤២៩.១៦៩ |
| ប្រាក់ចំណេញរក្សាទុក | ៨៩.៥៦២.១៥០ | ២២.១៨៥.៣២៣ | ៦៧.៤១៨.២៤១ | ១៦.៦៤៦.៤៧៩ |
| បូក៖ បំណុលបន្ទាប់បន្សំ | ១៤១.២៥៣.០៦៩ | ៣៥.៩៨៩.៦១៤ | ១១៦.៥៨៣.១៨០ | ២៨.៧៨៥.៩៧០ |
| ដក៖ ឥណទានផ្តល់ដល់សម្ព័ន្ធហ្នាតិ | ២៤.២៥២.០០០ | ៦.០០៧.៤៣១ | - | - |
| ដក៖ ឥណទានផ្តល់ដល់សម្ព័ន្ធហ្នាតិ | (១.៤២៧.០០០) | (៣៥៣.៤៨០) | (១.៦១៨.៦៩១) | (៣៩៩.៦៧៧) |
| សរុបមូលធន | ១៦៨.០៧៨.០៦៩ | ៤០.៦៤៣.៦៥៦ | ១១៤.៩៦៤.៤៨៩ | ២៨.៣៨៦.២៩៣ |
| ទ្រព្យសកម្មដែលបានថ្លឹងហានិភ័យ | ៧៣៧.៥៣៥.៩៨០ | ១៨២.៦៩៤.០៧៥ | ៦២០.០៦០.៦៥៩ | ១៥៣.១០១.៣៩៧ |
| អនុបាតសោធនភាព | ២២,២៥% | ២២,២៥% | ១៨,៥៤% | ១៨,៥៤% |

ឥណទានផ្តល់ដល់សម្ព័ន្ធហ្នាតិ ដែលបានដកពីមូលធនរបស់ក្រុមហ៊ុនត្រូវបានអនុលោមតាមបទបញ្ញត្តិក្នុងមាត្រា ៤៩ និង ៥០ នៃច្បាប់នៃកម្ពុជាស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ (កំណត់សម្គាល់២.៣.២១)។

មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្ម ដែលបានថ្លឹងហានិភ័យត្រូវបានគណនាផ្អែកតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌលើតម្រូវការ មូលធនផ្សេងៗ។

២៥.១ ហានិភ័យឥណទាន

ក្រុមហ៊ុនចាត់វិធានការលើការលេចឡើងនូវហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឲ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះក្រុមហ៊ុន ដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចំបងក្នុងសកម្មភាពផ្តល់ឥណទាន ដែលមានចំពោះឥណទានផ្តល់ដល់អតិថិជន។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការឥណទាន។

ក. ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន វាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់បុគ្គលនីមួយៗ ដោយផ្អែកលើគោលការណ៍ នីតិវិធី និងការអនុវត្តន៍ឥណទាន។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវក្នុងការកំណត់នូវភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទាន។

ខ. ការត្រួតពិនិត្យផែនការកំណត់ និងគោលនយោបាយទប់ស្កាត់នៃហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅរូបវន្តបុគ្គលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រង ការកំណត់ និងការត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យឥណទានត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យឥណទានធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ចំពោះឥណទាន ដែលផ្តល់ឲ្យអ្នកទទួលប្រយោជន៍ណាម្នាក់ ដែលមានចំនួនទឹកប្រាក់លើស ២% សម្រាប់ឥណទានឯកត្តជន និង ៣% សម្រាប់ឥណទានក្រុមនៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនតាមប្រកាស ៨៧-០៧-១៦៣ ប្រ.ក នៃធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុន មានគោលនយោបាយ និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ការអនុវត្តដ៏សាមញ្ញបំផុត គឺការធានាក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ឥណទានផ្តល់ដល់អតិថិជនដែលជាការអនុវត្តជាទូទៅ។ ក្រុមហ៊ុនទទួលបានផែនការធានាជាឯកត្តបុគ្គល សម្រាប់ឥណទានជាក្រុម។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំចំបងៗ ដើម្បីធានាលើឥណទានផ្តល់ដល់អតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (ដី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជា ដី និងអគារ។

គ. គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសំវិធានធន

ក្រុមហ៊ុនតម្រូវឲ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ដែលស្របតាមប្រកាសដូចបានបង្ហាញក្នុងកំណត់សម្គាល់ ២.៣.៨.១។

ឃ. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានសង្ខេបដូចមានខាងក្រោម៖

| | ២០១៦ | | ២០១៥ | |
|-------------------------------------|--------------------|---|--------------------|---|
| | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ពាន់រៀល | ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) |
| ឥណទានមិនហួសកាលកំណត់និងមិនខាតបង់ (i) | ៦០២.៦០៦.៥២៩ | ១៤៩.២៧០.៨៧៧ | ៥១៧.៥៧៦.២៣១ | ១២៧.៧៩៦.៦០០ |
| ឥណទានហួសកាលកំណត់និងមិនខាតបង់ (ii) | ២.៤៩៤.៩១០ | ៦១៨.០១១ | ៤៤៩.៧៣៦ | ១១១.០៤៦ |
| ឥណទានខាតបង់ (iii) | ៥.០៧៧.៧៨០ | ១.២៥៧.៨១០ | ១.៦៦៤.៦៤១ | ៤១១.០២៣ |
| ឥណទានផ្តល់ដល់អតិថិជនរួម | ៦១០.១៧៩.២១៩ | ១៥១.១៤៦.៦៩៨ | ៥១៩.៦៩០.៦០៨ | ១២៨.៣១៨.៦៦៩ |

សម្រាប់គោលបំណងនៃសវិធានធនឥណទាន ការរំពឹងទុកពីការប្រមូលមកវិញពីទ្រព្យបញ្ចាំ (លើកលែងសាច់ប្រាក់) មិនត្រូវបានយកមកពិចារណាឡើយ ដោយផ្អែកតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

(i) ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានមិនហួសកាលកំណត់ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាមានព័ត៌មានផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។

(ii) ឥណទានផ្តល់ដល់អតិថិជនហួសកាលកំណត់ និងមិនខាតបង់

ឥណទានហួសកាលកំណត់រយៈពេលតិចជាង ៣០ថ្ងៃ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយគ្នា។

(iii) ឥណទានផ្តល់ដល់អតិថិជនខាតបង់

យោងតាមប្រកាសលេខ ៨៧-០២-១៨៦ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២ ស្តីអំពីការចាត់ថ្នាក់ និងសវិធានធនលើបំណុលអាក្រក់ និងបំណុលសង្ស័យឥណទានហួសកាលកំណត់ រយៈពេលចាប់ពី ៣០ថ្ងៃ ត្រូវបានចាត់ទុកថាខាតបង់ ហើយកម្រិតអប្បបរមានៃការធ្វើសវិធានធនជាក់លាក់ សម្រាប់ការខាតបង់ត្រូវបានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ ដែលពាក់ព័ន្ធលុះត្រាមានព័ត៌មានផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។

២៥.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា ឬបណ្តាលមកពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតឡើងនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យដ៏សមស្រប និងការវាយការណ៍ពីសកម្មភាពអាជីវកម្មផ្នែកត្រួតពិនិត្យ និងគាំទ្រដោយឯករាជ្យពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យ ដែលផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រង លើហានិភ័យប្រតិបត្តិការត្រូវឲ្យបង្កើតច្បាស់លាស់នូវរចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយត្រួតពិនិត្យ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងនីមួយៗ ត្រូវបានអនុវត្ត។ វិធានការទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសម្រាប់។ ទាំងនេះត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ។

២៥.៣ ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមនឹងលើការលេចឡើងនូវហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃទីផ្សារបច្ចុប្បន្ន ឬលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីបម្រែបម្រួល អត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវប្រឈមនឹងការបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រា ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការពន្យូធានា អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធន។

(i) ហានិភ័យប្តូររូបិយប័ណ្ណ

ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក ខ្មែររៀល និងថៃបាត។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុល ដែលត្រូវបានទទួលស្គាល់ជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យរូបិយវត្ថុជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជា ប្រាក់រៀលសមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

| | ២០១៦ | | | ២០១៥ | | |
|--|-----------------------|---------------------------|----------------------|-----------------------|----------------------|-------------------|
| | ពាន់រៀល | ដុល្លារអាមេរិក ពាន់រៀល | ថៃបាក ពាន់រៀល | ពាន់រៀល | ដុល្លារអាមេរិក | ថៃបាក ពាន់រៀល |
| ធាតុក្នុងតារាងតុល្យការ | | | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | | | |
| សាចប្រាក់ក្នុងដៃ | ២៣.៩១១.១៨៤ | ២៤.២៤២.៩៧៤ | ១.៤២៥.៧៣៣ | ២០.២៣៤.៤១៤ | ២៣.៧៧៦.១៥៨ | ១.៤៥០.១៤៧ |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | ៣៩.២៣៣.៦៥៩ | ៤៨.២១៩.៧៨៧ | - | ២.៣៧៦.៧៥០ | ៣.៣៣៤.២៩២ | - |
| សមតុល្យនៅធនាគារផ្សេងៗ | ២៩.៩២៥.៣៨៥ | ៦.៩៨៦.៤២៥ | ៩.៣៤០.៦១១ | ៨.៩៦០.៥១៥ | ៨.១៣១.២៣០ | ២.៣៨៩.៨៤៩ |
| ឥណទានផ្តល់ដល់អតិថិជន | ៤៤៩.៣៨២.០០៥ | ១១៩.៨៦៤.៨៨៥ | ២៨.៨៩៩.៨៨៤ | ៣៩៨.៩១២.៨៤៤ | ៨៥.៩២៥.៣៤៥ | ២៨.១៤៧.៤៣៨ |
| ទ្រព្យសកម្មផ្សេងៗ | ៧.៥៧៨.២១២ | ១.៣៧០.៤៩៤ | ៤៥៨.៤២០ | ៦.៥៥៥.០៩៤ | ៤៣៦.៤៨៤ | ៩៧៦.៨០៧ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ៥៥០.០៣០.៤៤៥ | ២០០.៦៨៤.៥៦៥ | ៤០.១២៤.៦១៨ | ៤៣៧.០៦៩.៦១៧ | ១២១.៦០៣.៥០៩ | ៣២.៩៦៤.២៤១ |
| រូបិយប័ណ្ណចំហបំណុលហិរញ្ញវត្ថុ | | | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន | ២៤៤.៧៦១.៤៤៤ | ១០២.៣៣៩.១៥២ | ៧.៣០៤.៧៨៩ | ១៦៩.៧៥២.១៤៧ | ៨៧.៦២១.១៥៨ | ៤.៥០២.២៦៤ |
| ប្រាក់កម្ចី | ១០៤.៧១២.២០៤ | ១៥៨.៤៥១.៩៥៨ | ៣០.៦៧៧.៧៨៦ | ៧២.៥១៩.៤៨៩ | ១២៤.៥១៣.៤៤២ | ២៧.៤៤៧.៩២២ |
| បំណុលបន្ទាប់បន្សំ | ២៤.២៥២.០០០ | - | - | - | - | - |
| បំណុលផ្សេងៗ | ១៧.៧៨០.៥៣៥ | ៩.៤៦៥.៤៥៥ | ៦៤៥.៨៥០ | ១៤.៣៤០.៤២៩ | ១២.១៨៧.៤៤៦ | ៥០៧.៣៣០ |
| បំណុលហិរញ្ញវត្ថុសរុប | ៣៩១.៥០៦.១៨៨ | ២៧០.២៦៦.៥៦៥ | ៣៨.៦២៨.៤២៥ | ២៥៦.៦១២.០៦៥ | ២២៤.៣២២.០៤៦ | ៣២.៤៥៧.៥១៦ |
| រូបិយប័ណ្ណចំហ | ១៥៨.៥២៤.២៦២ | (៦៩.៥៧២.០០០) | ១.៤៩៦.១៩៣ | ១៨០.៦០៦.២៤៤ | (១០២.១៦១.២៤៤) | ៨៦៩.៦៥៧ |
| សមាសធាតុក្រៅតារាងតុល្យការ | | | | | | |
| កិច្ចសន្យាដោះដូរលើការប្តូររូបិយប័ណ្ណបរទេស | (៥២.៤៨១.០០០) | ៥២.៤៨១.០០០ | - | (៧៨.៥៧០.០០០) | ៧៨.៥៧០.០០០ | - |
| កិច្ចសន្យានាពេលអនាគតលើការប្តូររូបិយប័ណ្ណបរទេស | - | ២.០១៨.៥០០ | (២.០១៨.៥០០) | (១៦.២០០.០០០) | ១៦.២០០.០០០ | - |
| | (៥២.៤៨១.០០០) | ៥៤.៤៩៩.៥០០ | (២.០១៨.៥០០) | (៩៤.៧៧០.០០០) | ៩៤.៧៧០.០០០ | - |
| រូបិយប័ណ្ណចំហ សុទ្ធ | ១០៦.១៣៤.៩១១ | (១៥.០៧២.៥០០) | (៥២២.៣០៧) | ៨៥.៨៣៦.២៤៤ | (៧.៣៩១.២៤៤) | ៨៦៩.៦៥៧ |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ២៦.២៩០.៥៤០ | (៣.៧៣៣.៥៩៩) | (១២៩.៣៨០) | ២១.១៩៤.១៣៤ | (១.៨២៤.៩៩៩) | ២១៤.៧៣០ |

ក្រុមហ៊ុនបានចុះកិច្ចសន្យាទាំងនេះ ដើម្បីការពារហានិភ័យរូបិយប័ណ្ណ។ ដោយឥទ្ធិពលនៃហានិភ័យត្រូវបានចាត់ជាអប្បបរមា ដូចនេះពុំមានការវិភាគស៊ីជម្រៅសម្រាប់ហានិភ័យរូបិយប័ណ្ណត្រូវបានបង្ហាញទេ។

(ii) ហានិភ័យតម្លៃ

ក្រុមហ៊ុន មិនប្រឈមចំពោះហានិភ័យតម្លៃមូលបត្រទេ ពីព្រោះក្រុមហ៊ុនមិនបានកាន់កាប់ការវិនិយោគណាមួយ ដែលបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការជាមូលបត្រ ដែលអាចលក់បាន ឬមូលបត្រជាតិម្លៃ ទីផ្សារសមស្រប ដែលត្រូវទទួលស្គាល់ថាចំណេញ ឬខាត។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដែលនឹងប្រែប្រួលដោយសារតែ បម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យ ដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ តម្លៃបន្ថែមលើការប្រាក់អាចកើនឡើង ដោយសារតែបម្រែបម្រួល និងអាច កាត់បន្ថយការខាតក្នុងព្រឹត្តិការណ៍ ដែលបម្រែបម្រួលមិនត្រូវបានរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន មិនមានគោលនយោបាយណាមួយ ដើម្បីដាក់កំណត់លើកម្រិតគម្លាត នៃការកំណត់ថ្លៃអត្រាការប្រាក់ឡើងវិញ ដែលត្រូវធ្វើនោះឡើយ។ ទោះយ៉ាងណា គណៈគ្រប់គ្រងជាធម្មតាក៏ត្រួតពិនិត្យមើលលើគម្លាតនេះដែរ។

ហានិភ័យអត្រាការប្រាក់កើតឡើងពីភាព ដែលអាចកើតមានឡើង ដែលថាការប្រែប្រួលអត្រាការប្រាក់នឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញនាពេលអនាគត ឬតម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ ស្តែងចេញពីគម្លាតនៃការកំណត់ថ្លៃអត្រាការប្រាក់សាជាថ្មីរបស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះ ដោយផ្ទេរធុនការកំណត់ ថ្លៃទ្រព្យសកម្ម និងបំណុលឡើងវិញតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។ ក្រុមហ៊ុនពុំមានទ្រព្យសកម្ម និងបំណុល ដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅ ធនាគារផ្សេងៗ ទទួលបានអត្រាការប្រាក់ថេរនៅក្នុងចន្លោះពេលនៃប្រាក់បញ្ញើ ហើយឥណទានផ្តល់ដល់អតិថិជនក៏ទទួលបាននូវអត្រាការប្រាក់ថេរតាមសមតុល្យ ដែលនៅសល់ផ្នែកលើកិច្ចព្រមព្រៀងគ្នា។

| | រហូតដល់ ១ ខែ | > ១ ដល់ ៣ ខែ | > ៣ ដល់ ១២ ខែ | > ១ ដល់ ៥ ឆ្នាំ | លើស ៥ ឆ្នាំ | ពុំមានការប្រាក់ | សរុប | អត្រាថ្លឹង |
|------------------------------------|-------------------|-------------------|--------------------|--------------------|------------------|-------------------|--------------------|------------|
| | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ជាមធ្យម % |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | | | | | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | | | | | |
| សាច់ប្រាក់ក្នុងដៃ | - | - | - | - | - | ៤៩.៥៧៩.៨៩១ | ៤៩.៥៧៩.៨៩១ | - |
| សមតុល្យនៅធនាគារជាតិ នៃកម្ពុជា | - | - | ៥៥.៩៩៣.០៦០ | - | - | ៣១.៤៦០.៣៨៦ | ៨៧.៤៥៣.៤៤៦ | ០,៦៤ |
| សមតុល្យនៅធនាគារផ្សេងៗ | ២២.០០០.០០០ | ៩.៧៨៨.៨២៨ | ១៤.៤៦៣.៥៩៣ | - | - | - | ៤៦.២៥២.៤២១ | ១,៥៩ |
| ឥណទានផ្តល់ដល់អតិថិជន | ៣៨.៧៩៤.២១១ | ៨៥.៧៩៩.៧៧៩ | ៣៤១.៥៨៤.៣៩៦ | ១២៩.៦៧៧.៤៩០ | ២.២៩០.៨៦៨ | - | ៥៩៨.១៤៦.៧៤៤ | ៣២,៨៤ |
| ទ្រព្យសកម្មផ្សេងៗ | ៩.៤០៧.១២៦ | - | - | - | - | - | ៩.៤០៧.១២៦ | - |
| | ៧០.២០១.៣៣៧ | ៩៥.៥៨៨.៦០៧ | ៤១២.០៤១.០៤៩ | ១២៩.៦៧៧.៤៩០ | ២.២៩០.៨៦៨ | ៨១.០៤០.២៧៧ | ៧៩០.៨៣៩.៦២៨ | |

| | រហូតដល់ ១ ខែ | > ១ ដល់ ៣ ខែ | > ៣ ដល់ ១២ ខែ | > ១ ដល់ ៥ ឆ្នាំ | លើស ៥ ឆ្នាំ | ពុំមានការប្រាក់ | សរុប | អត្រាថ្លៃ |
|---|---------------------|--------------------|--------------------|----------------------|---------------------|-------------------|--------------------|-----------|
| | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ជាមធ្យម % |
| បំណុលហិរញ្ញវត្ថុ | | | | | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន | ១៣០.៥១៣.១៤៤ | ៥៥.៤១៦.៨៤៧ | ១៣០.៨៣៧.២៣០ | ៣៧.៦៣៨.១៦៤ | - | - | ៣៥៤.៤០៥.៣៨៥ | ៧,៨១ |
| ប្រាក់កម្ចី | ២.៤០០.០០០ | ៣០.៩១៣.៧០៤ | ៥២.១០០.០៥៥ | ១៩០.៣៤២.០៥៣ | ១៨.០៨៦.០៩៦ | - | ២៩៣.៨៤១.៩៤៨ | ៨,៧៤ |
| បំណុលបន្ទាប់បន្សំ | - | - | ៤.៨៥០.៤០០ | ១៩.៤០១.៦០០ | - | - | ២៤.២៥២.០០០ | ១៧,៦៩ |
| បំណុលផ្សេងៗ | - | ១១៣.៨៧៣ | ២៧.៧៧៧.៩៦៧ | - | - | - | ២៧.៨៩១.៨៤០ | - |
| | ១៣២.៩១៣.១៤៤ | ៨៦.៤៤៤.៤២៤ | ២១៥.៥៦៥.៦៥២ | ២៤៧.៣៨១.៨១៧ | ១៨.០៨៦.០៩៦ | - | ៧០០.៣៩១.១៧៣ | - |
| គម្លាតតាមកាលវេលា | (៦២.៧១១.៨០៧) | ៩.១៤៤.១៨៣ | ១៩៦.៤៧៥.៣៥៧ | (១១៧.៧០៤.៣២៧) | (១៥.៧៩៥.២២៨) | ៨១.០៤០.២៧៧ | ៩០.៤៤៨.៤៥៥ | - |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | (១៥.៥៣៤.២៦០) | ២.២៦៥.០៩៤ | ៤៨.៦៦៨.៦៥៤ | (២៩.១៥៦.៣៨៥) | (៣.៩១២.៦១៥) | ២០.០៧៤.៣៨២ | ២២.៤០៤.៨៧០ | - |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ | | | | | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | | | | | |
| សាច់ប្រាក់ក្នុងដៃ | - | - | - | - | - | ៤៥.៤៦០.៧១៩ | ៤៥.៤៦០.៧១៩ | - |
| សមតុល្យនៅធនាគារជាតិ នៃកម្ពុជា | - | - | - | - | - | ៥.៧១១.០៤២ | ៥.៧១១.០៤២ | - |
| សមតុល្យនៅធនាគារផ្សេងៗ | ១៧.២៩២.១២៦ | - | ២.១៨៩.៤៦៨ | - | - | - | ១៩.៤៨១.៥៩៤ | ១,០០ |
| ឥណទានផ្តល់ដល់អតិថិជន | ២៩.៣៨៦.៩០៣ | ១០៦.៩៦៧.៥៣៥ | ២៥០.៣០៧.៣០៧ | ១២៤.២៦២.៤៩៦ | ២.០៦១.៣៨៦ | - | ៥១២.៩៨៥.៦២៧ | ៣៣,២២ |
| ទ្រព្យសកម្មផ្សេងៗ | - | - | - | - | - | ៧.៩៩៨.៣៨៥ | ៧.៩៩៨.៣៨៥ | - |
| | ៤៦.៦៧៩.០២៩ | ១០៦.៩៦៧.៥៣៥ | ២៥២.៤៩៦.៧៧៥ | ១២៤.២៦២.៤៩៦ | ២.០៦១.៣៨៦ | ៥៩.១៧០.១៤៦ | ៥៩១.៦៣៧.៣៦៧ | - |
| បំណុលហិរញ្ញវត្ថុ | | | | | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន | ១០៨.០៦៤.២២៧ | ៣៧.០៩៣.១៧៧ | ៨២.៩៨៤.៧៤៧ | ៣៣.៧៣៣.៤១៨ | - | - | ២២១.៨៧៥.៥៦៩ | ៧,៥២ |
| ប្រាក់កម្ចី | ២.៤០០.០០០ | ១៥.០៥៥.៤៨០ | ៥៨.៦១៧.៦១៧ | ១១៧.៥៩៧.២០២ | ៣០.៨១០.៥៥៤ | - | ២២៤.៤៨០.៨៨៣ | ៨,៩៧ |
| បំណុលផ្សេងៗ | ១.១៥៨.៩៨៥ | ៧៨៤.១០១ | ២០.៧១៦.៥០៣ | ៤.៣៧៥.៦១៦ | - | - | ២៧.០៣៥.២០៥ | - |
| | ១១១.៦២៣.២១២ | ៥២.៩៣២.៧៥៨ | ១៦២.៣១៨.៨៦៧ | ១៥៥.៧០៦.២៣៦ | ៣០.៨១០.៥៥៤ | - | ៥១៣.៣៩១.៦៦៧ | - |
| គម្លាតតាមកាលវេលា | (៦៤.៩៤៤.១៨៣) | ៥៤.០៣៤.៧៧៧ | ៩០.១៧៧.៩០៨ | (៣១.៤៤៣.៧៤០) | (២៨.៧៤៩.១៦៨) | ៥៩.១៧០.១៤៦ | ៧៨.២៤៥.៧៤០ | - |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | (១៦.០៣៥.៦០១) | ១៣.៣៤១.៩២០ | ២២.២៦៦.១៥០ | (៧.៧៦៣.៨៨៦) | (៧.០៩៨.៥៦០) | ១៤.៦០៩.៩១៣ | ១៩.៣១៩.៩៣៦ | - |

២៥.៤ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុលរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងមិនមានប្រាក់បង្វិលនៅពេលប្រាក់ត្រូវបានដក។ មូលហេតុទាំងនេះ ធ្វើឲ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឲ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រងគ្រងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនឹងព័ត៌មាននៃកាលវេលារបស់បំណុល។ ការត្រួតពិនិត្យ និងការវាយការណ៍មានលក្ខណៈ ជាស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ដោយរំពឹងទុកពីព្រោះរយៈពេលទាំងនេះជាការិយបរិច្ឆេទ គន្លឹះដ៏សំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងរៀបចំផែនការការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលវេលា ដែលពាក់ព័ន្ធដោយផ្អែកលើការិយបរិច្ឆេទ នៅសល់នាកាលបរិច្ឆេទតុល្យការទៅនឹងកាលវេលានៃកិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលវេលានុ។

| | រហូតដល់ ១ខែ | > ១ ដល់ ៣ខែ | > ៣ ដល់ ១២ខែ | > ១ ដល់ ៥ឆ្នាំ | លើស ៥ឆ្នាំ | សរុប |
|--|--------------------|-------------------|--------------------|----------------------|---------------------|--------------------|
| | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ | | | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | | | |
| សាច់ប្រាក់ក្នុងដៃ | ៤៩.៥៧៩.៨៩១ | - | - | - | - | ៤៩.៥៧៩.៨៩១ |
| សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា | ៣១.៤៦០.៣៨៦ | - | ៥៥.៩៩៣.០៦០ | - | - | ៨៧.៤៥៣.៤៤៦ |
| សមតុល្យនៅធនាគារផ្សេងៗ | ២២.០០០.០០០ | ៩.៧៨៨.៨២៨ | ១៤.៤៦៣.៥៩៣ | - | - | ៤៦.២៥២.៤២១ |
| ឥណទានផ្តល់ដល់អតិថិជន | ៣៨.៧៩៤.២១១ | ៨៥.៧៩៩.៧៧៩ | ៣៤១.៥៨៤.៣៩៦ | ១២៩.៦៧៧.៤៩០ | ២.២៩០.៨៦៨ | ៥៩៨.១៤៦.៧៤៤ |
| ទ្រព្យសកម្មផ្សេងៗ | ៩.៤០៧.១២៦ | - | - | - | - | ៩.៤០៧.១២៦ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ១៥១.២៤១.៦១៤ | ៩៥.៥៨៨.៦០៧ | ៤១២.០៤១.០៤៩ | ១២៩.៦៧៧.៤៩០ | ២.២៩០.៨៦៨ | ៧៩០.៨៣៩.៦២៨ |
| បំណុលហិរញ្ញវត្ថុ | | | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន | ១៣០.៥១៣.១៤៤ | ៥៥.៤១៦.៨៤៧ | ១៣០.៨៣៧.២៣០ | ៣៧.៦៣៨.១៦៤ | - | ៣៥៤.៤០៥.៣៨៥ |
| ប្រាក់កម្ចី | ២.៤០០.០០០ | ៣០.៩១៣.៧០៤ | ៥២.១០០.០៥៥ | ១៩០.៣៤២.០៥៣ | ១៨.០៨៦.០៩៦ | ២៩៧.៨៥៥.០៥៣ |
| បំណុលបន្ទាប់បន្សំ | - | - | ៤.៨៥០.៤០០ | ១៩.៤០១.៦០០ | - | ២៤.២៥២.០០០ |
| បំណុលផ្សេងៗ | - | ១១៣.៨៧៣ | ២៧.៧៧៧.៩៦៧ | - | - | ២៧.៨៩១.៨៤០ |
| បំណុលហិរញ្ញវត្ថុសរុប | ១៣២.៩១៣.១៤៤ | ៨៦.៤៤៤.៤២៤ | ២១៥.៥៦៥.៦៥២ | ២៤៧.៣៨១.៨១៧ | ១៨.០៨៦.០៩៦ | ៧០០.៣៩១.១៣៣ |
| អតិរេក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ | ១៨.៣២៨.៤៧០ | ៩.១៤៤.១៨៣ | ១៩៦.៤៧៥.៣៩៧ | (១១៧.៧០៤.៣២៧) | (១៥.៧៩៥.២២៨) | ៩០.៤៤៨.៤៥៥ |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | ៤.៥៤០.១២១ | ២.២៦៥.០៩៤ | ៤៨.៦៦៨.៦៥៤ | (២៩.១៥៦.៣៨៥) | (៣.៩១២.៦១៤) | ២២.៤០៤.៨៧០ |

| | រហូតដល់ ១ខែ | > ១ ដល់ ៣ខែ | > ៣ ដល់ ១២ខែ | > ១ ដល់ ៥ឆ្នាំ | លើស ៥ឆ្នាំ | ពុំមានកាលវិសោធន៍ថែរ | សរុប |
|--|--------------------|--------------------|--------------------|---------------------|---------------------|---------------------|--------------------|
| | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល | ពាន់រៀល |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ | | | | | | | |
| ទ្រព្យសកម្មហិរញ្ញវត្ថុ | | | | | | | |
| សាច់ប្រាក់ក្នុងដៃ | ៤៥.៤៦០.៧១៩ | - | - | - | - | - | ៤៥.៤៦០.៧១៩ |
| សមតុល្យនៅធនាគារជាតិ នៃកម្ពុជា | ៥.៧១១.០៤២ | - | - | - | - | - | ៥.៧១១.០៤២ |
| សមតុល្យនៅធនាគារផ្សេងៗ | ១៧.២៩២.១២៦ | - | ២.១៨៩.៤៦៨ | - | - | - | ១៩.៤៨១.៥៩៤ |
| ឥណទានផ្តល់ដល់អតិថិជន | ២៩.៣៨៦.៩០៣ | ១០៦.៩៦៧.៥៣៥ | ២៥០.៣០៧.៣០៧ | ១២៤.២៦២.៤៩៦ | ២.០៦១.៣៨៦ | - | ៥១២.៩៨៥.៦២៧ |
| ទ្រព្យសកម្មផ្សេងៗ | ៧.៩៩៨.៣៨៥ | - | - | - | - | - | ៧.៩៩៨.៣៨៥ |
| ទ្រព្យសកម្មហិរញ្ញវត្ថុសរុប | ១០៥.៨៤៩.១៧៥ | ១០៦.៩៦៧.៥៣៥ | ២៥២.៤៩៦.៧១៥ | ១២៤.២៦២.៤៩៦ | ២.០៦១.៣៨៦ | - | ៥៩១.៦៣៧.៣០៧ |
| បំណុលហិរញ្ញវត្ថុ | | | | | | | |
| ប្រាក់បញ្ញើរបស់អតិថិជន | ១០៨.០៦៤.២២៧ | ៣៧.០៩៣.១៧៧ | ៨២.៩៨៤.៧៤៧ | ៣៣.៧៣៣.៤១៨ | - | - | ២៦១.៨៧៥.៥៦៩ |
| ប្រាក់កម្ចី | ២.៤០០.០០០ | ១៥.០៥៥.៤៨០ | ៥៨.៦១៧.៦១៧ | ១១៧.៥៩៧.២០២ | ៣០.៨១០.៥៥៤ | - | ២២៤.៤៨៦.៨៨៧ |
| បំណុលផ្សេងៗ | ១.១៥៨.៩៨៥ | ៧៨៤.១០១ | ២០.៧១៦.៥០៣ | ៤.៣៧៥.៦១៦ | - | - | ២៧.០៣៥.២០៥ |
| បំណុលហិរញ្ញវត្ថុសរុប | ១១១.៦២៣.២១២ | ៥២.៩៣២.៧៥៨ | ១៦២.៣១៨.៨៦៧ | ១៥៥.៧០៦.២៣៦ | ៣០.៨១០.៥៥៤ | - | ៥១៣.៣៩១.៦៦៧ |
| អតិរេក (គម្លាត) សាច់ប្រាក់ងាយស្រួលសុទ្ធ | (៥.៧៧៤.០៣៧) | ៥៤.០៣៤.៧៧៧ | ៩០.១៧៧.៩០៨ | (៣១.៤៤៣.៧៤០) | (២៨.៧៤៩.១៦៨) | - | ៧៨.២៤៥.៧៤០ |
| សមមូលដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៣.១) | (១.៤២៥.៦៨៨) | ១៣.៣៤១.៩២០ | ២២.២៦៦.១៥០ | (៧.៧៦៣.៨៨៦) | (៧.០៩៨.៥៦០) | - | ១៩.៣១៩.៩៣៦ |

២៥.៥ តម្លៃទីផ្សារនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារបង្ហាញពីចំនួនទឹកប្រាក់ ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារមិនអាចរកបាន សម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះ តម្លៃទីផ្សារត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលមានក្នុងតារាងតុល្យការមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថា ឥណទានផ្តល់ដល់អតិថិជនត្រូវបានកាន់កាប់ដល់កាលវិសោធន៍ជាមួយនឹងតម្លៃទីផ្សារស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើការកែតម្រូវសំវិធានធនសម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

២៦. ព្រឹត្តិការណ៍ក្រោយការរាងតុល្យការ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយប្រកាស ៨៧-០១៧-១០៩ ប្រ.ក ដែលតម្រូវអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមដាន ពិដានអត្រាការប្រាក់ ដែលផ្តល់ជូនដល់អតិថិជនរបស់ខ្លួន។ ពិដានការប្រាក់ត្រូវបានកំណត់ត្រឹម ១៨% ក្នុងមួយឆ្នាំ។ ការកំណត់នេះ ត្រូវបានអនុវត្តចំពោះសេវាឥណទានថ្មីទាំងអស់រួមទាំងឥណទានរៀបចំឡើងវិញ និងបុរេហិរញ្ញប្បទាន ដែលត្រូវបានផ្សាយ និងបញ្ចេញចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

គិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ ក្រុមហ៊ុនកំពុងវាយតម្លៃផលប៉ះពាល់សក្តានុពលនៃបទបញ្ញត្តិថ្មីនៅក្នុងប្រតិបត្តិការរបស់ខ្លួន។

ក្រៅពីអ្វីដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នាការិយបរិច្ឆេទនៃរបាយការណ៍ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយ ដែលកើតឡើងបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលតម្រូវឱ្យមាន ការធ្វើនិយ័តកម្ម ឬក៏បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះទេ។

២៧. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជាមានលក្ខណៈថ្មី ហើយបែងចែកជាពន្ធច្រើនប្រភេទ និងមានការផ្លាស់ប្តូរជាញឹកញាប់ ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយពីគ្នា និងស្ថិតក្រោមការបកស្រាយបំភ្លឺ ដែលកើតមាន ឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ការដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះ អាចបង្កើតឱ្យមានហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនលើបំណុលពន្ធ មានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរដែលជាប់ពាក់ព័ន្ធអាចនឹងមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់គិតចាប់ពី ការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុន អាចមានទំហំធំ។

ពានរង្វាន់ និងការទទួលស្គាល់ ឆ្នាំ២០១៦



ទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានប្រើប្រាស់
ប្រាក់រៀលច្រើនជាងគេពីធនាគារជាតិនៃកម្ពុជា (NBC) និង
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។



ទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តយ៉ាង
ពេញលេញទៅតាមគោលការណ៍ ការពារអតិថិជនទាំង៧ ចំណុច
(គោលការណ៍នេះ អាចជួយអតិថិជនឱ្យចៀសផុតពី
បំណុលវិវាទ) ពី SMART CAMPAIGN។



ជាប់ចំណាត់ថ្នាក់វគ្គសម្រាប់ក្រោយ ក្នុងកម្មវិធីប្រកួតប្រជែង
ផ្នែកមីក្រូហិរញ្ញវត្ថុ ក្រោមប្រធានបទ (ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាព
ដល់ប្តី ឬប្រពន្ធ ដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ)
ពី The Wall Street Journal (សារព័ត៌មានលំដាប់អន្តរជាតិរបស់
សហរដ្ឋអាមេរិក)។

សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ:

សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុតខ្សែ ២៤ មហាវិថី
យុទ្ធសាស្ត្រខេមរៈភូមិន្ទ (២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ប្រអប់សំបុត្រ PO Box ៤៨០
ទូរស័ព្ទ (៨៥៥) ២៣ ៨៦១ ៤៦១ | ទូរសារ (៨៥៥) ២៣ ៩៩៣ ០៦២
សារអេឡិចត្រូនិច: info@amkcambodia.com
គេហទំព័រ: www.amkcambodia.com



សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត